



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី១៩ លេខ០៤

ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩

រាជកិច្ច

ជួយមេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សាកល ប្រកាស

ក

មាតិកា

I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

១-ព្រះរាជក្រម

០២-០១-២០១៩ -ព្រះរាជក្រម នស/រកម/០១១៩/០០២ ស្តីពី ការប្រកាសឱ្យប្រើច្បាប់ ស្តីពី បរធនបាលកិច្ច ៣៩១

២-ព្រះរាជក្រឹត្យ

២៧-១២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៥៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក លោកស្រី និងកញ្ញា ចំនួន ១៥ រូប ៤១២

២៧-១២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៥៧ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស តាមលំដាប់ថ្នាក់ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ០៤ រូប ៤១៣

២៨-១២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៥៨ ស្តីពី ការតម្កើងឋានៈ ដល់ថ្នាក់ដឹកនាំជាន់ខ្ពស់
នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) ចំនួន ៨ រូប ៤១៤

២៨-១២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៥៩ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ឯកឧត្តម
សរ គឹមសាវណ្ណ ជាអគ្គលេខាធិការរង នៃអាជ្ញាធរទន្លេសាប នៅក្រសួងធនធានទឹក និង
ឧតុនិយម មានឋានៈស្មើ អគ្គនាយក ៤១៦

២៨-១២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៦០ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ឯកឧត្តម
ខុម ដលលឿន ជានាយកវិទ្យាស្ថានជាតិសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន
និងយុវនីតិសម្បទា មានឋានៈស្មើ អគ្គនាយក ៤១៧

២៨-១២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៦១ ស្តីពី និយ័តកម្មតម្កើងថ្នាក់ ដល់ឯកឧត្តម
កែ គី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម ៤១៨

២៨-១២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៦២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស សហមេត្រី ថ្នាក់ មហាសេរីវិជ្ជន៍ ចំពោះ លោក **Philippe STEINMETS** ៤១៩

២៨-១២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៦៣ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម និងអស់លោក ចំនួន ១៣ រូប ៤២០

ខ

២៨-១២-២០១៨	-ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៦៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ១៨១ រូប	៤២១
២៨-១២-២០១៨	-ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៦៥ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ អស់លោក និងលោកស្រី ចំនួន ៣៥ រូប	៤២៩
២៨-១២-២០១៨	-ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៦៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស មុនីសារាភណ្ឌ តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក និងលោកស្រី ចំនួន ១៧ រូប	៤៣២
២៨-១២-២០១៨	-ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៦៧ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម និងលោកជំទាវ ចំនួន ១២ រូប	៤៣៤

II-រាជរដ្ឋាភិបាល

១-អនុក្រឹត្យ

០៨-០១-២០១៩	-អនុក្រឹត្យលេខ ០២ អនក្រ.បក ស្តីពី ការបង្កើតក្រុងកោះរុង នៃខេត្តព្រះសីហនុ	៤៣៥
០៨-០១-២០១៩	-អនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពី ការបង្កើតខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ	៤៣៨
០៨-០១-២០១៩	-អនុក្រឹត្យលេខ ០៤ អនក្រ.បក ស្តីពី ការបង្កើតខណ្ឌកំបូល នៃរាជធានីភ្នំពេញ	៤៤១
០៨-០១-២០១៩	-អនុក្រឹត្យលេខ ០៥ អនក្រ.បក ស្តីពី ការបង្កើតស្រុកតាំងគោក នៃខេត្តកំពង់ធំ	៤៤៤
២៥-១២-២០១៨	-អនុក្រឹត្យលេខ ១២៣៦ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភណ្ឌ	៤៤៧
២៥-១២-២០១៨	-អនុក្រឹត្យលេខ ១២៣៧ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៤៥២
២៥-១២-២០១៨	-អនុក្រឹត្យលេខ ១២៣៨ អនក្រ.តត ស្តីពី ការដាក់ឱ្យចូលនិវត្តន៍មុនពេលកំណត់មន្ត្រី នគរបាលជាតិកម្ពុជា	៤៥៥
២៥-១២-២០១៨	-អនុក្រឹត្យលេខ ១២៣៩ អនក្រ.តត ស្តីពី និយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ជូន មន្ត្រីរាជការ	៤៥៧
២៥-១២-២០១៨	-អនុក្រឹត្យលេខ ១២៤០ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៤៥៩
២៥-១២-២០១៨	-អនុក្រឹត្យលេខ ១២៤១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៤៦០
២៥-១២-២០១៨	-អនុក្រឹត្យលេខ ១២៤២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៤៦១
២៥-១២-២០១៨	-អនុក្រឹត្យលេខ ១២៤៣ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី	៤៦២

គ

២៥-១២-២០១៨	-អនុក្រឹត្យលេខ ១២៤៤ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ឌ	៤៦៣
២៥-១២-២០១៨	-អនុក្រឹត្យលេខ ១២៤៥ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៤៦៥
២៥-១២-២០១៨	-អនុក្រឹត្យលេខ ១២៤៦ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ឌ	៤៦៧
២៥-១២-២០១៨	-អនុក្រឹត្យលេខ ១២៤៧ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៤៧០
២៥-១២-២០១៨	-អនុក្រឹត្យលេខ ១២៤៨ អនក្រ.តត ស្តីពី ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ កម្ពុជា	៤៨១
២៦-១២-២០១៨	-អនុក្រឹត្យលេខ ១២៤៩ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៤៨២
២៦-១២-២០១៨	-អនុក្រឹត្យលេខ ១២៥០ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៤៨៣
២៦-១២-២០១៨	-អនុក្រឹត្យលេខ ១២៥១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៤៨៤
២៦-១២-២០១៨	-អនុក្រឹត្យលេខ ១២៥២ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថារា	៤៨៦
២៦-១២-២០១៨	-អនុក្រឹត្យលេខ ១២៥៣ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៤៩០
២៧-១២-២០១៨	-អនុក្រឹត្យលេខ ១២៥៤ អនក្រ.តត ស្តីពី ការតែងតាំងជំនួយការផ្ទាល់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ	៥០១
២៧-១២-២០១៨	-អនុក្រឹត្យលេខ ១២៥៥ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី	៥០២
២៧-១២-២០១៨	-អនុក្រឹត្យលេខ ១២៥៦ អនក្រ.តត ស្តីពី ការបំពេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ	៥១២
២៨-១២-២០១៨	-អនុក្រឹត្យលេខ ១២៥៧ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៥១៣
២៨-១២-២០១៨	-អនុក្រឹត្យលេខ ១២៥៨ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៥១៤

២. សេចក្តីសម្រេច

០៣-០១-២០១៩	-សេចក្តីសម្រេចលេខ ០២ សសរ ស្តីពី ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ	៥១៥
១៥-០១-២០១៩	-សេចក្តីសម្រេចលេខ ០៥ សសរ ស្តីពី ការតែងតាំងសមាសភាពក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ	៥១៦
១៨-០១-២០១៩	-សេចក្តីសម្រេចលេខ ០៦ សសរ ស្តីពី ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ	៥១៨



ព្រះរាជក្រម

យើង

នស/រកម/០១១៩/០០២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឲ្យប្រើ

ច្បាប់ស្តីពីបរិយាកាសកិច្ច ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះ ទាំងស្រុងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នាសម័យប្រជុំពេញអង្គលើកទី២ នីតិកាលទី៤ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖



ច្បាប់
ស្តីពី
បរិយាកាសកិច្ច



ជំពូកទី១
បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

ច្បាប់នេះមានគោលបំណងគ្រប់គ្រងបរធនដែលត្រូវបានបង្កើតឡើងក្នុងព្រះរាជាណាចក្រកម្ពុជា។

មាត្រា ២ .-

ច្បាប់នេះមានគោលដៅកំណត់អំពី វិធាន នីតិវិធីនៃការបង្កើត ការចុះបញ្ជី ការគ្រប់គ្រង និងការត្រួតពិនិត្យ បរធនបាលកិច្ច។

មាត្រា ៣ .-

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបរធនបាលកិច្ចដែលត្រូវបានបង្កើតឡើងក្នុងព្រះរាជាណាចក្រកម្ពុជា។

មាត្រា ៤ .-

បច្ចេកសព្ទសំខាន់ៗដែលប្រើក្នុងច្បាប់នេះត្រូវបានកំណត់និយមន័យនៅក្នុងសទ្ទានុក្រមដែលជាឧបសម្ព័ន្ធ នៃច្បាប់នេះ។

ជំពូកទី២
បរធនបាលកិច្ច
ផ្នែកទី១

ភាគី ការបង្កើត និងអានុភាពនៃបរធនបាលកិច្ច

មាត្រា ៥ .-

ភាគីនៃបរធនបាលកិច្ច ជាសំខាន់មាន៣ (បី) គឺ បរធនបាលទាយក បរធនបាល និងអត្តតាហកៈ។

បរធនបាលកិច្ចអាចមានភាគីចូលរួមផ្សេងទៀតដូចជា អ្នកផ្តល់វិភាគទានបរធនបាលកិច្ច និងបរធនបាល ទាយកជំនួស។

មាត្រា ៦ .-

បរធនបាលកិច្ចត្រូវបានបង្កើតឡើងដោយបរធនបាលទាយកឬបទប្បញ្ញត្តិជាធរមាននិងត្រូវមានកម្មវត្ថុ ប្រយោជន៍ដល់សង្គមដោយទៅនឹងសណ្តាប់ធ្នាប់សាធារណៈ។



និងការការពារបង្កើតបរធនបាលកិច្ចមានដូចខាងក្រោម៖

- ករណីដែលបរធនបាលកិច្ចត្រូវបានបង្កើតឡើងដោយបរធនបាលទាយក បរធនបាលទាយកត្រូវផ្ទេរទ្រព្យសម្បត្តិឬមូលនិធិរបស់ខ្លួនឱ្យទៅបរធនបាល តាមរយៈលិខិតបរធនបាលកិច្ចដោយមានបញ្ជាក់ពីគោលបំណងជាក់លាក់របស់បរធនបាលកិច្ចនិង/ឬបញ្ជាក់ពីអត្តសញ្ញាណអត្តតាហកៈ។
- ករណីដែលបរធនបាលកិច្ចត្រូវបានបង្កើតឡើងដោយបទប្បញ្ញត្តិជាធរមាន បរធនត្រូវបានផ្ទេរដោយស្វ័យប្រវត្តិឱ្យទៅបរធនបាល ដើម្បីគ្រប់គ្រងនិងចាត់ចែងទ្រព្យសម្បត្តិ ស្របតាមបទប្បញ្ញត្តិជាធរមាន ដោយមានបញ្ជាក់ពីគោលបំណងជាក់លាក់របស់បរធនបាលកិច្ចនិង/ឬបញ្ជាក់ពីអត្តសញ្ញាណអត្តតាហកៈ។

មាត្រា៨ .-

បរធនបាលកិច្ចមានអានុភាពអនុវត្ត នៅពេលដែលបរធនបាលយល់ព្រមទទួលយកជាលាយលក្ខណ៍អក្សរចំពោះការតែងតាំង។

ផ្នែកទី២

គោលបំណងនៃបរធនបាលកិច្ច

មាត្រា៩ .-

បរធនបាលកិច្ចត្រូវបានបែងចែកជា៤ (បួន)ប្រភេទ ដូចខាងក្រោម៖

- បរធនបាលកិច្ចពាណិជ្ជកម្ម
- បរធនបាលកិច្ចសាធារណៈ
- បរធនបាលកិច្ចសង្គម
- បរធនបាលកិច្ចបុគ្គល។

មាត្រា១០ .-

បរធនបាលកិច្ចពាណិជ្ជកម្មត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ សម្រាប់ជាប្រយោជន៍ដល់អ្នកផ្តល់វិភាគទានបរធនបាលកិច្ចបុគ្គលណាមួយជាក់លាក់ដែលកំណត់ដោយអ្នកផ្តល់វិភាគទានបរធនបាលកិច្ច រួមមាន៖

១-មូលនិធិសោធននិវត្តន៍ មូលនិធិអប់រំ និងមូលនិធិប្រហាក់ប្រហែលផ្សេងទៀតដែលបុគ្គលណាមួយផ្ទេរទ្រព្យសម្បត្តិឱ្យបរធនបាល ហើយត្រូវបានផ្ទេរត្រឡប់ទៅបុគ្គលនោះវិញឬផ្ទេរឱ្យបុគ្គលណាមួយផ្សេងទៀតដែលបុគ្គលនោះបំពេញតាមលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖



ក-មានការផ្ទេរទ្រព្យសម្បត្តិឬមូលនិធិនៅក្នុងបរិវេណបុគ្គលណាម្នាក់ឱ្យទៅបរិវេណបុគ្គលជាប្រចាំ ហើយបរិវេណបុគ្គលគ្រប់គ្រងនិងចាត់ចែងមូលនិធិនេះសម្រាប់ជាប្រយោជន៍ជាក់លាក់របស់បុគ្គលនេះឬបុគ្គលផ្សេងទៀត ហើយ

ខ-នៅពេលដែលទ្រព្យសម្បត្តិឬមូលនិធិរបស់អ្នកផ្តល់វិភាគទានផ្សេងទៀតត្រូវបានដាក់បញ្ចូលក្នុងគម្រោងវិនិយោគ ហើយត្រូវបានវិនិយោគដោយបរិវេណបុគ្គលសម្រាប់ជាប្រយោជន៍របស់អ្នកផ្តល់វិភាគទានទាំងអស់តាមលក្ខខណ្ឌដែលបានកំណត់ និង

គ-នៅពេលដែលទ្រព្យសម្បត្តិមូលនិធិដែលបានមកពីការវិនិយោគត្រូវបានកំណត់ គ្រប់គ្រង និងរាយការណ៍ដាច់ដោយឡែកទៅបុគ្គលនោះ។

២-សេវាក្សានុកម្មដែលក្នុងនោះមានការផ្ទេរទ្រព្យសម្បត្តិឬមូលនិធិដោយបុគ្គលណាមួយ ឱ្យទៅបរិវេណបុគ្គលហើយបរិវេណបុគ្គលត្រូវផ្ទេរត្រឡប់ឱ្យទៅបុគ្គលនេះវិញឬឱ្យទៅបុគ្គលណាមួយផ្សេងទៀត នៅពេលដែលបានបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

ក-មានការរក្សាទុកទ្រព្យសម្បត្តិឬមូលនិធិដោយបុគ្គលណាមួយ ជាអាទិ៍ មន្ទីរសារការី ឬការិយាល័យមេធាវី ឬក្រុមហ៊ុនគណនេយ្យ ឬ

ខ-មានការកាន់កាប់ទ្រព្យសម្បត្តិឬមូលនិធិតម្កល់ដើម្បីជាប្រយោជន៍របស់វិនិយោគិន អ្នកទិញអចលនវត្ថុ និងដើម្បីប្រតិបត្តិការពាណិជ្ជកម្មផ្សេងៗទៀត ឬ

គ-សេវាក្សានុកម្មផ្សេងទៀតដែលទទួលបានការអនុញ្ញាតតាមសេចក្តីសម្រេចរបស់បញ្ញត្តិករផ្សេងទៀត ជាអាទិ៍ ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា ឬក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងសកម្មភាពនានាដែលស្ថិតក្រោមតួនាទីនិងភារកិច្ចរបស់ខ្លួន។

៣-គម្រោងភាគហ៊ុននិយោជិតឬផលប្រយោជន៍និយោជិត នៅពេលដែលបរិវេណបុគ្គល គ្រប់គ្រងទ្រព្យសម្បត្តិឬមូលនិធិដើម្បីវិនិយោគក្នុងនាមនិយោជិតនោះ និង

៤-ដើម្បីគោលបំណងផ្សេងទៀត៖

ក-នៅពេលដែលមានការផ្ទេរទ្រព្យសម្បត្តិឬមូលនិធិដោយបុគ្គលណាមួយឱ្យទៅបរិវេណបុគ្គលសម្រាប់ជាប្រយោជន៍ដល់អ្នកផ្តល់វិភាគទានឬបុគ្គលផ្សេងទៀតដែលកំណត់ដោយអ្នកផ្តល់វិភាគទាន និង

ខ-នៅពេលដែលបទប្បញ្ញត្តិជាធរមាន ចែងអំពីវិធានស្តីពីដំណើរការនិងការគ្រប់គ្រងសកម្មភាពនៃបរិវេណបុគ្គល។



ក្រសួងពាណិជ្ជកម្មបានបង្កើតឡើងក្នុងគោលបំណងជាប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរទូទៅ។ បរិវេណបុគ្គលនេះរួមមាន៖

១-ការអភិវឌ្ឍវិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅពេលដែល៖

ក-ដៃគូអភិវឌ្ឍផ្តល់ទ្រព្យសម្បត្តិឬមូលនិធិរបស់ខ្លួនសម្រាប់ជាប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ហើយទ្រព្យសម្បត្តិឬមូលនិធិទាំងនោះបាននិងកំពុងគ្រប់គ្រងនិងចាត់ចែងនៅក្នុងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុឬបុគ្គលផ្សេងទៀត និង

ខ-តាមលក្ខខណ្ឌដែលមានកំណត់នៅក្នុងលិខិតបរិច្ឆេទបញ្ជាប្រតិបត្តិការជាធរមាន។

២- ជាប្រយោជន៍សាធារណៈផ្សេងទៀតនៅពេលដែលបញ្ញត្តិករពាក់ព័ន្ធតែងតាំងបរិច្ឆេទបញ្ជាប្រតិបត្តិការគ្រប់គ្រងនិងការពារមូលនិធិធនាគារតាមលក្ខខណ្ឌដែលកំណត់ដោយលិខិតបរិច្ឆេទបញ្ជាប្រតិបត្តិការជាធរមាន។ លក្ខខណ្ឌទាំងនេះមានជាអាទិ៍៖

ក-មូលនិធិដែលបានផ្តល់ឱ្យរាជរដ្ឋាភិបាលឬត្រូវបានផ្តល់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញគោលបំណងជាក់លាក់ណាមួយរបស់អ្នកផ្តល់ជំនួយ ហើយអ្នកផ្តល់ជំនួយទាមទារឱ្យមូលនិធិនេះត្រូវបានចាត់ចែងប្រើប្រាស់និងអាស្រ័យផលស្របតាមគោលបំណងរបស់ខ្លួន ឬ

ខ-ត្រូវការការផលប្រយោជន៍របស់កុមារឬអសមត្ថជនផ្សេងទៀត ឬ

គ-មតិកដែលធ្លាក់ទៅជាទ្រព្យរដ្ឋតាមបទប្បញ្ញត្តិជាធរមាន។

មាត្រា ១២ .-

បរិច្ឆេទបញ្ជាប្រតិបត្តិការសង្គមត្រូវបានបង្កើតឡើងនៅពេលដែលបរិច្ឆេទបញ្ជាប្រតិបត្តិការទាយកធ្វើប្រទានកម្មទ្រព្យសម្បត្តិរបស់ខ្លួនឱ្យទៅបរិច្ឆេទបញ្ជាប្រតិបត្តិការ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅក្នុងសង្គម ដូចជាក្នុងគោលបំណងវប្បធម៌ អប់រំ មនុស្សជាតិ សាសនា ឬវិទ្យាសាស្ត្រ។

១-មូលនិធិពិសេស៖

ក-មូលនិធិដែលបង្កើតដោយបរិច្ឆេទបញ្ជាប្រតិបត្តិការទាយកតាមរយៈប្រទានកម្មឬមតកសាសន៍

ខ-តាមរយៈការទទួលទ្រព្យសម្បត្តិពីអ្នកផ្តល់វិភាគទានបរិច្ឆេទបញ្ជាប្រតិបត្តិការនៅមានជីវិតឬទទួលទ្រព្យសម្បត្តិតាមមតកសាសន៍របស់អ្នកផ្តល់វិភាគទានបរិច្ឆេទបញ្ជាប្រតិបត្តិការ និង

គ-ទ្រព្យសម្បត្តិត្រូវបានផ្ទេរឱ្យទៅបរិច្ឆេទបញ្ជាប្រតិបត្តិការ ដើម្បីបំពេញគោលបំណងជាប្រយោជន៍សង្គម និង

ឃ-មិនស្វែងរកប្រាក់ចំណេញឬគ្មានប្រតិបត្តិការជាសហគ្រាសពាណិជ្ជកម្ម និង

ង-លើកលែងតែមានចែងផ្សេងក្នុងលិខិតបរិច្ឆេទបញ្ជាប្រតិបត្តិការ ទ្រព្យសម្បត្តិដំបូងនិងទ្រព្យសម្បត្តិបន្ថែមផ្សេងទៀត ដែលអ្នកផ្តល់វិភាគទានបរិច្ឆេទបញ្ជាប្រតិបត្តិការបានផ្ទេរចូលមូលនិធិណាមួយ ត្រូវរក្សាទុកដើម្បីបំពេញប្រតិបត្តិការបរិច្ឆេទបញ្ជាប្រតិបត្តិការ ហើយអនុញ្ញាតឱ្យចែកចាយតែផលដែលបានពីទ្រព្យសម្បត្តិនោះប៉ុណ្ណោះ។

ក្នុងករណីបរិច្ឆេទបញ្ជាប្រតិបត្តិការសម្រាប់ជាប្រយោជន៍ដល់អង្គការវប្បធម៌ អប់រំ មនុស្សជាតិ សាសនា ឬវិទ្យាសាស្ត្រ : ទ្រព្យសម្បត្តិដែលទទួលបានពីបុគ្គល ឬមានប្រទានកម្ម ឬមតកសាសន៍ ហើយទ្រព្យសម្បត្តិនេះត្រូវបានផ្ទេរដើម្បីប្រើ



គោលដៅសម្រាប់ជាប្រយោជន៍ ជាអាទិ៍ វប្បធម៌ អប់រំ មនុស្សធាតិ សាសនា ឬវិទ្យាសាស្ត្រ។

មាត្រា១៣ .-

បរធនបាលកិច្ចបុគ្គលត្រូវបានបង្កើតឡើងសម្រាប់ជាប្រយោជន៍របស់បរធនបាលទាយកបុគ្គលដែលកំណត់ជាក់លាក់ដោយបរធនបាលទាយកតាមលក្ខខណ្ឌដូចខាងក្រោម៖

១-បរធនបាលទាយកជាបុគ្គលដែលធ្វើប្រទានកម្មទ្រព្យសម្បត្តិឬមូលនិធិរបស់ខ្លួន ឱ្យទៅបរធនបាលសម្រាប់ជាប្រយោជន៍របស់ខ្លួនផ្ទាល់ឬរបស់បុគ្គលផ្សេងទៀត ឬ

២-ការផ្ទេរទ្រព្យសម្បត្តិឬមូលនិធិ ដោយបរធនបាលទាយក៖

ក-ករណីបរធនបាលទាយកនៅមានជីវិត បរធនបាលទាយកនោះត្រូវធ្វើលិខិតបរធនបាលកិច្ចដោយមានការបញ្ជាក់ពីសារការី ឬមេធាវី ឬឃុំសង្កាត់ ឬដោយបុគ្គលផ្សេងទៀតដែលមានចែងក្នុងបទប្បញ្ញត្តិជាធរមាន។

ខ-ករណីបរធនបាលទាយកធ្វើមតកសាសន៍ នៅពេលដែលបរធនបាលទាយកនោះទទួលមរណភាពតាមរយៈមតកសាសន៍នេះ បង្កើតជាបរធនបាលកិច្ចដែលស្របតាមបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី។

មាត្រា១៤ .-

ការរៀបចំនិងការប្រព្រឹត្តទៅនៃបរធនបាលកិច្ចដែលបានចែងក្នុងមាត្រា១០ មាត្រា១១ មាត្រា១២ និងមាត្រា១៣ ត្រូវកំណត់ដោយបញ្ញត្តិករពាក់ព័ន្ធ។

ផ្នែកទី៣

ការកែប្រែគោលបំណងនិងរយៈពេលនៃបរធនបាលកិច្ច

មាត្រា១៥ .-

បរធនបាលអាចស្នើសុំកែប្រែគោលបំណងបរធនបាលកិច្ចទៅបញ្ញត្តិករពាក់ព័ន្ធ និងជូនដំណឹងទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អ្នកដាក់ពាក្យស្នើសុំត្រូវបញ្ជាក់៖

- មូលហេតុដែលបរធនបាលកិច្ចមិនបានអនុវត្តតាមគោលបំណងដើម
- ការយល់ព្រមពីបរធនបាលទាយក
- ការយល់ព្រមជាឯកច្ឆន្ទពីបរធនបាល

យល់ព្រមពីបុគ្គលដែលទទួលខុសត្រូវ និង

លក្ខខណ្ឌនៃលិខិតបរធនបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។



បរធនបាលកិច្ចនីមួយៗត្រូវកំណត់ក្នុងលិខិតបរធនបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។

Signature

ចំពោះបរធនបាលកិច្ច ក្នុងគោលបំណងជាប្រយោជន៍បុគ្គល រយៈពេលកំណត់មិនត្រូវឱ្យលើសពី ១០០(មួយរយ)ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃការបង្កើតបរធនបាលកិច្ច។

ក្នុងករណីទ្រព្យសម្បត្តិបរធនបាលកិច្ចដែលត្រូវបែងចែកបន្ទាប់ពីបរធនបាលកិច្ចត្រូវបានបញ្ចប់ ប៉ុន្តែ អត្ថប្រយោជន៍មិនទាន់ទទួលបានការអនុញ្ញាតឬសិទ្ធិក្នុងការកាន់កាប់នៃទ្រព្យសម្បត្តិដែលជាដីធ្លី នោះទ្រព្យសម្បត្តិ បរធនបាលកិច្ចត្រូវក្លាយជាសិទ្ធិជួល រហូតដល់អត្ថប្រយោជន៍មានសិទ្ធិពេញលេញក្នុងការកាន់កាប់ដីធ្លីស្របតាម ច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ជំពូកទី៣

បរធនបាលទាយក បរធនបាល និងអត្ថប្រយោជន៍

ផ្នែកទី១

បរធនបាលទាយក

មាត្រា១៧ .-

បរធនបាលទាយកមានសិទ្ធិជាអាទិ៍ ដូចខាងក្រោម៖

- ទទួលបានព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងបរធនបាលកិច្ចដែលមានជាអាទិ៍ របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍សវនកម្ម និងឯកសារពាក់ព័ន្ធផ្សេងទៀត
- តែងតាំងនិងបញ្ឈប់បរធនបាល តាមលក្ខខណ្ឌដែលបានកំណត់ក្នុងលិខិតបរធនបាលកិច្ច។

មាត្រា១៨ .-

បរធនបាលទាយកមានកាតព្វកិច្ចជាអាទិ៍ ដូចខាងក្រោម៖

- ផ្ទេរទ្រព្យសម្បត្តិឬមូលនិធិជាបរធនឱ្យទៅបរធនបាល គ្រប់គ្រង និងចាត់ចែងជំនួស សម្រាប់ជា ប្រយោជន៍ដល់អត្ថប្រយោជន៍
- ចូលរួមឬសម្រួលក្នុងកិច្ចការផ្ទេរបរធនឱ្យទៅបរធនបាល គ្រប់គ្រង និងចាត់ចែង
- ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំពោះការផ្លាស់ប្តូរបរធន បាលទាយកឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច ឬការកែប្រែលក្ខខណ្ឌនៃលិខិតបរធនបាលកិច្ច
- គោរពតាមលក្ខខណ្ឌដែលកំណត់ដោយលិខិតបរធនបាលកិច្ចនិងបទប្បញ្ញត្តិជាធរមាន។

បរធនបាលទាយកដែលមានលទ្ធភាពឬសមត្ថភាពជាស្ថាពរក្នុងការអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ ខ្លួននូវកិច្ចការដែលពាក់ព័ន្ធនឹងសមត្ថកិច្ចបំពេញមុខងារមួយចំនួន ជាបរធនបាលទាយកជំនួស។



pep

ផ្នែកទី២

បរិច្ចេកទេស

មាត្រា ២០ .-

បុគ្គលដែលអាចតែងតាំងជាបរិច្ចេកទេសមានដូចជា៖

១- រូបវន្តបុគ្គលឬក្រុមរូបវន្តបុគ្គលដែលមានសមត្ថភាពគ្រប់គ្រាន់តាមក្រមរដ្ឋប្បវេណី ឬ

២- នីតិបុគ្គលឬក្រុមនីតិបុគ្គលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឬ

៣- ក្រុមចម្រុះនៃរូបវន្តបុគ្គលនិងនីតិបុគ្គល។

បុគ្គលខាងលើអាចត្រូវបានតែងតាំងជាបរិច្ចេកទេសបាន លុះត្រាតែមិនត្រូវបានហាមឃាត់ដើម្បីធ្វើជាបរិច្ចេកទេស ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។

ចំពោះបរិច្ចេកទេសកិច្ចដែលបរិច្ចេកទេសទាយកជារូបវន្តបុគ្គល បរិច្ចេកទេសទាយកនិង/ឬអ្នកផ្តល់វិភាគទានបរិច្ចេកទេសកិច្ចនិងអត្តតាហកៈអាចក្លាយជាបរិច្ចេកទេស។ ប៉ុន្តែដើម្បីជៀសវាងទំនាស់ផលប្រយោជន៍បរិច្ចេកទេសទាយកនិង/ឬអ្នកផ្តល់វិភាគទានបរិច្ចេកទេសកិច្ច និងអត្តតាហកៈ មិនអាចក្លាយជាបរិច្ចេកទេសក្នុងពេលតែមួយបានឡើយ ហើយត្រូវតែងតាំងបរិច្ចេកទេសមួយផ្សេងទៀត។

មាត្រា ២១ .-

បរិច្ចេកទេសមានសិទ្ធិជាអាទិ៍ដូចខាងក្រោម៖

- ទទួលបានការប្រកាសនានាក្នុងការគ្រប់គ្រងបរិច្ចេកទេសកិច្ច ដែលអាចប្រែប្រួលទៅតាមបទពិសោធការងារនិង/ឬគុណវុឌ្ឍិវិជ្ជាជីវៈរបស់ខ្លួន
- គ្រប់គ្រងនិងចាត់ចែងបរិច្ចេកទេសគោលបំណងនិងលក្ខខណ្ឌនៃលិខិតបរិច្ចេកទេសកិច្ច
- ចំណាយក្នុងសកម្មភាពសង្គម ស្របតាមគោលបំណងនិងលក្ខខណ្ឌនៃលិខិតបរិច្ចេកទេសកិច្ច
- ស្វែងរកជំនួយឬមូលនិធិផ្សេងៗដើម្បីជាប្រយោជន៍របស់បរិច្ចេកទេសកិច្ច
- តំណាងឱ្យបរិច្ចេកទេសទាយកឬអត្តតាហកៈនៅចំពោះមុខច្បាប់ ឬអាជ្ញាធរមានសមត្ថកិច្ច និង
- គោរពតាមលក្ខខណ្ឌដែលកំណត់ដោយលិខិតបរិច្ចេកទេសកិច្ចឬបទប្បញ្ញត្តិជាធរមាន។

មាត្រា ២២ .-

បរិច្ចេកទេសមានកាតព្វកិច្ចជាអាទិ៍ដូចខាងក្រោម៖

- ដាក់ពាក្យចុះបញ្ជីបរិច្ចេកទេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមបែបបទ និងនីតិវិធីដូចមានចែងក្នុងមាត្រា២៨នៃច្បាប់នេះ
- បែងចែកឱ្យបានច្បាស់លាស់រវាងទ្រព្យសម្បត្តិផ្ទាល់ខ្លួននិងទ្រព្យសម្បត្តិបរិច្ចេកទេសកិច្ច
- គ្រប់គ្រងទ្រព្យសម្បត្តិបរិច្ចេកទេសកិច្ចដោយយកចិត្តទុកដាក់និងដោយប្រុងប្រយ័ត្ន



(Handwritten signature)

- រក្សាភាពស្មោះត្រង់និងសុចរិត ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិបរទេសបាលកិច្ច
- មិនអាចផ្ទេរមុខងាររបស់ខ្លួនឱ្យទៅបុគ្គលផ្សេងទៀតបានឡើយ
- គ្រប់គ្រងនិងចាត់ចែងលើទ្រព្យសម្បត្តិបរទេសបាលកិច្ចឱ្យមានប្រសិទ្ធភាពនិងសក្តិសិទ្ធភាព ដើម្បីជាប្រយោជន៍របស់អត្តតាហកៈ
- ចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិបរទេសបាលកិច្ច
- រាយការណ៍និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងបរទេសបាលកិច្ចឱ្យបរទេសបាលទាយក អត្តតាហកៈ និងបញ្ញត្តិការពាក់ព័ន្ធ
- រក្សាកំណត់ហេតុនៃកិច្ចប្រជុំ រៀបចំគណនីប្រចាំឆ្នាំ និងឆ្លើយតបទៅនឹងបញ្ញត្តិការពាក់ព័ន្ធ
- ចាត់វិធានការសមស្របដើម្បីការពារទ្រព្យសម្បត្តិបរទេសបាលកិច្ច និងអត្តតាហកៈ
- បង់ពន្ធគ្រប់ប្រភេទដែលទាក់ទងទៅនឹងទ្រព្យសម្បត្តិបរទេសបាលកិច្ច
- ចុះកិច្ចសន្យាធានារ៉ាប់រងលើការទទួលខុសត្រូវក្នុងមុខងារជាបរទេសបាល
- ផ្តល់របាយការណ៍ហិរញ្ញវត្ថុជាប្រចាំទៅបញ្ញត្តិការពាក់ព័ន្ធនិងទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- មិនអាចទទួលយកផលប្រយោជន៍ពីតិចជនបានឡើយ ក្នុងករណីមានទំនាស់ផលប្រយោជន៍ និង
- គោរពតាមលក្ខខណ្ឌដែលកំណត់ដោយលិខិតបរទេសបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។

មាត្រា ២៣ .-

បរទេសបាលមានការទទួលខុសត្រូវចំពោះសកម្មភាពដូចខាងក្រោម៖

- ការធ្វើឱ្យបាត់បង់ឬថយចុះនៃបរទេសដោយគ្មានមូលហេតុត្រឹមត្រូវ
- ការខកខានមិនបានបង្កើនប្រាក់ចំណេញទុកក្នុងបរទេស ក្នុងករណីដែលទ្រព្យសម្បត្តិបរទេសបាលកិច្ចនោះអាចផ្តល់ប្រាក់ចំណេញបាន
- ការប្រើប្រាស់បរទេសខុសពីគោលបំណងបរទេសបាលកិច្ច
- កំហុសដែលបានប្រព្រឹត្តដោយចេតនាឬអចេតនា ក្នុងការបំពេញការងាររបស់ខ្លួន
- ការទទួលខុសត្រូវផ្សេងទៀត តាមលក្ខខណ្ឌនៃលិខិតបរទេសបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។

មាត្រា ២៤ .-

ក្នុងការអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន ប្រសិនបើបរទេសបាលមិនអាចព្រមព្រៀងគ្នាដោយសំឡេងភាគច្រើន បរទេសបាលត្រូវមាន៖

- រក្សាភាពខ្វែងគំនិតគ្នាជាលាយលក្ខណ៍អក្សរ
- ជូនដំណឹងភ្លាមពីភាពខ្វែងគំនិតគ្នានេះជាលាយលក្ខណ៍អក្សរទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬបញ្ញត្តិការពាក់ព័ន្ធ។



Handwritten signature or mark.

- បញ្ញត្តិករពាក់ព័ន្ធត្រូវដោះស្រាយវិវាទនេះ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា ២៥ .-

បរទេសបាលអាចត្រូវបានជំនួសដោយបុគ្គលផ្សេងទៀតតាមលក្ខខណ្ឌនិងនីតិវិធីដែលមានចែងក្នុងលិខិតបរទេសបាលកិច្ចបទប្បញ្ញត្តិជាធរមាន។

ករណីដែលគ្មានចែងអំពីលក្ខខណ្ឌនិងនីតិវិធីដូចមានចែងក្នុងកថាខណ្ឌទី១ បរទេសបាលត្រូវបានជំនួសតាមលក្ខខណ្ឌដូចខាងក្រោម៖

១- បើបរទេសបាលជាបុគ្គល បរទេសបាលនេះត្រូវបានជំនួស៖

ក- ជាស្វ័យប្រវត្តិ នៅពេលដែលខ្លួនទទួលមរណភាព អសមត្ថភាពផ្លូវកាយឬផ្លូវចិត្ត ត្រូវបានប្រកាសដោយអាជ្ញាធរមានសមត្ថកិច្ចថា ក្លាយធន ប្រព្រឹត្តបទល្មើសមជ្ឈិមឬឧក្រិដ្ឋ ឬតាមលក្ខខណ្ឌផ្សេងទៀត ដែលកំណត់ដោយបទប្បញ្ញត្តិជាធរមានរបស់បញ្ញត្តិករពាក់ព័ន្ធ។

ខ- តាមសេចក្តីសម្រេចភាគច្រើនដាច់ខាតរបស់បរទេសបាលទាំងអស់ នៅពេលដែលបរទេសបាលចូលនិវត្តន៍ ឬបដិសេធមិនបំពេញការងារ ឬមិនសក្តិសមបំពេញការងារ។

២- បើបរទេសបាលជានីតិបុគ្គលបរទេសបាលនេះត្រូវបានជំនួសនៅពេលដែលបរទេសបាលបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយត្រូវបានជម្រះបញ្ជីឬត្រូវបានរំលាយ។

បញ្ញត្តិករពាក់ព័ន្ធជាអ្នកចេញសេចក្តីសម្រេចតែងតាំងបរទេសបាលជំនួស ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ផ្នែកទី ៣

អត្ថបទ៖

មាត្រា ២៦ .-

អត្ថបទ៖ អាចជាបុគ្គលដែលត្រូវបានបង្កើតស្របច្បាប់នៅព្រះរាជាណាចក្រកម្ពុជាឬអាចជាបរទេសបាលទាយក។

អត្ថបទ៖ អាចទទួលផលពីបរទេសបាលកិច្ចចាប់ពីកាលបរិច្ឆេទចូលជាធរមាននៃបរទេសបាលកិច្ចលើកលែងតែមានបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

អត្ថបទ៖ អាចមានអត្ថបទ៖ ច្រើន អត្ថបទ៖ ទាំងនេះអាចទទួលផលដូចគ្នាផ្សេងៗពីគ្នាតាមរបៀបប្រើប្រាស់ដែលមានក្នុងលិខិតបរទេសបាលកិច្ច។

អត្ថបទ៖ អាចមានអត្ថបទ៖ ច្រើន អត្ថបទ៖ ទាំងនេះអាចទទួលផលដូចមានចែងក្នុងកថាខណ្ឌខាងលើ ត្រូវសន្មតថាអត្ថបទ៖ ទាំងនេះ



(Signature)

មាត្រា២៧ .-

អត្ថបាតៈមានសិទ្ធិជាអាទិ៍ដូចខាងក្រោម៖

- ទទួលអត្ថប្រយោជន៍ដូចដែលមានចែងក្នុងលិខិតបរធនបាលកិច្ច
- ទាមទារឱ្យបរធនបាលបំពេញកាតព្វកិច្ចដែលបានកំណត់ក្នុងលិខិតបរធនបាលកិច្ចនិងតាមបទប្បញ្ញត្តិជាធរមាន
- ទទួលព័ត៌មានដែលពាក់ព័ន្ធនឹងការគ្រប់គ្រងនិងចាត់ចែងនៃបរធនបាលកិច្ច និង
- សិទ្ធិផ្សេងៗទៀតដែលមានចែងក្នុងលិខិតបរធនបាលកិច្ចនិងបទប្បញ្ញត្តិជាធរមាន។

ជំពូកទី៤

ការចុះបញ្ជីបរធន ការត្រួតពិនិត្យនិងការបញ្ចប់បរធនបាលកិច្ច

ផ្នែកទី១

ការចុះបញ្ជីបរធន

មាត្រា២៨ .-

បរធនបាលកិច្ចទាំងអស់មានសុពលភាព លុះត្រាតែចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងរយៈពេលមិនលើសពី៣(បី)ខែ បន្ទាប់ពីកាលបរិច្ឆេទនៃការបង្កើតបរធនបាលកិច្ច។

លក្ខខណ្ឌនិងនីតិវិធីលម្អិតនៃការចុះបញ្ជីត្រូវកំណត់ដោយអនុក្រឹត្យ។

មាត្រា២៩ .-

មុននឹងធ្វើការចុះបញ្ជីសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្របតាមមាត្រា២៨នៃច្បាប់នេះ ការបង្កើតបរធនបាលកិច្ចដើម្បីគោលបំណងណាមួយនៃច្បាប់នេះ ត្រូវមានការអនុញ្ញាតជាគោលការណ៍ជាមុនពីបញ្ញត្តិការពាក់ព័ន្ធ។

ការធ្វើប្រតិបត្តិការនៃបរធនបាលកិច្ចស្របតាមគោលបំណងនៃច្បាប់នេះត្រូវមានអាជ្ញាបណ្ណពីបញ្ញត្តិការពាក់ព័ន្ធស្របតាមបទប្បញ្ញត្តិដែលមានជាធរមាន។

មាត្រា៣០ .-

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវកត់ត្រា គ្រប់គ្រង និងរក្សាទុកនូវរាល់ព័ត៌មានរបស់បរធនបាលទាយកប្រធានបាតៈ បុគ្គលផ្សេងទៀតដែលពាក់ព័ន្ធ ប្រតិវេទន៍ប្រចាំឆ្នាំ ការផ្លាស់ប្តូរបរធនបាល និងព័ត៌មានផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការចុះបញ្ជី។



Handwritten signature or mark.

លក្ខខណ្ឌនិងនីតិវិធីធ្វើប្រតិទិនប្រចាំឆ្នាំ និងសេចក្តីជូនដំណឹងពីការផ្លាស់ប្តូរបរទេសបាល ត្រូវកំណត់
ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ផ្នែកទី២

ការត្រួតពិនិត្យនិងការបញ្ចប់បរទេសបាលកិច្ច

មាត្រា៣១ .-

រាល់ប្រតិបត្តិការនៃបរទេសបាលកិច្ចត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់បញ្ញត្តិករពាក់ព័ន្ធ ដើម្បីការពារ
ការប្រើប្រាស់បរទេសឱ្យស្របតាមគោលបំណងបរទេសបាលកិច្ច។

ករណីចាំបាច់ដែលមិនមានការកំណត់ផ្សេងពីនេះពីបញ្ញត្តិករពាក់ព័ន្ធ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាចតម្រូវឱ្យធ្វើសវនកម្មលើការគ្រប់គ្រងទ្រព្យសម្បត្តិបរទេសបាលកិច្ចដោយសវនករឯករាជ្យ។ សវនករឯករាជ្យ
ត្រូវមានការយល់ព្រមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយចំណាយលើសវនកម្មជាបន្តបន្ទាប់របស់បរទេសបាលកិច្ច។

តាមសំណើរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមិនមានការកំណត់ផ្សេងពីនេះពីបញ្ញត្តិករពាក់ព័ន្ធ
បរទេសបាលត្រូវអនុញ្ញាតឱ្យមានការត្រួតពិនិត្យលើកំណត់ត្រាបរទេសបាលកិច្ចនិងផ្តល់របាយការណ៍ហិរញ្ញវត្ថុ ឬ
ព័ត៌មានផ្សេងទៀត។

មាត្រា៣២ .-

បរទេសបាលកិច្ចត្រូវបានបញ្ចប់ ក្នុងករណីដូចខាងក្រោម៖

- ការមកដល់នៃកាលាវសានដែលកំណត់នៅក្នុងលិខិតបរទេសបាលកិច្ច
- បានសម្រេចគោលបំណងរបស់បរទេសបាលកិច្ច
- ការសម្រេចដោយឆន្ទានុសិទ្ធិឬមតិជាឯកច្ឆន្ទរបស់បរទេសបាលទាយក
- តាមសេចក្តីសម្រេចរបស់តុលាការមានសមត្ថកិច្ច ឬ
- តាមករណីផ្សេងទៀតដូចមានចែងក្នុងលិខិតបរទេសបាលកិច្ច។

មាត្រា៣៣ .-

នៅពេលបញ្ចប់បរទេសបាលកិច្ច បរទេសបាលត្រូវប្រគល់របាយការណ៍នៃការគ្រប់គ្រងបរទេសបាលកិច្ចទៅ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឬបញ្ញត្តិករពាក់ព័ន្ធដោយលម្អិតអំពីព័ត៌មាននៃបរទេសដែលនៅសល់ ចំណូល
ចំណាយ និងព័ត៌មានដែលចាំបាច់ផ្សេងទៀត ស្របតាមបទបញ្ញត្តិពាក់ព័ន្ធជាធរមាន។

បរទេសបាលត្រូវបន្តអានុភាពអនុវត្តរហូតដល់បញ្ចប់ការជម្រះបញ្ជី ហើយដែលអ្នកជម្រះបញ្ជីត្រូវ
ជ្រើសរើសដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។



បរទេសនៅសល់ក្រោយពីការជម្រះបញ្ជីត្រូវបែងចែកឬផ្តល់ឱ្យទៅបរទេសបាលទាយកប្បុរសផ្សេងទៀត ដូចមានចែងក្នុងលិខិតបរទេសបាលកិច្ចឬទុកជាទ្រព្យសម្បត្តិរដ្ឋ។

ជំពូកទី៥

ការដោះស្រាយវិវាទនិងការធ្វើអធិការកិច្ច

ផ្នែកទី១

ការដោះស្រាយវិវាទ

មាត្រា៣៤ .-

វិវាទពាក់ព័ន្ធនឹងប្រតិបត្តិការនៃបរទេសបាលកិច្ច ត្រូវដោះស្រាយដោយក្រុមប្រឹក្សាដោះស្រាយវិវាទ បរទេសបាលកិច្ចនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកលែងតែមានការកំណត់ផ្សេងពីនេះដោយបញ្ញត្តិករពាក់ព័ន្ធ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាដោះស្រាយវិវាទជាកម្មវត្ថុនៃបណ្តឹងរដ្ឋបាលឬបណ្តឹងតវ៉ាទៅតុលាការមាន សមត្ថកិច្ចក្នុងរយៈពេល៣០(សាមសិប)ថ្ងៃ គិតពីថ្ងៃចេញសេចក្តីសម្រេច។

ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាដោះស្រាយវិវាទនេះត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ផ្នែកទី២

ការធ្វើអធិការកិច្ច

មាត្រា៣៥ .-

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានសិទ្ធិចាត់តាំងមន្ត្រីអធិការកិច្ចបរទេសបាលកិច្ច ដើម្បីតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់នេះ។

មន្ត្រីអធិការកិច្ចបរទេសបាលកិច្ចមានសិទ្ធិធ្វើអធិការកិច្ចលើបរទេសបាលកិច្ចនិងបំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មន្ត្រីអធិការកិច្ចបរទេសបាលកិច្ចមានសិទ្ធិតាមដាន ត្រួតពិនិត្យ ស្រាវជ្រាវ និងស៊ើបអង្កេតបទល្មើសក្នុង វិស័យបរទេសបាលកិច្ច។

មាត្រា៣៦ .-

មន្ត្រីអធិការកិច្ចបរទេសបាលកិច្ចទទួលនីតិសម្បទាជាសភាពបុគ្គលិកមិនឱ្យពិនិត្យបទល្មើសដែលមានចែង ក្នុងច្បាប់នេះ ដោយអនុវត្តឱ្យស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។



(Signature)

បែបបទនិងនីតិវិធីនៃការផ្តល់នីតិសម្បទាចំពោះមន្ត្រីអធិការកិច្ចបរទេសបាលកិច្ចត្រូវកំណត់ដោយប្រកាស
អនុក្រសួងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា៣៧ .-

ក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការទាក់ទងនឹងការពិនិត្យនិងការស៊ើបអង្កេតបទល្មើសដែលមានចែងក្នុងច្បាប់នេះ
មន្ត្រីអធិការកិច្ចបរទេសបាលកិច្ចមានសិទ្ធិអំណាចធ្វើការឃែកឆេរ ចាប់យកវត្ថុតាង កោះហៅបុគ្គលពាក់ព័ន្ធ និង
បំពេញកិច្ចនីតិវិធីដទៃទៀត ដោយអនុវត្តស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្នុងករណីចាំបាច់
ដែលត្រូវឃាត់ខ្លួនជនសង្ស័យ មន្ត្រីអធិការកិច្ចបរទេសបាលកិច្ចត្រូវទទួលការអនុញ្ញាតជាបឋមពីព្រះរាជអាជ្ញា
ទោះបីជាការអនុញ្ញាតដោយផ្ទាល់មាត់ក៏ដោយ។

រាល់ប្រតិបត្តិការរបស់មន្ត្រីអធិការកិច្ចបរទេសបាលកិច្ច ក្នុងការពិនិត្យ ស៊ើបអង្កេតបទល្មើស និងការឃាត់
ខ្លួនជនសង្ស័យត្រូវអនុវត្តស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។

មន្ត្រីអធិការកិច្ចបរទេសបាលកិច្ច មានសិទ្ធិស្នើសុំជំនួយពីរដ្ឋបាលថ្នាក់ក្រោមជាតិនិងអង្គភាពប្រដាប់អាវុធឬ
អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធផ្សេងទៀត ដើម្បីចូលរួមបង្ក្រាបបទល្មើសដែលមានចែងក្នុងច្បាប់នេះ។

មាត្រា៣៨ .-

នៅក្នុងដំណើរការអធិការកិច្ចបរទេសបាលកិច្ច ក្នុងករណីមានភស្តុតាងឬលទ្ធផលវិភាគផ្ទៀងផ្ទាត់ បញ្ជាក់
ថាមានការធ្វើបរទេសបាលកិច្ចដែលផ្ទុយពីការអះអាងនិងការផ្តល់សិទ្ធិនៅក្នុងលិខិតបរទេសបាលកិច្ច មន្ត្រីអធិការកិច្ច
បរទេសបាលកិច្ចមានសិទ្ធិចាត់វិធានការផ្អាកជាបណ្តោះអាសន្ន។

មាត្រា៣៩ .-

បុគ្គលណាដែលមិនសុខចិត្តចំពោះវិធានការណាមួយរបស់មន្ត្រីអធិការកិច្ចបរទេសបាលកិច្ច អាចប្តឹងតវ៉ា
ក្នុងរយៈពេល៣០(សាមសិប)ថ្ងៃទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គិតចាប់ពីថ្ងៃបានទទួលសេចក្តីសម្រេច។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវសម្រេចលើបណ្តឹងតវ៉ាក្នុងរយៈពេល៣០(សាមសិប)ថ្ងៃយ៉ាងយូរ
គិតចាប់ពីថ្ងៃទទួលពាក្យប្តឹង។

ក្នុងករណីបុគ្គលនោះមិនសុខចិត្តចំពោះសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បុគ្គលនោះ
មានសិទ្ធិធ្វើបណ្តឹងទៅតុលាការតាមនីតិវិធី ក្នុងរយៈពេល៣០(សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលសេចក្តី
សម្រេច។

មាត្រា៤០ .-

ប្រតិបត្តិការអនុវត្តច្បាប់ មន្ត្រីអធិការកិច្ចបរទេសបាលកិច្ច ត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់សញ្ញា
សម្គាល់និងសញ្ញាសម្គាល់ និងត្រូវមានលិខិតបញ្ជាបេសកកម្ម។

បញ្ជាសម្គាល់ និងសញ្ញាសម្គាល់របស់មន្ត្រីអធិការកិច្ចបរទេសបាលកិច្ច ត្រូវកំណត់ដោយអនុក្រឹត្យ។



(Handwritten signature)

មាត្រា៤១ .-

បែបបទនិងនីតិវិធីនៃការធ្វើអធិការកិច្ចបរធនបាលកិច្ច ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា៤២ .-

មន្ត្រីអធិការកិច្ចបរធនបាលកិច្ចដែលបំពេញមុខងារនិងភារកិច្ចត្រឹមត្រូវតាមច្បាប់ត្រូវបានការពារដោយច្បាប់។

**ជំពូកទី៦
ទោសបញ្ញត្តិ**

មាត្រា៤៣ .-

បរធនបាលដែលធ្វើប្រតិបត្តិការដោយមិនបានមកស្នើសុំចុះបញ្ជីបរធន ដូចមានកំណត់ក្នុងមាត្រា២៨ នៃច្បាប់នេះ ត្រូវផាកពិន័យជាប្រាក់ដោយមន្ត្រីអធិការកិច្ចបរធនបាលកិច្ច ពី២០ ០០០ ០០៥(ម្ភៃលាន)រៀល ទៅ៥០ ០០០ ០០០(ហាសិបលាន)រៀល និងត្រូវបញ្ឈប់សកម្មភាពបរធនបាលកិច្ចជាបន្ទាន់ រួចតម្រូវឱ្យមកចុះបញ្ជីបរធននៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្របតាមបទបញ្ញត្តិនៃច្បាប់នេះ។

ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី៥០ ០០០ ០០៥(ហាសិបលាន)រៀលទៅ ១០០ ០០០ ០០០(មួយរយលាន)រៀលនិង/ឬដាក់ពន្ធនាគារពី១(មួយ)ខែទៅ១(មួយ)ឆ្នាំ។

មាត្រា៤៤ .-

បរធនបាលត្រូវផាកពិន័យជាប្រាក់ដោយមន្ត្រីអធិការកិច្ចបរធនបាលកិច្ច ពី ២០ ០០០ ០០៥(ម្ភៃលាន)រៀល ទៅ ៥០ ០០០ ០០០(ហាសិបលាន)រៀល ចំពោះអំពើដូចខាងក្រោម៖

- មិនបានរាយការណ៍និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងបរធនបាលកិច្ច ឱ្យបរធនបាលទាយកអគ្គជាហកៈនិងបញ្ញត្តិករពាក់ព័ន្ធ។
- មិនផ្តល់របាយការណ៍ហិរញ្ញវត្ថុជាប្រចាំទៅបញ្ញត្តិករពាក់ព័ន្ធ និងទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្នុងករណីមិនរាងចាលត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី៥០ ០០០ ០០៥(ហាសិបលាន)រៀលទៅ ១០០ ០០០ ០០០(មួយរយលាន)រៀលនិង/ឬដាក់ពន្ធនាគារពី១(មួយ)ខែទៅ១(មួយ)ឆ្នាំ។

មាត្រា៤៥ .-

បរធនបាលទោសតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តអំពើណាមួយក្នុងរយៈពេលបរធនបាលកិច្ច ក្នុងចំណោមអំពើដូចខាងក្រោម៖



(Handwritten signature)

១- រំលោភលើទំនុកចិត្តឬរំលោភអំណាចក្នុងការបំពេញមុខងាររបស់បរទេសបាល ក្នុងគោលបំណងទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនឬដល់តិចជនក្នុងគោលបំណងធ្វើឱ្យខូចប្រយោជន៍ដល់ភាគីពាក់ព័ន្ធ។

២- ឆបោកក្នុងវិស័យបរទេសបាលកិច្ចដែលប្រព្រឹត្តដោយបរទេសបាល។

៣- រារាំងឬជ្រៀតជ្រែកដល់មន្ត្រីអធិការកិច្ចក្នុងការបំពេញមុខងារដូចមានចែងក្នុងមាត្រា៣៥នៃច្បាប់នេះ។

៤- ក្លែងបន្លំឯកសារ ឬបំភ័ន្តក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬផ្សព្វផ្សាយឬផ្តល់ព័ត៌មានមិនពិតប្រព្រឹត្តដោយបរទេសបាល ដែលនាំឱ្យខូចផលប្រយោជន៍ដល់ភាគីពាក់ព័ន្ធ។

៥- បំផ្លាញឯកសារភស្តុតាងនៃបទល្មើសក្នុងវិស័យបរទេសបាលកិច្ច ក្នុងគោលបំណងធ្វើជាឧបសគ្គដល់ការស្រាវជ្រាវរបស់មន្ត្រីអធិការកិច្ចឬមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត។

មាត្រា៤៦ .-

បរទេសបាលដែលមានចេតនាផ្តល់ព័ត៌មានមិនពិត ក្នុងការចុះបញ្ជីបរទេសដំបូងឬចុះបញ្ជីបរទេសបន្ត ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី៥០ ០០០ ០០០(ហាសិបលាន)រៀលទៅ២០០ ០០០ ០០០ (ពីររយលាន)រៀលនិង/ឬដាក់ពន្ធនាគារពី២(ប្រាំមួយ)ខែទៅ៣(បី)ឆ្នាំ។

មាត្រា៤៧ .-

បុគ្គលឬបរទេសបាលដែលចូលរួមប្រព្រឹត្តបទល្មើសទាក់ទងនឹងការសំអាតប្រាក់និងហិរញ្ញប្បទានភេរវកម្មត្រូវផ្ដន្ទាទោសដោយអនុលោមតាមច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន។

មាត្រា៤៨ .-

បរទេសបាលដែលទម្លាយការសម្ងាត់វិជ្ជាជីវៈដែលបណ្តាលឱ្យខូចផលប្រយោជន៍ភាគីពាក់ព័ន្ធត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី៥០ ០០០ ០០០(ហាសិបលាន)រៀលទៅ១០០ ០០០ ០០០(មួយរយលាន)រៀលនិង/ឬដាក់ពន្ធនាគារពី១(មួយ)ខែទៅ១(មួយ)ឆ្នាំ។

មាត្រា៤៩ .-

នីតិបុគ្គលអាចប្រកាសថាត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា៤២ ស្តីពីការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលនៃក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមានចែងក្នុងកថាខណ្ឌទី២ នៃមាត្រា៤៣ កថាខណ្ឌទី២នៃមាត្រា៤៤ និងចំណុចទី១ ទី៤ និងទី៥នៃមាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៨ នៃច្បាប់នេះ។

នីតិបុគ្គលត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី៥០ ០០០ ០០០ (ហាសិបលាន)រៀលទៅ២០០ ០០០ ០០០(ពីររយលាន)រៀលនិងមិនអនុញ្ញាតឱ្យធ្វើជាបរទេសបាលនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងទោសបន្ថែមណាមួយដែលបានចែងក្នុងមាត្រា១៦៨ ស្តីពីទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គលនៃក្រមព្រហ្មទណ្ឌ។



(Handwritten signature)

មាត្រា ៥០ .-

ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសដូចមានចែងក្នុងកថាខណ្ឌទី២នៃមាត្រា៤៣ កថាខណ្ឌទី២ នៃ មាត្រា៤៤ និងមាត្រា៤៥ដល់មាត្រា៤៨នៃច្បាប់នេះ តុលាការអាចប្រកាសទោសបន្ថែមមួយឬច្រើន ដូចមានចែង ក្នុងមាត្រា៥៤(ប្រភេទទោសបន្ថែម)នៃក្រមព្រហ្មទណ្ឌ ដោយរួមទាំងការសម្រេចមិនអនុញ្ញាតឱ្យធ្វើជាបរទេសបាល នៅព្រះរាជាណាចក្រកម្ពុជា។

ខ្លឹមសារ បែបបទ និងនីតិវិធីសម្រាប់ការអនុវត្តទោសបន្ថែមទាំងនេះ ត្រូវអនុលោមតាមបទប្បញ្ញត្តិនៃ ក្រមព្រហ្មទណ្ឌ។

មាត្រា ៥១ .-

ចំពោះបទល្មើសទាំងឡាយណាដែលពុំមានចែងនៅក្នុងច្បាប់នេះត្រូវអនុវត្តតាមបទប្បញ្ញត្តិជាធរមាន។

មាត្រា ៥២ .-

បុគ្គលដែលទទួលរងឥទ្ធិពលដោយផ្ទាល់ពីសេចក្តីសម្រេចរបស់មន្ត្រីអធិការកិច្ចបរទេសបាលកិច្ចដូចមាន ចែងនៅក្នុងជំពូកនេះ អាចប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងរយៈពេល៣០ (សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលសេចក្តីសម្រេច។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវសម្រេចលើបណ្តឹងតវ៉ាក្នុងរយៈពេល៣០(សាមសិប)ថ្ងៃយ៉ាងយូរ គិតចាប់ពីថ្ងៃទទួលពាក្យប្តឹង។

ក្នុងករណីបុគ្គលនោះមិនសុខចិត្តចំពោះសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បុគ្គលនោះ មានសិទ្ធិធ្វើបណ្តឹងទៅតុលាការតាមនីតិវិធីក្នុងរយៈពេល៣០(សាមសិប)ថ្ងៃគិតចាប់ពីថ្ងៃបានទទួលសេចក្តី សម្រេច។

មាត្រា ៥៣ .-

បទប្បញ្ញត្តិនៃជំពូកទោល (បទប្បញ្ញត្តិទូទៅ)នៃមាតិកាទី១ (បទប្បញ្ញត្តិទូទៅ) ជំពូកទោល (ការបង្ខំដល់ រូបកាយ)នៃមាតិកាទី៣(ការបង្ខំដល់រូបកាយ)នៃគន្ថីទី៨នៃក្រមនីតិវិធីព្រហ្មទណ្ឌ ត្រូវយកមកអនុវត្តក្នុងករណី ដែលសេចក្តីសម្រេចអំពីការផាកពិន័យបានចូលជាស្ថាពរ។

**ជំពូកទី៧
អនុប្បញ្ញត្តិ**



ចាប់ពីថ្ងៃចេញផ្សាយនេះតទៅ (បី) ខែ បន្ទាប់ពីច្បាប់នេះចូលជាធរមាន បុគ្គលដែលបាននិងកំពុងគ្រប់គ្រងបរទេសបាលកិច្ច ដូចមានចែងក្នុងមាត្រា២៨នៃច្បាប់នេះ។

Signature

ជំពូកទី៨
អវសានប្បញ្ញត្តិ

មាត្រា៥៥ .-

បរទេសបាលកិច្ចហិរញ្ញវត្ថុដែលបានមកចុះបញ្ជីដោយអនុក្រឹត្យលេខ៤៧៦ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ ស្តីពីបរទេសបាលកិច្ចហិរញ្ញវត្ថុ ត្រូវតែបញ្ចូលទៅក្រោមច្បាប់នេះបន្ទាប់ពីចូលជាធរមាន។

មាត្រា៥៦ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។

មាត្រា៥៧ .-

ច្បាប់នេះ ត្រូវបានប្រកាសជាការប្រញាប់។

ថ្ងៃ ព្រហស្បតិ៍ ១១ ខែ ឧសភា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ០២ ខែ មករា ឆ្នាំ២០១៩

ពល. ១៩០១.០០២

ស វណ្ណ

នរោត្តម សីហមុនី

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ
សូមឡាយព្រះហស្តលេខា
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ឧបសម្ព័ន្ធនៃច្បាប់ស្តីពីបរធនបាលកិច្ច
សទ្ទានុក្រម

បច្ចេកសព្ទសំខាន់ៗជាសារវន្ត ដែលត្រូវបានប្រើក្នុងច្បាប់ស្តីពីបរធនបាលកិច្ចមាននិយមន័យដូចតទៅ៖

- ១- ក្រមរដ្ឋប្បវេណី សំដៅដល់ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០៧/០៣០ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៧។
- ២- ក្រមព្រហ្មទណ្ឌ សំដៅដល់ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩។
- ៣- ក្រមនីតិវិធីព្រហ្មទណ្ឌ សំដៅដល់ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧។
- ៤- ទ្រព្យសម្បត្តិ សំដៅដល់ចលនវត្ថុនិងអចលនវត្ថុដែលបានកំណត់ក្នុងមាត្រា១២០នៃក្រមរដ្ឋប្បវេណី។
- ៥- ទ្រព្យសម្បត្តិបរធនបាលកិច្ច សំដៅដល់ទ្រព្យសម្បត្តិឬមូលនិធិដែលបានផ្ទេរទៅក្នុងបរធនបាលកិច្ចនិងផលដែលបានពីទ្រព្យសម្បត្តិឬមូលនិធិនោះ។
- ៦- បរធន សំដៅដល់ទ្រព្យសម្បត្តិឬមូលនិធិដែលបានផ្ទេរទៅឱ្យបរធនបាលគ្រប់គ្រងនិងចាត់ចែងសម្រាប់ជាប្រយោជន៍ដល់អត្តតាហកៈ តាមលក្ខខណ្ឌដែលកំណត់ដោយលិខិតបរធនបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។
- ៧- បរធនបាល សំដៅដល់បុគ្គលដែលទទួលសិទ្ធិគ្រប់គ្រងនិងចាត់ចែងបរធនពីបរធនបាលទាយកសម្រាប់ជាប្រយោជន៍ដល់អត្តតាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។
- ៨- បរធនបាលកិច្ច សំដៅដល់កិច្ចការគ្រប់គ្រងនិងចាត់ចែងបរធនដែលផ្តល់ដោយបរធនបាលទាយកសម្រាប់ជាប្រយោជន៍ដល់អត្តតាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។
- ៩- បរធនបាលទាយក សំដៅដល់បុគ្គលដែលបង្កើតនិងកំណត់លក្ខខណ្ឌនៃបរធនបាលកិច្ច និងផ្តល់ទ្រព្យសម្បត្តិឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច។
- ១០- បុគ្គល សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គលណាមួយដែលត្រូវបានបង្កើតឡើងដោយស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ទោះជាបុគ្គលនោះស្វែងរកប្រាក់ចំណេញឬមិនស្វែងរកប្រាក់ចំណេញ។
- ១១- បេឡានកម្ម សំដៅដល់កិច្ចសន្យាដែលភាគីម្ខាងបង្ហាញឆន្ទៈផ្តល់ឱ្យភាគីម្ខាងទៀតនូវទ្រព្យសម្បត្តិដោយសេរី ហើយភាគីម្ខាងទៀតយល់ព្រមទទួល។



Handwritten signature or mark.

- ១២- មតកសាសន៍ សំដៅដល់លិខិតបណ្តាំដែលបុគ្គលបានធ្វើឡើងតាមទម្រង់ដែលកំណត់ដោយច្បាប់ដើម្បីសម្តែងឆន្ទៈចុងក្រោយអំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនជាអាទិ៍ បន្ទាប់ពីមរណភាព។
- ១៣- លិខិតបរធនបាលកិច្ច សំដៅដល់៖
- ក- លិខិតគតិយុត្តដែលកំណត់ជាអាទិ៍អំពីការបង្កើត ការគ្រប់គ្រង ការចាត់ចែង និងការបញ្ចប់បរធនបាលកិច្ច ដែលត្រូវបានធ្វើឡើងរវាងបរធនបាលទាយកឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច និងបរធនបាល ដោយមានការបញ្ជាក់ពីសារការី ឬមេធាវី ឬឃុំសង្កាត់ ឬដោយបុគ្គលផ្សេងទៀតដែល មានចែងក្នុងបទប្បញ្ញត្តិជាធរមាន។
 - ខ- មតកសាសន៍ដែលធ្វើឡើងស្របតាមបទប្បញ្ញត្តិស្តីពីសន្តតិកម្មនៃក្រមរដ្ឋប្បវេណី។
- ១៤- សិទ្ធិប្រកាស សំដៅទៅលើសិទ្ធិគ្រប់គ្រងលើវត្ថុដោយចំពោះ ដែលអាចអះអាងចំពោះបុគ្គលដទៃទៀតបាន។
- ១៥- សេវារក្សាទុក សំដៅដល់ការផ្ទេរទ្រព្យសម្បត្តិឬមូលនិធិដោយបុគ្គលណាមួយទៅឱ្យបរធនបាលដើម្បីរក្សាទុក ហើយប្រគល់ទៅឱ្យបុគ្គលផ្សេងទៀតឬប្រគល់ត្រឡប់ទៅឱ្យបុគ្គលនោះវិញ តាមលក្ខខណ្ឌដែលបានកំណត់នៅក្នុងលិខិតបរធនបាលកិច្ច។
- ១៦- អត្ថបាលាភកៈ សំដៅដល់បុគ្គលដែលទទួលបានផលប្រយោជន៍ពីបរធនបាលកិច្ច។
- ១៧- អ្នកផ្តល់វិភាគទានបរធនបាលកិច្ច សំដៅដល់បុគ្គលដែលផ្តល់វិភាគទានទៅក្នុងបរធនបាលកិច្ច ឬបរធនបាលកិច្ចដែលមានស្រាប់ និងមានសិទ្ធិចូលរួមកំណត់លក្ខខណ្ឌនៃការបង់វិភាគទានដែលនឹងត្រូវគ្រប់គ្រង និងចាត់ចែងដោយបរធនបាល និងលក្ខខណ្ឌនៃការទទួលបានផលរបស់អត្ថបាលាភកៈ។
- ១៨- អំណោយ សំដៅដល់ការផ្ទេរទ្រព្យសម្បត្តិដោយស្ម័គ្រចិត្តពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតដោយគ្មានតម្លៃតបស្មងឬកាតព្វកិច្ចត្រឡប់។



Revis



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/១៤៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស សុចគ្គារា ថ្នាក់ មហាសេរីឧត្តរៈ :

១- ឯកឧត្តម លី ណារុន

២- ឯកឧត្តម ឌុច ស៊ីនណារី

ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា :

ឯកឧត្តម ស្រីន សុចន្ទ្រា

គ-គ្រឿងឥស្សរិយយស សុចគ្គារា ថ្នាក់ មហាសេនា :

ឯកឧត្តម ហេង សុខឃ្លៀង

ឃ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី :

១- ឯកឧត្តម អ៊ឹម ឧត្តម

២- លោក ចាន់ ម៉ារ៉ាដូណា

៣- លោក ព្រ៉ៃ សុខធីន្ទី

៤- លោក ម៉ីង សុជាធីន្ទី

៥- លោក លី ហេងសុចន្ទ្រា

៦- លោក ឆៀង ម៉ូរ៉ា

៧- លោក ឃ្លឹម បញ្ញារិន្ទ

៨- កញ្ញា គុណ ច័ន្ទបុទី

៩- លោក សោម សុជាតិ

១០- លោកស្រី យាង រតនា

១១- លោក កុយ ធីត្យាវ៉ា

ចាត់តាំង ១៤/០៤/២០១៩

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/ ១៤៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ទូទៅ

ក.គ្រឿងឥស្សរិយយស **ឯករាជ្យជាតិ**

១.នាយឧត្តមសេនីយ៍ **ឈឹម សុផត្តិ** អត្តលេខ ០០០០៦៩ ។

ខ.គ្រឿងឥស្សរិយយស **ជាតិបូជាការ**

១.វរវិចិត្រការ **អ៊ុំ រឿន**

២.ឧត្តមសេនីយ៍ឯក **ខឹម សុខ** អត្តលេខ ០០០៦១១។

គ.គ្រឿងឥស្សរិយយស **សេនាជ័យសិទ្ធិ**

១.ឧត្តមសេនីយ៍ឯក **ខៀវ ឆេន** អត្តលេខ ០០៨៧១០ ។

នស/រកត/១២១៤-១៤៧៧

N N
សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/ ១៤៥៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២០២/៣៥៣ ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០០២ ស្តីពីការបង្កើត ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៨/១៣៣៣ ចុះថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៨ ស្តីពីការកែសម្រួល ព្រះរាជក្រឹត្យលេខ នស/រកត/១១១៣/១១៩០ ចុះថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ស្តីពីការកែសម្រួលព្រះរាជក្រឹត្យ លេខ នស/រកត/០៨០៧/៣៩៣ ចុះថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០០៧ ស្តីពីការកែសម្រួលព្រះរាជក្រឹត្យលេខ នស/រកត/ ១២០២/៣៥៣ ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០០២ ស្តីពីការបង្កើតឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រើងឋានៈដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) ចំនួន ៨ រូប៖

- | | |
|--|---|
| ១. ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធាន កបស មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី | បន្ថែមលើមុខងារបច្ចុប្បន្ន |
| ២. ឯកឧត្តម សុខ គន្ធា | អនុប្រធាន កបស មានឋានៈស្មើ ទេសរដ្ឋមន្ត្រី |
| | បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៣. ឯកឧត្តម សុខ ចិន្ដាសោភា | អនុប្រធាន កបស មានឋានៈស្មើ ទេសរដ្ឋមន្ត្រី |
| | បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៤. ឯកឧត្តម ឈេង្រៀន យ៉ាណារ៉ា | អនុប្រធាន កបស មានឋានៈស្មើ ទេសរដ្ឋមន្ត្រី |
| | បន្ថែមលើមុខងារបច្ចុប្បន្ន |



- | | |
|---|---|
| ៥. ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន | អនុប្រធាន កបស មានឋានៈស្មើ ទេសរដ្ឋមន្ត្រី
បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៦. ឯកឧត្តម វង្ស វិស្សុត | អនុប្រធាន កបស មានឋានៈស្មើ ទេសរដ្ឋមន្ត្រី
បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៧. ឯកឧត្តម ជូ វិជិត្ត | អនុប្រធាន កបស មានឋានៈស្មើ ទេសរដ្ឋមន្ត្រី
បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៨. ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ឹម | អនុប្រធានប្រចាំការ កបស មានឋានៈស្មើ ទេសរដ្ឋមន្ត្រី
បន្ថែមលើមុខងារបច្ចុប្បន្ន ។ |

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត
ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

លេខ: ៥១២.១៤៧/៧

ស ហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/ ១៤៥៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការ តែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៨ ចុះថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងធនធានទឹក និងឧតុនិយម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈឯកឧត្តម **សៈ គឹមសាន្ត** ជាអគ្គលេខាធិការរង នៃអាជ្ញាធរទន្លេសាប នៅក្រសួងធនធានទឹក និងឧតុនិយម មានឋានៈស្មើ អគ្គនាយក។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

១៣៧៧.១៨១៤. ១៤៥៧

ន សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/១៤៦០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈឯកឧត្តម **ខុម ផលឈឿន** ជានាយកវិទ្យាស្ថានជាតិសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានឋានៈស្មើអគ្គនាយក។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

Handwritten signature

Handwritten signature

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/ ១៤៦១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : និយ័តកម្មតម្កើងថ្នាក់ ដល់ឯកឧត្តម **កែ គី** ពីឋានន្តរស័ក្តិ **ឧត្តមមន្ត្រី** ថ្នាក់លេខ ៤ មកជា ថ្នាក់លេខ ១ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

រាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៨

N N
ស សហមនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមហ្នឹងដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
[Signature]
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/ ១៤៦៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេរីវឌ្ឍន៍

ចំពោះ

លោក

Philippe STEINMETS

៣៣.១៥៦២.១៤៨១

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/ ១៤២៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)
ឧបនាយករដ្ឋមន្ត្រី

ថ្ងៃ

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីយឧត្តម

- ១- ឯកឧត្តម ហេង ស្លែ
- ២- ឯកឧត្តម លីម សុផាវ
- ៣- ឯកឧត្តម សុខុម វិថ្តិវុធ
- ៤- លោក ចេង ហ៊ាង

ខ-គ្រឿងឥស្សរិយយស មុនីសាវត្ថវ ថ្នាក់ មហាសេនីយឧត្តម

- ១- លោក អៀម គន្ធមី
- ២- លោក គង់ ច័ន្ទតារា

គ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

- លោក សាលី មុនី

ឃ-គ្រឿងឥស្សរិយយស មុនីសាវត្ថវ ថ្នាក់ មហាសេនា

- ១- លោក លូ លីយ៉ឹម
- ២- លោក កែវ សម្បត្តិ
- ៣- លោក ឡេង តុង
- ៤- លោក ថូ ប៊ុនថន
- ៥- លោក អៀង សុភាព

ង-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អនុប្រធាន

- លោក គង់ ធាវីត្ថ

៣៣.១២.១៩.១៤២៤

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/១៤៦៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជទាន

នូវ

ក-គ្រឿង ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវិជ្ជុន

១	ឧត្តមសេនីយ៍ទោ	ព្រហ្ម ពិសិដ្ឋ	អត្តលេខ	០២២៤២៥
២	ឧត្តមសេនីយ៍ត្រី	ឃួន ធានី	អត្តលេខ	០១៥១៨៨
៣	ឧត្តមសេនីយ៍ត្រី	ឆន សុគន្ធី	អត្តលេខ	០០៤១៧៩
៤	ឧត្តមសេនីយ៍ត្រី	ម៉ត់ ហាក់	អត្តលេខ	០១៥២៦៤
៥	ឧត្តមសេនីយ៍ត្រី	ពិន ចាន់ថុល	អត្តលេខ	១១២៨៩៧
៦	វរសេនីយ៍ឯក	សែ សារ៉ុំ	អត្តលេខ	០១៥២១១
៧	វរសេនីយ៍ឯក	ជា សំណាង	អត្តលេខ	០១០៣៥០
៨	វរសេនីយ៍ឯក	ជា អូន	អត្តលេខ	០១៥២៤០
៩	វរសេនីយ៍ឯក	អ៊ុច សុផា	អត្តលេខ	០១២៨៧៤
១០	វរសេនីយ៍ឯក	កែវ សំ	អត្តលេខ	០១៥២៦៧
១១	វរសេនីយ៍ឯក	យាង ប៊ុនស៊ីម	អត្តលេខ	០១០៣៤០
១២	វរសេនីយ៍ឯក	ឈុត សារ៉េត	អត្តលេខ	០១៧២៧១
១៣	វរសេនីយ៍ឯក	សុទ្ធ សម្បត្តិ	អត្តលេខ	០១៥៧៤២
១៤	វរសេនីយ៍ទោ	យ៉ាត់ ឆូ	អត្តលេខ	០១៣០៧៤



១៥	វរសេនីយ៍ទោ	ឡេង ផល្លា	អគ្គលេខ	០២៧៧៤៦
១៦	វរសេនីយ៍ទោ	ណុប សារ៉ាន់	អគ្គលេខ	០១៥២៧៥
១៧	វរសេនីយ៍ទោ	ផាន់ សារីម	អគ្គលេខ	០១០៣៤៦
១៨	វរសេនីយ៍ទោ	ម៉ា សុគន្ធី	អគ្គលេខ	០១៥២០៧
១៩	វរសេនីយ៍ទោ	លន់ លុច	អគ្គលេខ	០៤០៨៤៣

ខ- គ្រឿងឥស្សរិយយស បុរិសាភិណ្ឌ ថ្នាក់ មហាសេនីយ៍ខ្ពង់

១	ឧត្តមសេនីយ៍ត្រី	ពិន ធាវីរុធ	អគ្គលេខ	០១០៣៥៧
២	ឧត្តមសេនីយ៍ត្រី	សាវ៉េន ឈាន	អគ្គលេខ	០៣៦៦៥៨
៣	ឧត្តមសេនីយ៍ត្រី	ទូច សារឿន	អគ្គលេខ	០០៣១៥៩
៤	ឧត្តមសេនីយ៍ត្រី	ពៅ វុឌ្ឍិ	អគ្គលេខ	០១០៣៥៩
៥	ឧត្តមសេនីយ៍ត្រី	ទិត្យ សារិទ្ធ	អគ្គលេខ	០០៣១៨០
៦	ឧត្តមសេនីយ៍ត្រី	ព្រហ្ម ឌឿន	អគ្គលេខ	០៣៦៧០៧
៧	ឧត្តមសេនីយ៍ត្រី	ហ៊ុំ ចាន់ដារ៉ា	អគ្គលេខ	០០៣១៧៦
៨	ឧត្តមសេនីយ៍ត្រី	ណុប វណ្ណៈ	អគ្គលេខ	០០៣១៨៨
៩	វរសេនីយ៍ឯក	ខឿក ប៉ាង	អគ្គលេខ	០០៣៤៦៦
១០	ឧត្តមសេនីយ៍ត្រី	យីម សារុធ	អគ្គលេខ	០០៣១៨១
១១	វរសេនីយ៍ឯក	ម៉ុ សិក្ខា	អគ្គលេខ	០១០៣៣៩
១២	វរសេនីយ៍ឯក	ឡេង ឬទ្ធី	អគ្គលេខ	០១០៣៣៣
១៣	វរសេនីយ៍ឯក	សុខ សុខុម	អគ្គលេខ	០១៥២៥០
១៤	វរសេនីយ៍ឯក	លាវ វណ្ណវិទ្ធ	អគ្គលេខ	០១៥២៣០
១៥	វរសេនីយ៍ឯក	ឈុំ មុនី	អគ្គលេខ	០០៣៤៦៧
១៦	វរសេនីយ៍ឯក	នូ រដ្ឋា	អគ្គលេខ	០១៥២៦១
១៧	វរសេនីយ៍ទោ	ឯល វណ្ណនី	អគ្គលេខ	០០៣១៤៧

គ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

១	ឧត្តមសេនីយ៍ត្រី	គឹម ហួន	អគ្គលេខ	០០៥២១៨
២	វរសេនីយ៍ឯក	មាស តារា	អគ្គលេខ	០១០៣៥៦
៣	វរសេនីយ៍ឯក	ស្វាយ ប៊ុនថន	អគ្គលេខ	០៤៧២០៩
៤	វរសេនីយ៍ឯក	ឈុន លី	អគ្គលេខ	០២២៤២៩



៥	វរសេនីយ៍ឯក	ប៉ែន សុខា	អគ្គលេខ	០១០៣៦៤
៦	វរសេនីយ៍ទោ	អ៊ុន ម្លង	អគ្គលេខ	០១០៣៩២
៧	វរសេនីយ៍ទោ	ម៉ៅ សារ៉ាត់	អគ្គលេខ	០១២៨៧៨
៨	វរសេនីយ៍ទោ	ហេង ឡេងឆាយ	អគ្គលេខ	០២៧៨៥២
៩	វរសេនីយ៍ត្រី	ប្រាក់ ឡាលីន	អគ្គលេខ	០១៥២៧៣

ឃ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី

១	ឧត្តមសេនីយ៍ត្រី	សែម បុប្ផា	អគ្គលេខ	០១២៨៩២
២	វរសេនីយ៍ឯក	ហោ ថុល	អគ្គលេខ	០១០៣៦៨
៣	វរសេនីយ៍ឯក	ជុង ដន	អគ្គលេខ	១១៣១០៤
៤	វរសេនីយ៍ឯក	ចក់ ជឿន	អគ្គលេខ	០១៥២៩១
៥	វរសេនីយ៍ឯក	អេន មករា	អគ្គលេខ	០២៧៨០៧
៦	វរសេនីយ៍ទោ	គា សុវណ្ណារ៉ា	អគ្គលេខ	០១៥៦៨២
៧	វរសេនីយ៍ទោ	សេង គឹម	អគ្គលេខ	០១០៣៣២
៨	វរសេនីយ៍ទោ	ជួរ សៅវិទូ	អគ្គលេខ	១១២៨៧៦
៩	វរសេនីយ៍ទោ	ស្វាយ សាវិទូ	អគ្គលេខ	០១២៨៧២
១០	វរសេនីយ៍ទោ	ណុប រតនា	អគ្គលេខ	០៩១៤២១
១១	វរសេនីយ៍ទោ	អ៊ុត ភារម្យ	អគ្គលេខ	០៤៥១៦៣
១២	វរសេនីយ៍ទោ	សៀង សុផា	អគ្គលេខ	១១៣០១២
១៣	វរសេនីយ៍ទោ	អ៊ុន សារ៉ាវុធ	អគ្គលេខ	០១៥៥៩៩
១៤	វរសេនីយ៍ទោ	ចឹក បូណា	អគ្គលេខ	០៤០៧៥០
១៥	វរសេនីយ៍ទោ	សុខ យ៉ាន	អគ្គលេខ	០៨៤៦៨៥
១៦	វរសេនីយ៍ទោ	ម៉ក់ តេងសារាវុធ	អគ្គលេខ	០១៥២០២
១៧	វរសេនីយ៍ទោ	វិន សុវណ្ណារិទ្ធ	អគ្គលេខ	០១៥៥៣២
១៨	វរសេនីយ៍ទោ	ស៊ុន សាមី	អគ្គលេខ	០៥៦៦០២
១៩	វរសេនីយ៍ទោ	ជឿន សុខន	អគ្គលេខ	០១៥២៤៣
២០	វរសេនីយ៍ទោ	សាន សុភាព	អគ្គលេខ	០២៧៧៤៣
២១	វរសេនីយ៍ទោ	ជួប សុផែ	អគ្គលេខ	០១៥២៤១
២២	វរសេនីយ៍ទោ	គឹម ហេង	អគ្គលេខ	០៨៤៧៣៨



២៣	វរសេនីយ៍ទោ	សុខ ចន្ទា	អគ្គលេខ	០៥៦៩៤៩
២៤	វរសេនីយ៍ទោ	កង ចន្ទី	អគ្គលេខ	០៦៣៧៩១
២៥	វរសេនីយ៍ទោ	ជិន សំអាត	អគ្គលេខ	០៣៦៧១៧
២៦	វរសេនីយ៍ទោ	ទ្រី សុផាតា	អគ្គលេខ	០៩១៤៣៤
២៧	វរសេនីយ៍ទោ	មាស សំប៉ុន	អគ្គលេខ	០២២៤២៨
២៨	វរសេនីយ៍ទោ	សី ហឿង	អគ្គលេខ	០២៧៧៦៧
២៩	វរសេនីយ៍ទោ	ខាំ ប៊ុនជា	អគ្គលេខ	០១០៣៣៤
៣០	វរសេនីយ៍ទោ	ហាម ចន្ទា	អគ្គលេខ	០២៨៧០០
៣១	វរសេនីយ៍ទោ	រស់ សុផាត	អគ្គលេខ	០៥៧៨៥៣
៣២	វរសេនីយ៍ត្រី	ចិត្ត បូណ្យ	អគ្គលេខ	០៤០៧៥៣
៣៣	វរសេនីយ៍ត្រី	មុំ សុផល	អគ្គលេខ	០៦៣៦៩៨
៣៤	វរសេនីយ៍ត្រី	អង ហ៊ាចចាន់រ៉ា	អគ្គលេខ	០៥៦៧៦៩
៣៥	វរសេនីយ៍ត្រី	ឥន្ទ ចាន់ថន	អគ្គលេខ	០៤០៨៦៣
៣៦	វរសេនីយ៍ត្រី	វ៉ែន យ៉ែន	អគ្គលេខ	០៥៦៦៩៤
៣៧	វរសេនីយ៍ត្រី	គឹម សុខុម	អគ្គលេខ	០៥៦៥២៨
៣៨	វរសេនីយ៍ត្រី	សុខ ឡុង	អគ្គលេខ	១១៥៧៦១
៣៩	វរសេនីយ៍ត្រី	ម៉ួរ ស៊ីណា	អគ្គលេខ	០៨៧២៥០
៤០	លោក	ជួប ហ៊ឹង		
៤១	វរសេនីយ៍ត្រី	ហ៊ាវ ខន	អគ្គលេខ	២៣១៧៤១
៤២	លោក	ជា ហួត		
៤៣	វរសេនីយ៍ឯក	ទេព សុមនា	អគ្គលេខ	០៥៦៤៧២
៤៤	វរសេនីយ៍ឯក	គង្គ សារិន្ទ	អគ្គលេខ	០២៧៧៩៣
៤៥	វរសេនីយ៍ទោ	មូល សុផល	អគ្គលេខ	០១៥២៣១
៤៦	វរសេនីយ៍ទោ	យឹម សារុត	អគ្គលេខ	១៦៧៣៨០
៤៧	វរសេនីយ៍ទោ	នូ ចិត្តា	អគ្គលេខ	០១៤៩៧៦
៤៨	វរសេនីយ៍ទោ	ប៉ែន វាសនា	អគ្គលេខ	០១៣០៥៦
៤៩	វរសេនីយ៍ទោ	ញ៉ែម សារិន	អគ្គលេខ	០៤១២៩០
៥០	វរសេនីយ៍ទោ	ម៉ៅញ កត្តាផល	អគ្គលេខ	០៣៩៩៣៥



៥១ លោក សារឹម រុទ្ធី

ង- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

១	វរសេនីយ៍ទោ	សន សុផា	អគ្គលេខ	០៣៦៧១១
២	វរសេនីយ៍ទោ	សំ រតនា	អគ្គលេខ	០៨៤៧០៥
៣	វរសេនីយ៍ទោ	ស៊ុន ចាន់រស្មី	អគ្គលេខ	០៦៣៥៦៣
៤	វរសេនីយ៍ទោ	សំ សក្តី	អគ្គលេខ	០៥៦៥៣៨
៥	វរសេនីយ៍ទោ	គិន អ៊ុត	អគ្គលេខ	០៣៧៣០៤
៦	វរសេនីយ៍ទោ	អាន សុភក្រ្ត	អគ្គលេខ	១៣៩១៤៥
៧	វរសេនីយ៍ទោ	ផន ផល្លី	អគ្គលេខ	០៨៤៧៥៩
៨	វរសេនីយ៍ទោ	ប៉ែន សារិទ្ធ	អគ្គលេខ	១១៣១៥៦
៩	វរសេនីយ៍ទោ	ខាត់ ប្រស	អគ្គលេខ	១១២៩៨២
១០	វរសេនីយ៍ទោ	សុខ មុនី	អគ្គលេខ	០១៥២៧២
១១	វរសេនីយ៍ទោ	ចាន់ សារឿន	អគ្គលេខ	០៦៣៥៦២
១២	វរសេនីយ៍ទោ	មុំ ជួរ	អគ្គលេខ	០៥៦៧១៤
១៣	វរសេនីយ៍ទោ	ព្រហ្ម ធឿន	អគ្គលេខ	០៩១៤៩៧
១៤	វរសេនីយ៍ទោ	ម៉ង់ សារឿន	អគ្គលេខ	០៨៤៦៦៧
១៥	វរសេនីយ៍ទោ	ហ៊ុំ ដាវុធ	អគ្គលេខ	០៣៤១៣១
១៦	វរសេនីយ៍ត្រី	ផាន់ សុផល	អគ្គលេខ	០៥៦៤៨៤
១៧	វរសេនីយ៍ត្រី	ទិត្យ វិទ្ធី	អគ្គលេខ	០៩១៣៦៥
១៨	វរសេនីយ៍ត្រី	ព្រហ្ម ប៊ុនធន	អគ្គលេខ	១១៣១៧៦
១៩	វរសេនីយ៍ត្រី	កេត ចាន់មាន	អគ្គលេខ	១១៣១១០
២០	វរសេនីយ៍ត្រី	ព្រហ្ម តារា	អគ្គលេខ	០៨៤៧២១
២១	វរសេនីយ៍ត្រី	ហែម ហួត	អគ្គលេខ	១១២៩២៣
២២	វរសេនីយ៍ត្រី	ពេញ សារឿន	អគ្គលេខ	០១២៨៨៧
២៣	វរសេនីយ៍ត្រី	សែម ចាន់ដារ៉ា	អគ្គលេខ	០៣៦៧០២
	វរសេនីយ៍ត្រី	កែវ ប៊ុណ្ណារ៉ា	អគ្គលេខ	១១៣០៧៩
	វរសេនីយ៍ត្រី	ស៊ីង វីរៈ	អគ្គលេខ	១៧៩៦៤២
	វរសេនីយ៍ត្រី	មាស សំបូរ	អគ្គលេខ	១១៣០៩៦



២៧	វរសេនីយ៍ត្រី	សោម សារ៉េន	អត្តលេខ	០១៥១៩៦
២៨	វរសេនីយ៍ត្រី	សាត រុទ្ធី	អត្តលេខ	១៣៨៩៣៧
២៩	វរសេនីយ៍ត្រី	សេង សុភ័ក្ត្រ	អត្តលេខ	០៦៣៥៣៥
៣០	វរសេនីយ៍ត្រី	រស់ វាសនា	អត្តលេខ	០៥៦៦២៥
៣១	វរសេនីយ៍ត្រី	ហេង សុខរណ្ណា	អត្តលេខ	០៥៦៥៦៨
៣២	វរសេនីយ៍ត្រី	អ៊ុយ ចាន់ថា	អត្តលេខ	០១២៨៨៨
៣៣	វរសេនីយ៍ត្រី	ឈួន ស៊ីថា	អត្តលេខ	០៥៦៦០៥
៣៤	វរសេនីយ៍ត្រី	សុខ ឡេន	អត្តលេខ	០៥៦៥១២
៣៥	វរសេនីយ៍ត្រី	កែវ បុត្រ	អត្តលេខ	០៣០៧៣៦
៣៦	វរសេនីយ៍ត្រី	ជួប ណាងលី	អត្តលេខ	០៤៧២២០
៣៧	វរសេនីយ៍ត្រី	ទុំ វ៉ានី	អត្តលេខ	០៥៦៥២៩
៣៨	អនុសេនីយ៍ឯក	ហោ ជ្រីន	អត្តលេខ	០៨៥៨៥០

ច-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សមុនី

១	វរសេនីយ៍ទោ	កែម រុទ្ធី	អត្តលេខ	០៤០៧៤២
២	វរសេនីយ៍ទោ	ក្រឹម ស៊ីវុត្តា	អត្តលេខ	១១៣០៩៨
៣	វរសេនីយ៍ទោ	ឃួន សំណាង	អត្តលេខ	០៥៦៥១៧
៤	វរសេនីយ៍ត្រី	ប្រាក់ គណៈមុនី	អត្តលេខ	០៥៦៥២១
៥	វរសេនីយ៍ត្រី	ឡេង ពិសិដ្ឋ	អត្តលេខ	១៧៩៦៤១
៦	វរសេនីយ៍ត្រី	ឆាយ ឈឿន	អត្តលេខ	០៦៣៥១៤
៧	វរសេនីយ៍ត្រី	ឈួន សុផី	អត្តលេខ	១១៥៧៧៦
៨	វរសេនីយ៍ត្រី	យាន លី	អត្តលេខ	០៣៤៨៨៤
៩	វរសេនីយ៍ត្រី	ព្រំ រដ្ឋា	អត្តលេខ	០៤០៨០៣
១០	វរសេនីយ៍ត្រី	យ៉ែម សម្បូរ	អត្តលេខ	១១២៩២៨
១១	វរសេនីយ៍ត្រី	រឿន វ៉េន	អត្តលេខ	១១៣០៩០
១២	វរសេនីយ៍ត្រី	យ៉ែ រណ្ណាវិទូ	អត្តលេខ	០៤៧២២២
១៣	វរសេនីយ៍ត្រី	ខៀប សុង	អត្តលេខ	០៣៤១៣៨
១៤	វរសេនីយ៍ត្រី	ឡុង សំបូរ	អត្តលេខ	០៩១៤២៤
១៥	វរសេនីយ៍ត្រី	យី ពៅពុទ្ធានី	អត្តលេខ	០៣១៥១៧



១៦	វរសេនីយ៍ត្រី	អ៊ុំ ពាន់	អគ្គលេខ	០៤០៧៣៧
១៧	វរសេនីយ៍ត្រី	ម៉ុំ ថ្កុំ	អគ្គលេខ	០៨៤៨០១
១៨	វរសេនីយ៍ត្រី	សៀង យួន	អគ្គលេខ	០៧៤៣៦៣
១៩	វរសេនីយ៍ត្រី	វិន សារ៉ន	អគ្គលេខ	០៨៤៧៨៥
២០	វរសេនីយ៍ត្រី	ស្នង កុសល្យ	អគ្គលេខ	០៨៤៧១២
២១	វរសេនីយ៍ត្រី	ផាន់ សារ៉ាពេជ្រ	អគ្គលេខ	១៣៨៩១០
២២	វរសេនីយ៍ត្រី	ពិន ពិឌូ	អគ្គលេខ	១៣៨៨៧៨
២៣	វរសេនីយ៍ត្រី	ញឹម ភារុន	អគ្គលេខ	០២២៤២៦
២៤	វរសេនីយ៍ត្រី	វត្ត សារ៉ុម	អគ្គលេខ	០៨៤៧៤៤
២៥	វរសេនីយ៍ត្រី	កង សំអាត	អគ្គលេខ	១១៣១០៦
២៦	វរសេនីយ៍ត្រី	មាស ដារ៉ា	អគ្គលេខ	០៩១៤៩៨
២៧	វរសេនីយ៍ត្រី	លី ភា	អគ្គលេខ	០៤៧២១៤
២៨	វរសេនីយ៍ត្រី	មាស សារិទ្ធ	អគ្គលេខ	០៩១៥៦១
២៩	វរសេនីយ៍ត្រី	សេង ហេងជា	អគ្គលេខ	១៣៨៨៤០
៣០	វរសេនីយ៍ត្រី	អៀង ឈុនណា	អគ្គលេខ	១៣៧៩៤៨
៣១	វរសេនីយ៍ត្រី	មាស សុភា	អគ្គលេខ	១១៣០០១
៣២	វរសេនីយ៍ត្រី	ម៉ុម សុជាតិ	អគ្គលេខ	០៤០៧៤១
៣៣	វរសេនីយ៍ត្រី	ទៀង ហាម	អគ្គលេខ	០៨៤៨៥៨
៣៤	វរសេនីយ៍ត្រី	សន យុទ្ធា	អគ្គលេខ	១១២៨៨៦
៣៥	វរសេនីយ៍ត្រី	ឡាយ រដ្ឋា	អគ្គលេខ	០៦៦៧៤១
៣៦	វរសេនីយ៍ត្រី	សុង សុវណ្ណ	អគ្គលេខ	១១៥៧៤៧
៣៧	វរសេនីយ៍ត្រី	មាស សាវ៉េត	អគ្គលេខ	០៣៦៧២៦
៣៨	វរសេនីយ៍ត្រី	ភី សារ៉ាន់	អគ្គលេខ	០៣១៥៣០
៣៩	វរសេនីយ៍ត្រី	សុង សុប្បរ៉ា	អគ្គលេខ	០៣៦៦៣៥

ឧ-គ្រឿងឥស្សរិយយស សេនាបតីសិទ្ធិ



១ ឧត្តមសេនីយ៍ទោ ម៉ាន់ ប៉េងអៀង អគ្គលេខ ០០៤២២៨

២ ឧត្តមសេនីយ៍ទោ យួន សំខាន់ អគ្គលេខ ០១០៣៣៥

៣ ឧត្តមសេនីយ៍ទោ ពេជ្រ វុធ អគ្គលេខ ០២៧១៤៣

៤	ឧត្តមសេនីយ៍ទោ	ម៉ៅ សារឿន	អត្តលេខ	០០៣១៦៦
៥	ឧត្តមសេនីយ៍ទោ	សុខ ឃៀន	អត្តលេខ	០១២៨៧៧
៦	ឧត្តមសេនីយ៍ទោ	ម៉ុំ សារ៉ន	អត្តលេខ	០១០៣៦៣
៧	ឧត្តមសេនីយ៍ទោ	ទិត្យ រចនា	អត្តលេខ	០១២៧៤២
៨	ឧត្តមសេនីយ៍ទោ	ណាក ប៊ុនថន	អត្តលេខ	០១០៣៤៩

០១៣៧.១៨៦៥-១៨៨៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨

ស៊ីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/ ១៤៦៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយសសុវត្ថារាជ្យាក់ មហាសេរីវិឡ័ន

១-លោក ជាប ជាវុធ

២-លោក ណាម ពិសិដ្ឋ

ខ-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់ មហាសេនា

លោក ខេង ទិត្យសីហា

គ-គ្រឿងឥស្សរិយយសសុវត្ថារាជ្យាក់ មហាសេនា

១-លោក ជិន គឹមស្រង

២-លោក ហ៊ឹក សេក

៣-លោក ឈឹម ម៉េងហុង

៤-លោក ឈង សុផល

៥-លោក លាង គឹម

៦-លោក ហែម តារា

៧-លោក ស៊ុនលី ដីនី

៨-លោក ហៀន សុខល់



៩-លោក ស ចាន់វីរៈ

យ-គ្រឿងឥស្សរិយយសមុនីសាវ័ន្តរាជ្យាថ្នាក់ មហាសេនា

លោក ចៅ ម៉ៅមុន្នី

ង-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់ ធិបតី

១-លោក ម៉ៅ បុញ្ញខេត្ត

២-លោក ស៊ុន ហេង

៣-លោក ម៉ៅ បូរណ

៤-លោក អ៊ឹម សុខធី

ច-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់ សេនា

១-លោក ផេង ថ្កុំ

២-លោក យូ ទី

៣-លោកស្រី ខៀវ វិមល

៤-លោក អៀង សុភក្រ

៥-លោក ទក សុខុម

៦-លោក គឹម ទិត្យា

៧-លោកស្រី អ៊ុន បូលីន

៨-លោកស្រី ថោង វណ្ណសុដ៏រី

៩-លោក ថន ចាន់ដារ៉ា

ឆ-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់ អស្សម្មន្តិ

១-លោកស្រី ប៊ុន នារី

២-លោក សុត វិធី

៣-លោក ឆិត ច័ន្ទនិមិត្ត



- ៤-លោក ពៅ វិទ្យជ័យសិទ្ធ
- ៥-លោកស្រី ជុំ ចាន់ធួ
- ៦-លោកស្រី យក់ ប៊ុននី
- ៧-លោក ប្អូន វណ្ណហឿន
- ៨-លោក ហាំង សុខសេរី
- ៩-លោក ទុយ សុខហេង

លេខ. ២១៤.១៤៧២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨

ស៊ីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៩/ ១៤៦៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជទាន

នូវ

ក- គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវិបុលៈ

លោក ឃុន សំបូរ

ខ- គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា :

១-ឯកឧត្តម ស៊ុយ ម៉ុងលាង

២-លោក សយ ច័ន្ទវិចិត្ត

៣-ឯកឧត្តម សុត ផា

៤-ឯកឧត្តម ឈាង តារា

៥-ឯកឧត្តម បញ្ញា អិន

៦-ឯកឧត្តម មុំ ភាព

៧-ឯកឧត្តម ភុង ហេង

៨-លោក សុន ណារ៉ាន់នី

៩-លោក ចាន់ ឆាយ

១០-លោក កែវ នាថមុនី



១១-លោក	អូន	ហេង
១២-លោកស្រី	ជា	ចាន់ធរ
១៣-លោក	ហេង	សំរេច
១៤-លោក	អ៊ុំ	ឡាវិទូ
១៥-លោក	ម៉ិន	រដ្ឋា
១៦-លោក	ចំរើន	បញ្ញា

លេខ: ១៤៧៤.១៤៧៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨

ន សំហមុនី

នរោត្តម សំហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/ ១៤៦៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឲ្យសព្វព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **មហាសេនីយ្យ**
-ឯកឧត្តម **ប៊ី ហ៊ាត់**

ខ-គ្រឿងឥស្សរិយយស **សុវត្ថារា** ថ្នាក់ **មហាសេនីយ្យ**

- | | | |
|------------|------|----------|
| ១-ឯកឧត្តម | ប៉ារ | ហេងតារា |
| ២-ឯកឧត្តម | ស៊ុន | ជាតិវណ្ណ |
| ៣-លោកជំទាវ | សូ | ស្រីមុច |
| ៤-ឯកឧត្តម | ថៅ | សុខមុនី |
| ៥-ឯកឧត្តម | ចាន់ | ហ៊ុន |
| ៦-ឯកឧត្តម | ទា | គង់ |
| ៧-ឯកឧត្តម | ស៊ី | ណារុន |
| ៨-ឯកឧត្តម | កៅ | កោសល |

គ-គ្រឿងឥស្សរិយយស **សុវត្ថារា** ថ្នាក់ **មហាសេនា**

- | | | |
|-----------|-----|--------|
| ១-ឯកឧត្តម | ហេង | ណន |
| ២-ឯកឧត្តម | មាស | សេង |
| ៣-ឯកឧត្តម | ថៃ | ប៊ុនចន |

ពល. ១៨១៤. ១៤៨៦

នស/រកត

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



រាជរដ្ឋាភិបាលកម្ពុជា

លេខ:.....០២.....អន.នក.បក

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការបង្កើតក្រុមការងាររៀន ខែខេត្តព្រះសីហនុ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/០១៥ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៧/០១២ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៧/០១៣ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានបង្កើតក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ដោយកាត់យកសង្កាត់ចំនួន០២ ពីក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុគឺ សង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម។

ព្រំប្រទល់រដ្ឋបាលក្រុងកោះរ៉ុង ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

មាត្រា ២.-

ទីតាំងសាលាក្រុងកោះរ៉ុង ត្រូវស្ថិតនៅក្នុងសង្កាត់កោះរ៉ុងសន្លឹម។

មាត្រា ៣.-

ការរៀបចំចេតាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងកោះរ៉ុង ត្រូវអនុលោមទៅតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ ក្រុមប្រឹក្សាខេត្តព្រះសីហនុ គណៈអភិបាលខេត្តព្រះសីហនុ ក្រុមប្រឹក្សាក្រុងព្រះសីហនុ គណៈ អភិបាលក្រុងព្រះសីហនុ ក្រុមប្រឹក្សាក្រុងកោះរ៉ុង គណៈអភិបាលក្រុងកោះរ៉ុង និងក្រុមប្រឹក្សាសង្កាត់ពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ១៩ ខែ មេសា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០១៩

អនុឧបនាយករដ្ឋមន្ត្រី

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៥
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០៣ អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការបង្កើតខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/០១៥ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៧/០១២ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៧/០១៣ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានបង្កើតខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ដោយកាត់យកសង្កាត់ចំនួន០៧ ពីខណ្ឌចំការមន នៃរាជធានីភ្នំពេញគឺ សង្កាត់បឹងកេងកងទី១ សង្កាត់បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ សង្កាត់អូឡាំពិក សង្កាត់ទំនប់ទឹក សង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២។

ព្រំប្រទល់រដ្ឋបាលខណ្ឌបឹងកេងកង ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

មាត្រា ២.-

ត្រូវបានផ្ទេរទីតាំងសាលាខណ្ឌចំការមនដែលស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ទៅឲ្យសាលាខណ្ឌបឹងកេងកង។

ទីតាំងសាលាខណ្ឌចំការមន ត្រូវស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់។

មាត្រា ៣.-

ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលខណ្ឌបឹងកេងកង ត្រូវអនុលោមទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ ក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌចំការមន គណៈអភិបាលខណ្ឌចំការមន ក្រុមប្រឹក្សាខណ្ឌបឹងកេងកង គណៈអភិបាលខណ្ឌបឹងកេងកង និងក្រុមប្រឹក្សាសង្កាត់ពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ១៣ កើត ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០១៩

អន្តរាគមន៍៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ឧទ្ធរណ៍យសវ្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសវ្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៥
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០៤ អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការបង្កើតខណ្ឌកំបូល នៃរាជធានីភ្នំពេញ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/០១៥ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៧/០១២ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៧/០១៣ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានបង្កើតខណ្ឌកំបូល នៃរាជធានីភ្នំពេញ ដោយកាត់យកសង្កាត់ចំនួន០៦ ពីខណ្ឌពោធិ៍សែនជ័យ នៃរាជធានីភ្នំពេញគឺ សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឱឡោក សង្កាត់ស្មោរ សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ និងកាត់យកសង្កាត់ចំនួន០១ ពីខណ្ឌដង្កោ នៃរាជធានីភ្នំពេញគឺ សង្កាត់ប្រទះឡាង។

ព្រំប្រទល់រដ្ឋបាលខណ្ឌកំបូល ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

មាត្រា ២.-

ខណ្ឌកំបូល មានសង្កាត់ចំនួន០៧ គឺ សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឱឡោក សង្កាត់ស្មោរ សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ និងសង្កាត់ប្រទះឡាង។

ទីតាំងសាលាខណ្ឌកំបូល ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ។

មាត្រា ៣.-

ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលខណ្ឌកំបូល ត្រូវអនុលោមទៅតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ ក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ក្រុមប្រឹក្សាខណ្ឌដង្កោ គណៈអភិបាលខណ្ឌដង្កោ ក្រុមប្រឹក្សាខណ្ឌកំបូល គណៈអភិបាលខណ្ឌកំបូល និងក្រុមប្រឹក្សាសង្កាត់ពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ១៩ ខែ មេសា ឆ្នាំ ២០១៩
រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ឧទ្ធរណ៍យស្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យស្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៥
- រាជកិច្ច
- ឯកសារកាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០៤៤ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការបង្កើតស្រុកតាំងគោក នៃខេត្តកំពង់ធំ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/០១៥ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៧/០១២ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៧/០១៣ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១._

ត្រូវបានបង្កើត ស្រុកតាំងគោក នៃខេត្តកំពង់ធំ ដោយកាត់យកឃុំចំនួន ០៨ ពីស្រុកបារាយណ៍គឺ ឃុំពង្រ ឃុំច្រនាង ឃុំជ្រលង ឃុំទៀល ឃុំសូយោង ឃុំស្រឡៅ ឃុំស្វាយភ្លើង និងឃុំអណ្តូងពោធិ៍។

ព្រំប្រទល់រដ្ឋបាល ស្រុកតាំងគោក ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

មាត្រា ២._

ស្រុកតាំងគោក មានឃុំចំនួន០៨គឺ ឃុំពង្រ ឃុំច្រនាង ឃុំជ្រលង ឃុំទៀល ឃុំសូយោង ឃុំស្រឡៅ ឃុំស្វាយភ្លើង និងឃុំអណ្តូងពោធិ៍។

ទីតាំងសាលា ស្រុកតាំងគោក ត្រូវស្ថិតនៅក្នុងឃុំសូយោង។

មាត្រា ៣._

ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ស្រុកតាំងគោក ត្រូវអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៤._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍។

មាត្រា ៥._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធក្រុមប្រឹក្សាខេត្តកំពង់ធំ គណៈអភិបាលខេត្តកំពង់ធំ ក្រុមប្រឹក្សាស្រុកបារាយណ៍ គណៈអភិបាលស្រុកបារាយណ៍ និងក្រុមប្រឹក្សាឃុំពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ ធ្វើនៅ សំរោងស័ក ព.ស២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០១៩

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារកាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៣.៦.៧ ន ក្រ. ២៦

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារភ័ណ្ឌ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះ ថ្ងៃទី៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

សម្រេច

មាត្រា ១.-បំពាក់មេដាយមុនីសារភ័ណ្ឌ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន១១៧រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយមុនីសារភ័ណ្ឌ ថ្នាក់ ដំបូង

- | | |
|-------------------------------|---------|
| ១- លោក សង់ និស្សិត | មន្ត្រី |
| ២- លោក លី សុខដ៏ | មន្ត្រី |
| ៣- ឯកឧត្តម សំរិទ្ធ សុវណ្ណារ៉ា | ឧបការី |
| ៤- ឯកឧត្តម ស៊ុន វ៉ៃឌ្យា | ឧបការី |
| ៥- លោក គុយ ឆាយ | ឧបការី |
| ៦- លោកស្រី យាង រតនា | ឧបការី |
| ៧- លោក ហ៊ឿង ឌីណា | ឧបការី |
| ៨- លោកស្រី នង សុភារី | ឧបការី |
| ៩- លោកស្រី សេង សុភ័ណ | ឧបការី |
| ១០- លោក សែន មង្គល | ឧបការី |

១១- លោក	ចេង ប៊ុនឃៀង	ប្រធាននាយកដ្ឋាន
១២- លោកស្រី	ស៊ិន សុភាព	ប្រធាននាយកដ្ឋាន
១៣- លោក	អ៊ុំ សំរាំង	អនុប្រធាននាយកដ្ឋាន
១៤- លោក	យ៉ឹម សុខគ្រី	អនុប្រធាននាយកដ្ឋាន
១៥- លោក	ភោ សុផានិត	ប្រធានការិយាល័យ
១៦- លោក	និត អ៊ុនសុផារ៉ា	ប្រធានការិយាល័យ
១៧- ឯកឧត្តម	វ៉ែន ណារិទ្ធសម្បត្តិ	ឧបការី
១៨- ឯកឧត្តម	ខ្យង លឹមហុង	ឧបការី
១៩- លោកជំទាវ	ម៉ា សូឃុនដា	ឧបការី
២០- ឯកឧត្តម	អ៊ុំ វិសាល	អគ្គនាយក
២១- លោក	ជា សុភាព	ជំនួយការឯកឧត្តម ឆាយ សាវុធ អនុប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ
២២- លោក	ឈឺន កុសល	ជំនួយការឯកឧត្តម នួន បូផល អនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ
២៣- លោក	យ៉ា ឌីណា	ប្រធាននាយកដ្ឋាន
២៤- លោក	ញ៉ែម បូរ៉ា	អនុប្រធាននាយកដ្ឋាន
២៥- លោក	ទូច ខេមរិន្ទ	អនុប្រធាននាយកដ្ឋាន
២៦- លោក	សោម វិសុទ្ធ	ប្រធានអង្គភាពលទ្ធកម្ម
២៧- លោក	កើត ហ៊ិន	អនុប្រធានការិយាល័យ

ខ-មេដាយមុនីសាវត្ថុ ថ្នាក់សេនា

១-លោក	សួស ស៊ីសុផាន្ទី	អនុប្រធានការិយាល័យ
២-លោក	ប៉ាង សុខក្រា	មន្ត្រី
៣-លោកស្រី	ឈឺវ សុភារតី	មន្ត្រី
៤-លោក	ឆាយ សេរីបុត្រ	មន្ត្រី
៥-លោកស្រី	យង់ ច័ន្ទសុផាតា	មន្ត្រី
៦-លោក	ត្រួយ ចាន់ធឿន	អនុប្រធានការិយាល័យ
៧-ឯកឧត្តម	អ៊ឹម ឧត្តម	ឧបការី
៨-លោកស្រី	អ៊ុំ ស៊ីថា	ប្រធាននាយកដ្ឋាន
៩-លោក	កេត វិចិត្រ	ប្រធាននាយកដ្ឋាន
១០-លោក	ញីវ បញ្ញារិទ្ធ	អនុប្រធាននាយកដ្ឋាន
១១-លោកស្រី	ទេព ច័ន្ទសុគន្ធា	អនុប្រធាននាយកដ្ឋាន
១២-លោក	ឈិត សុគន្ធី	អនុប្រធាននាយកដ្ឋាន
១៣- លោក	ឆាយ សុផា	អនុប្រធាននាយកដ្ឋាន
១៤- លោក	ហាក់ គឹមហេន	អនុប្រធាននាយកដ្ឋាន

១៥-	លោកស្រី	ប៊ូល	សុកាន	អនុប្រធាននាយកដ្ឋាន
១៦-	លោក	ច័ន្ទ	ម៉ាត់ដូណា	អនុប្រធាននាយកដ្ឋាន
១៧-	លោក	ព្រាប	សុវណ្ណឌី	អនុប្រធានអង្គភាពលទ្ធកម្ម
១៨-	លោក	សុស	វណ្ណនី	ប្រធានការិយាល័យ
១៩-	លោក	គង់	សាវ៉េត	ប្រធានការិយាល័យ
២០-	លោក	ជុំ	ជីវ័ន្ត	ប្រធានការិយាល័យ
២១-	លោក	ថាន់	វិចិត្រ	ប្រធានការិយាល័យ
២២-	លោក	ជឹម	ទួន	ប្រធានការិយាល័យ
២៣-	លោក	ឆាយ	សុខលីម	ប្រធានការិយាល័យ
២៤-	លោក	សូ	សោភា	អនុប្រធានការិយាល័យ
២៥-	លោក	ណុប	សុវណ្ណដារិន	អនុប្រធានការិយាល័យ
២៦-	លោក	សំហេង	ព្រហស្បត្តិ	អនុប្រធានការិយាល័យ
២៧-	លោក	ហ៊ាន	វាសនា	អនុប្រធានការិយាល័យ
២៨-	លោក	អ៊ុំ	សំបូរ	អនុប្រធានការិយាល័យ
២៩-	លោក	ឈាង	សុភា	មន្ត្រី
៣០-	លោក	ជុំ	ឫទ្ធី	មន្ត្រី
៣១-	លោក	ពីន	វាសនា	មន្ត្រី
៣២-	លោក	ម៉ា	ប៊ុនសែងឫទ្ធី	មន្ត្រី
៣៣-	លោក	ឆៃ	សុភារី	មន្ត្រី
៣៤-	លោកស្រី	ចាន់	ចិន្តា	មន្ត្រី
៣៥-	លោក	ពីន	សុភាព	មន្ត្រី
៣៦-	លោក	នៅ	សុវណ្ណវត្ត	មន្ត្រី
៣៧-	លោកស្រី	អ៊ុក	សាម៉ន	មន្ត្រី
៣៨-	លោកស្រី	អឿន	ស្រីណុច	មន្ត្រី
៣៩-	លោកស្រី	ម៉ី	ចិន្តា	មន្ត្រី
៤០-	លោក	លី	សុខចុង	ប្រធាននាយកដ្ឋាន
៤១-	លោក	លាង	ផល្លី	អនុប្រធាននាយកដ្ឋាន
៤២-	លោក	ព្រំ	វុឌ្ឍី	អនុប្រធានការិយាល័យ

គ-មេធាវីមុនីសារាភ័ណ្ឌ ថ្នាក់ អស្សម្មន្តិ

១-	លោក	នៅ	សម្បត្តិ	មន្ត្រី
២-	លោក	សុត	ថេន	មន្ត្រី
៣-	លោកស្រី	លាង	វ៉ាន់នី	មន្ត្រី
៤-	លោក	ម៉ូរ	ម៉ាណែត	មន្ត្រី

៥- លោកស្រី យ៉ិនឡេង ពុទ្ធីរស្មី	នាយកខុទ្ទកាល័យ
៦- ឯកឧត្តម ស្រីន សុវណ្ណ	ឧបការី
៧- លោក ហេង ពៅ	មន្ត្រី
៨- លោក យូ ការម្យ	មន្ត្រី
៩- លោកស្រី មាស ប៊ុន្ទី	ជំនួយការ ឯកឧត្តម ឱម យ៉ិនឡេង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ
១០- លោក ស៊ាវ ចាន់ណារិទ្ធ	ជំនួយការ ឯកឧត្តម ឱម យ៉ិនឡេង សមាជិកក្រុម ប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
១១- លោកស្រី លីម គឹមហេង	ប្រធានការិយាល័យ
១២- លោក ឡឹក ពុំបូរិន	អនុប្រធានការិយាល័យ
១៣- លោក ង៉ែត សារិន	អនុប្រធានការិយាល័យ
១៤- លោកស្រី អ៊ឹង សៀកអាំង	អនុប្រធានការិយាល័យ
១៥- លោក ចាន់ សំណាង	អនុប្រធានការិយាល័យ
១៦- លោកស្រី នៅ វត្តី	អនុប្រធានការិយាល័យ
១៧- លោកស្រី អ៊ិន ទូច	អនុប្រធានការិយាល័យ
១៨- លោកស្រី ថន បូរ៉ាវធី	អនុប្រធានការិយាល័យ
១៩- លោក សោម វឌ្ឍនា	អនុប្រធានការិយាល័យ
២០- លោកស្រី អ៊ុក ស្រីយ៉ាន់	អនុប្រធានការិយាល័យ
២១- លោកស្រី ស៊ា រ៉ាស៊ី	អនុប្រធានការិយាល័យ
២២- លោក សោម សុជាតិ	អនុប្រធានការិយាល័យ
២៣- លោក ហេង ជិនហាក់	អនុប្រធានការិយាល័យ
២៤- លោក វង្ស ច័ន្ទតារា	អនុប្រធានការិយាល័យ
២៥- លោក ជ្រី ច័ន្ទវាសនា	អនុប្រធានការិយាល័យ
២៦- លោក ព្រំ សុខវិទ្យី	អនុប្រធានការិយាល័យ
២៧- លោកស្រី ហួត រស្មីមណី	អនុប្រធានការិយាល័យ
២៨- លោក សំ សាមៀន	អនុប្រធានការិយាល័យ
២៩- លោក គុណ ច័ន្ទបូទី	មន្ត្រី
៣០- លោក មាស ប៊ុនសេង	ជំនួយការ ឯកឧត្តម យ៉ាង សេង អនុប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ
៣១- លោកស្រី ឌឹម សម្ពស្ស	ជំនួយការឯកឧត្តម នាយ សាវុធ អនុប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ
៣២- លោក អ៊ុក បូរ៉េត	ប្រធានការិយាល័យ
៣៣- លោកស្រី សុខ សុផាន់នី	ប្រធានការិយាល័យ
៣៤- លោកស្រី កែម សុជាតា	ប្រធានការិយាល័យ

៣៥-	លោកស្រី	ឯម	សុគន្ធរុដ្ឋនី	ប្រធានការិយាល័យ
៣៦-	លោក	ស៊ាន	ដារីន	ប្រធានការិយាល័យ
៣៧-	លោក	យ៉ា	រង្សី	ប្រធានការិយាល័យ
៣៨-	លោក	ឈិត	សុជាតិ	អនុប្រធានអង្គភាពលទ្ធកម្ម
៣៩-	លោកស្រី	ហេង	រដ្ឋា	អនុប្រធានការិយាល័យ
៤០-	លោក	តាំង	វិវឌ្ឍន៍	អនុប្រធានការិយាល័យ
៤១-	លោកស្រី	អ៊ុង	លក្ខណា	អនុប្រធានការិយាល័យ
៤២-	លោកស្រី	សុខ	ពៅ	អនុប្រធានការិយាល័យ
៤៣-	លោក	យាង	ឌីណា	អនុប្រធានការិយាល័យ
៤៤-	លោក	នង	ភីរុណា	អនុប្រធានការិយាល័យ
៤៥-	លោក	ស៊ា	បញ្ញាវិទូ	អនុប្រធានការិយាល័យ
៤៦-	លោក	ទ្រី	សុធន	អនុប្រធានការិយាល័យ
៤៧-	លោកស្រី	តាំង	ដាលីន	អនុប្រធានការិយាល័យ
៤៨-	លោកស្រី	លៀង	ស៊ីណោត	មន្ត្រី

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៩ ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៣៧.៧៧៧ គ.ត

អនុក្រឹត្យ
ស្តីពីការជូនដោយសេវាសាធារណៈ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឧបករណ៍យស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

សម្រេច

មាត្រា ១.- បំពាក់ដោយសេវាសាធារណៈ ជូនមន្ត្រីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន៥៨រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម ៖

១-	លោក	ផន	សំអុន	ប្រធានការិយាល័យ
២-	លោក	សុន	សុភ័ក្រ	អនុប្រធានការិយាល័យ
៣-	លោក	អន	ប៊ុនណា	អនុប្រធានការិយាល័យ
៤-	លោក	ញ៉ាន	សុខា	អនុប្រធានការិយាល័យ
៥-	លោក	ឡា	រស្មីវង្ស	អនុប្រធានការិយាល័យ
៦-	លោក	គឹម	ចាន់សុជាតិ	អនុប្រធានការិយាល័យ
៧-	លោកស្រី	សរ	ចាន់តារ៉ា	អនុប្រធានការិយាល័យ
៨-	លោក	ខន	ទិត្យសុភាព	អនុប្រធានការិយាល័យ
៩-	លោកស្រី	ហ៊ុន	ពុទ្ធវី	អនុប្រធានការិយាល័យ
១០-	លោក	លីម	ជីវ័ន្ត	អនុប្រធានការិយាល័យ
១១-	លោក	ឡុង	វិជ្ជដា	អនុប្រធានការិយាល័យ
១២-	លោក	កុយ	ទិត្យតារា	អនុប្រធានការិយាល័យ
១៣-	លោកស្រី	ញ៉ែម	ស្រីនាង	អនុប្រធានការិយាល័យ

១៤-	លោក	ម៉ុង	ហាន:នីដែន	អនុប្រធានការិយាល័យ
១៥-	លោក	ហ៊ុន	ឡាលីន	អនុប្រធានការិយាល័យ
១៦-	លោកស្រី	យុង	ម៉ី	អនុប្រធានការិយាល័យ
១៧-	លោក	ឈៅ	សុខា	អនុប្រធានការិយាល័យ
១៨-	លោក	ហែម	សម្បត្តិ	អនុប្រធានការិយាល័យ
១៩-	លោកស្រី	ហុង	សុខម៉េង	មន្ត្រី
២០-	លោក	ហ៊ុ	ដានិត	មន្ត្រី
២១-	លោកស្រី	សេង	លីណា	មន្ត្រី
២២-	លោក	ឈូយ	រតន:	មន្ត្រី
២៣-	លោកស្រី	សូត្រ	លក្ខណា	មន្ត្រី
២៤-	លោក	សាន	សុវិបុល	មន្ត្រី
២៥-	លោក	ម៉ា	សាន់សុវណ្ណ	មន្ត្រី
២៦-	លោក	នួន	នរេន្ទ	មន្ត្រី
២៧-	លោក	ជា	សុផានា	មន្ត្រី
២៨-	លោក	ព្រឿង	ចេវ	មន្ត្រី
២៩-	លោក	ឈន	រតនា	មន្ត្រី
៣០-	លោកស្រី	អ៊ុំ	មណ្ឌិត	មន្ត្រី
៣១-	លោក	ឡុយ	លៀង	មន្ត្រី
៣២-	លោក	ជឹម	ពិសិដ្ឋ	មន្ត្រី
៣៣-	លោកស្រី	ឯក	ច័ន្ទនិមល	មន្ត្រី
៣៤-	លោកស្រី	ថៃ	បូរមី	មន្ត្រី
៣៥-	លោក	លាវ	សុផល	មន្ត្រី
៣៦-	លោកស្រី	មឿង	រស្មី	មន្ត្រី
៣៧-	លោក	អ៊ុំ	ច័ន្ទដារ៉ា	មន្ត្រី
៣៨-	លោក	ឈុន	មាយភិរុន	មន្ត្រី
៣៩-	លោក	ថាវ	ឧត្តម	មន្ត្រី
៤០-	លោក	ហេង	សុខលី	មន្ត្រី
៤១-	លោក	អ៊ុំ	សាវ៉ង់	មន្ត្រី
៤២-	លោក	ទូច	ហូលីន	មន្ត្រី
៤៣-	លោក	ហេង	ណារីត្ត	មន្ត្រី
៤៤-	លោក	ហេង	ជីវ័ន្ត	មន្ត្រី
៤៥-	លោកស្រី	ស្វាយ	សោភា	មន្ត្រី
៤៦-	លោកស្រី	ហើយ	ថាច់ថាវី	មន្ត្រី
៤៧-	លោកស្រី	ឈឹម	ផិតា	មន្ត្រី



៤៨-	លោក	បូ រតនៈ	មន្ត្រី
៤៩-	លោក	អ៊ុក ហាស្យត្តិ	មន្ត្រី
៥០-	លោក	ជេត ថារ៉ូ	មន្ត្រី
៥១-	លោកស្រី	ចេង ចាន់ម៉ារ៉ា	មន្ត្រី
៥២-	លោកស្រី	សារីទូ ដានី	មន្ត្រី
៥៣-	លោក	ថេង ឌីណា	មន្ត្រី
៥៤-	លោកស្រី	អឿន ស្រីណាក់	មន្ត្រី
៥៥-	លោក	ហែម សុធារ៉ា	មន្ត្រី
៥៦-	លោក	ញឹក ឈាង	មន្ត្រី
៥៧-	លោក	ឈឹត សុផល	មន្ត្រី
៥៨-	លោក	គង់ សាលី	មន្ត្រី

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះតទៅ ។

ថ្ងៃចុះត ៣ លោក ខែ មិថុនា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១ និងមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២៣៤...នក្រ.តត



អនុក្រឹត្យ

ស្តីពី

ការដាក់ឱ្យប្រើប្រាស់និងវត្ថុនៃមូលហេតុកំណត់បន្ថែមគណនាជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញក្រឹត្យលេខ ១០ក្រ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៩៣ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពពលកម្មចំពោះនគរបាលប្រជាជនកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦១០/៤៦៤ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១០ ស្តីពីការកែសម្រួលមាត្រា៣៥ នៃព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ស រៀប ចំ

- មាត្រា ១ ៖** ដាក់ឲ្យចូលនិវត្តន៍មុនពេលកំណត់លោកវេសនីយ័ងក ប៊ុន គឹម អត្តលេខ ០៥៨៥១ ក្របខ័ណ្ឌ
មន្ត្រីនគរបាលជាតិកម្ពុជា ។
- មាត្រា ២ ៖** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១
ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ប្រើឱ្យបានត្រឹមត្រូវ ថ្ងៃចុះហត្ថលេខា ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធការល័យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធការល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២៥ ព.ជ. ប. ៩៩ ន.ក្រ. ចត



អនុក្រឹត្យ

ស្តីពី

ការនិយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ជូនមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០២ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រមការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៧៥ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រមការក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០១/៣៤១ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកំរិតមូលដ្ឋាន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃ ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : និយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ជូនមន្ត្រីរាជការចំនួន ០៩រូប ដូចមានរាយនាមខាងក្រោម:

ក-ក្រសួងមហាផ្ទៃ

- ១-លោក **នួច ឫទ្ធិ** ពីឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ២ មកជាឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦
- ២-លោក **យន់ សន្ធា** ពីឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ៣ មកជាឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦
- ៣-លោកស្រី **បែន សុខុម** ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៨ មកជាឋានន្តរស័ក្តិ នាយក្រមការ ថ្នាក់លេខ៦
- ៤-លោកស្រី **ស៊ីម ឆន្ទី** ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៨ មកជាឋានន្តរស័ក្តិ នាយក្រមការ ថ្នាក់លេខ៦
- ៥-លោក **ថ្ងៃត្រ រ៉េត** ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៨ មកជាឋានន្តរស័ក្តិ នាយក្រមការ ថ្នាក់លេខ៦
- ៦-លោកស្រី **លឿន សុគានី** ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៨ មកជាឋានន្តរស័ក្តិ នាយក្រមការ ថ្នាក់លេខ៦

ខ-ក្រសួងកិច្ចការនារី

- ៧-លោកស្រី **គឹម ហាន** ពីឋានន្តរស័ក្តិក្រមការដើមខ្សែ ថ្នាក់លេខ៤ មកជាឋានន្តរស័ក្តិ នាយក្រមការ ថ្នាក់លេខ៦

គ-ក្រសួងអប់រំ យុវជន និងកីឡា

- ៨-លោកស្រី **មួន គីរី** ពីឋានន្តរស័ក្តិត្រូវប្រៀនកំរិតមូលដ្ឋាន ថ្នាក់លេខ២ មកជាឋានន្តរស័ក្តិ ត្រូវប្រៀនកំរិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦

ឃ-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

- ៩-លោក **ស៊ិន លន់** ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៩ មកជាឋានន្តរស័ក្តិ នាយក្រមការ ថ្នាក់លេខ៦។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះ ក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៩ ស.ស.ប. ២៥៦២

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅព្រះរាជវាំង ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១២៤០ អនក្រ.បក - ចត

អនុក្រឹត្យ
ស្តីពី
ការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីសហលក្ខនៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានឃើញអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់ចន្លោះសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើ របស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

- មាត្រា ១.** តែងតាំងលោកស្រី **សយ សុភារុណ** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជំនួស លោកស្រី **ទេព សុន្ទរី** ដែលត្រូវដាក់អោយចូលនិវត្តន៍។
- មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រដ្ឋមន្ត្រីគ្រប់ក្រសួង និង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសោធអេតេរោ នាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសោធអេតេរោ នាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ - កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២៤ អនក្រ.បក ចុះថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៧ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំង លោក **អ៊ុំ ឃ្មុំ** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៅក្រសួងព័ត៌មានជំនួសលោក ហាស់ សំអាត ដែលបានទទួលភារកិច្ចថ្មី។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា "២"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៤២...នស/រកត-តត

អនុក្រឹត្យ
ស្តីពីការជូនដោយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

សម្រេច

មាត្រា ១.- បំពាក់ដោយសំវិទ្យុស្ថាបនាជាតិ ជូនលោក **យូសុះ អាម៉េតមីហ្សាន** តំណាងអង្គការវិទ្យាស្ថានសន្ទនាមេគង្គ ដែលបានសហការរៀបចំយន្តការស្វែងរកអភិវឌ្ឍន៍ជនបទ ក្នុងការអនុវត្តគម្រោងវិស័យអភិវឌ្ឍន៍ជនបទផ្នែកទឹកស្អាត និងជំនួយមនុស្សធម៌ដល់ប្រជាជនក្រីក្រនៅជនបទកន្លងមក។

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ៣ កក្កដា ខែមិថុនា ឆ្នាំ ច សំវិទ្យុស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែ ៥ ឆ្នាំ ២០១៨ ✓
នាយករដ្ឋមន្ត្រី


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៤.៣.១៩៩ក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយសហមេត្រី
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

សម្រេច

មាត្រា ១. បំពាក់មេដាយសហមេត្រីថ្នាក់សេនា ជូនលោក **HAKAN ATASEVER** តំណាងអង្គការវិទ្យាស្ថានសន្ទនាមេគង្គ ដែលបានសហការល្អជាមួយនឹងក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការអនុវត្តគម្រោងវិស័យអភិវឌ្ឍន៍ជនបទផ្នែកទឹកស្អាត និងជំនួយមនុស្សធម៌ដល់ប្រជាជនក្រីក្រនៅជនបទកន្លងមក។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានក្រឹត្យសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរានៈយុត្តិធម៌នាយករដ្ឋមន្ត្រី
- ឧទ្ធរានៈយុត្តិធម៌នាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៤៤...សនក្រ-គត

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាភ័ណ្ឌ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់មេដាយ **មុនីសារាភ័ណ្ឌ** តាមលំដាប់ថ្នាក់ ប្រភេទ និងជូនសប្បុរសជនចំនួន ២៤រូប ដែលមានស្នា ព្រះហត្ថ និងស្នាដៃល្អក្នុងការចូលរួមជួយកសាងសមិទ្ធផលនានា នៅខេត្តបន្ទាយមានជ័យ ដូចមានរាយព្រះ នាម និងនាមខាងក្រោម៖

ក-មេដាយ មុនីសារាភ័ណ្ឌ ថ្នាក់ ធិបតី

- | | |
|-------------------------------------|--|
| ១-ព្រះវរមុនី វា ចិត្តា | ព្រះមេគណ គណៈធម្មយុត្តិកនិកាយ ខេត្តបន្ទាយមានជ័យ |
| ២-ព្រះគ្រូជិតពលោ សៀក សានរឿន | ព្រះបាទ្បាត់គណ គណៈធម្មយុត្តិកនិកាយ ខេត្តបន្ទាយមានជ័យ |
| ៣-ព្រះគ្រូធម្មសីមាមុនី ឈិន ឈួន | ព្រះវិន័យធរគណ គណៈធម្មយុត្តិកនិកាយ ខេត្តបន្ទាយមានជ័យ |
| ៤-ព្រះឥន្ទបញ្ញា យី យ៉ុន | ព្រះធម្មធរគណ គណៈមហានិកាយ ខេត្តបន្ទាយមានជ័យ |
| ៥-ព្រះសន្តិធម្មោ សួន វិបុល | ព្រះសម្មាសម្ពុទ្ធគណ គណៈមហានិកាយ ខេត្តបន្ទាយមានជ័យ |
| ៦-ព្រះរតនឧត្តម ស្លុង វីរៈ | ចៅអធិការវត្តពោធិយាមាមអង្គាបុស្ស |
| ៧-ព្រះគ្រូសិរីមង្គល សំ វីរៈ | អនុគណស្រុកមង្គលបូរី |
| ៨-ព្រះគ្រូវេតមុនី អ៊ុច សារិទ្ធ | អនុគណស្រុកព្រះនេត្រព្រះ |
| ៩-ព្រះគ្រូបរិត្តធម្មោ ញឹម ផុញ | អនុគណស្រុកភ្នំស្រុក |
| ១០-ព្រះគ្រូម្ការង្សី រៀម សុគន្ធ | អនុគណស្រុកស្វាយចេក |
| ១១-ព្រះគ្រូមង្គលសិលាចារ្យ ណេន សុជីក | អនុគណស្រុកថ្មពួក |
| ១២-ព្រះគ្រូកោសលមេធី ថា ប៊ុនឡាត់ | អនុគណស្រុកអូរជ្រៅ |

- | | |
|-------------------------------------|--|
| ១៣-ព្រះគ្រូគាមរក្ខិតោ ទន់ ប៊ុនធឿន | អនុគណន្តរកមាឡៃ |
| ១៤-ព្រះគ្រូព្រហ្មធម្មោ ដួង រដ្ឋា | សម្មាហ៍អនុគណន្តរកមាឡៃ |
| ១៥-ព្រះគ្រូធម្មជោតោ អង្គ ច័ន្ទឧត្តម | លេខាអនុគណន្តរកមាឡៃ |
| ១៦-ព្រះគ្រូបិតព្យាណោ សុញ្ញ សៀប | ចៅអធិការវត្តហ្លួងស៊ីសុវត្ថរតនារាម |
| ១៧-ព្រះគ្រូអត្តកោសលោ ហួត ដានី | ចៅអធិការវត្តចមសុទ្ធាវាស ស្វាយចាស់ |
| ១៨-ព្រះគ្រូគិលីបណ្ឌិតោ ហ៊ី សុផាលីន | វត្តប្រសាទរលំជ្រៃ |
| ១៩-ឧត្តមសេនីយ៍ទោ យិន ការ | អគ្គលេខ០១០២៦ប្រធាននាយកដ្ឋានរដ្ឋបាល-សរុបក្រសួងមហាផ្ទៃ |
| ២០-លោក ប្រាក់ សុភត | ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ |

ខ-មេដាយ មុនីសាវត្ថណ្ឌ ថ្នាក់ អស្សមន្ទី

- | | |
|---------------------|--|
| ១-លោក ម៉ៅ សុផល | មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ |
| ២-ឧបាសក កង ឡាយ | នៅខេត្តបន្ទាយមានជ័យ |
| ៣-ឧបាសិកា វ៉ាង សូផា | នៅខេត្តបន្ទាយមានជ័យ |
| ៤-ឧបាសក ប្លង់ អោន | នៅខេត្តបន្ទាយមានជ័យ |

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៤៤...សសក - ៦៦

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់មេដាយ **ស្ថាបនាជាតិ** តាមលំដាប់ថ្នាក់ ប្រភេទ និងជូនសប្បុរសជនចំនួន ២២រូប ដែលមានស្នា ព្រះហត្ថ និងស្នាដៃល្អក្នុងការចូលរួមជួយកសាងសមិទ្ធផលនានា នៅខេត្តបន្ទាយមានជ័យ ដូចមានរាយ ព្រះនាម និងនាមខាងក្រោម៖

ក-មេដាយ មាសស្ថាបនាជាតិ

- | | |
|---------------------------------------|---|
| ១-ព្រះគ្រូបញ្ញាបជោតោ ហ៊ុន ហេង | ចៅអធិការវត្តពោធិ៍កែវព្រះនេត្រព្រះ |
| ២-ព្រះតេជគុណ អភិចិត្តោ នូវ ជុំ | ចៅអធិការវត្តសិលាសុក្ខារាម សិលាខ្មែរ |
| ៣-ព្រះតេជគុណ វរយោសោ ម្លង ឆាង | ចៅអធិការវត្តពោធិ៍ឧត្តារាមតាផ្លូវ |
| ៤-ព្រះតេជគុណតិក្ខុបណ្ឌិតោ ម៉ែន សារ៉េត | ចៅអធិការវត្តសុវណ្ណរង្សីយារាម គយម៉ែង |
| ៥-ព្រះតេជគុណធម្មសុរោ ដន សុភ័ក្រ | ចៅអធិការវត្តខេត្តារាម ឃីឡិក |
| ៦-ព្រះតេជគុណខេមយោសកោ ឃៀម សុខា | គ្រូសូត្រស្នាវត្តខេត្តារាម ឃីឡិក |
| ៧-ព្រះតេជគុណ ចណ្ឌមិត្តោ ស៊ុន ដូត | គ្រូសូត្រឆ្លូងវត្តខេត្តារាម ឃីឡិក |
| ៨-ព្រះតេជគុណ ហិរិរោ ព្យុង រឿន | គ្រូសូត្រស្នាវត្តអដ្ឋបាលនិគ្រោធារាមដូចច្រែង |
| ៩-ព្រះតេជគុណ ឥន្ទ្រីស័រោ ឡេង សុធាវិទូ | វត្តហ្លួងស៊ីសុវត្ថិរតនារាម |

ខ-មេដាយ ប្រាក់ស្ថាបនាជាតិ

- | | |
|------------------------|-----------------|
| ១-លោក ឃឹត ស៊ុនថង | នៅសហរដ្ឋអាមេរិក |
| ២-អ្នកស្រី ព្រំ គឹមហួយ | នៅសហរដ្ឋអាមេរិក |

៣-លោក	ផ្លូវ ជ័យ	នៅសហរដ្ឋអាមេរិក
៤-ឧបាសិកា	អ៊ុំ ឆេង	នៅសហរដ្ឋអាមេរិក
៥-ឧបាសក	ឈា ប៊ុន	នៅខេត្តបន្ទាយមានជ័យ
៦-អ្នកស្រី	ឆេង ឡា	នៅខេត្តបន្ទាយមានជ័យ
៧-លោក	លេង ប៊ុននី	នៅខេត្តបន្ទាយមានជ័យ
៨-លោក	យ៉ាក ប៉ាល់	នៅខេត្តបន្ទាយមានជ័យ
៩-លោក	ខេង សាមៀន	នៅខេត្តបន្ទាយមានជ័យ
១០-លោក	គង់ ពៅ	នៅខេត្តបន្ទាយមានជ័យ
១១-លោក	លេង សុរឿង	នាយករងពុទ្ធិកវិទ្យាល័យ សម្តេច ជា ស៊ីម បន្ទាយមានជ័យ
១២-អ្នកស្រី	ឌឹម សារិន	នៅខេត្តបន្ទាយមានជ័យ
១៣-លោក	កែវ សាត	អនុប្រធានសមាគមអាចារ្យខេត្តបន្ទាយមានជ័យ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និង
សាសនា អភិបាលនៃអណៈអភិបាលខេត្តបន្ទាយមានជ័យ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ
តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៤៦ អនក្រ.គត

អនុក្រឹត្យ
ស្តីពីការជូនបេដាយមូលិសាសន៍ធនាគារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្រេច

មាត្រា ១.- បំពាក់បេដាយមូលិសាសន៍ធនាគារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន ៧០រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-បេដាយមូលិសាសន៍ធនាគារ ថ្នាក់ អធិបតី

- ១- លោកជំទាវ ទុង សុភាព អគ្គនាយិកាអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
- ២- លោក សោម វសនា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
- ៣- លោក ខេង ខេមរា អនុប្រធាននាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា
- ៤- លោក រស់ ប៊ុន ធានាករិយាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
- ៥- លោក កែវ កុសល ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ
- ៦- លោក ប្អូន វិរុន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង
- ៧- លោក ងួន ឆេង អនុប្រធានការិយាល័យនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
- ៨- លោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង

ខ-បេដាយមូលិសាសន៍ធនាគារ ថ្នាក់ សេនា

- ១- លោកស្រី ម៉ៅ ធីតា អគ្គនាយិកាអគ្គនាយិកាអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានការងារ
- ២- លោក ប៉ាន់ វណ្ណឌេត អធិការនៃអគ្គាធិការដ្ឋាន
- ៣- លោក ណុប សាវ៉ាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង
- ៤- លោក យ៉ិន វណ្ណៈ ប្រធានការិយាល័យនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក

- ៥- លោក កែវ ប៊ុនណា ប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
- ៦- លោក ប៊ិន គឹមសាន្ត អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ
- ៧- លោក ប៊ិន ផានី ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ
- ៨- លោកស្រី ទន់ វណ្ណឌី អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ

ក-មេធាវីមុខសាលាដំបូង ថ្នាក់ អស្សម្បត្តិ

- ១- លោកជំទាវ ខ្មែរ សុភាព អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មកម្ពុជា
- ២- លោក ហុង សុគន្ធ អគ្គាធិការរងនៃអគ្គាធិការដ្ឋាន
- ៣- ឯកឧត្តម រោង ឈង អគ្គនាយករងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
- ៤- ឯកឧត្តម តាំង យ៉ឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
- ៥- លោក ម្លុង ផាស៊ី នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
- ៦- លោក អ៊ុក ចាន់ធ្វ្រ ប្រធាននាយកដ្ឋានអធិការកិច្ចការងារ
- ៧- លោក ឆាយ សុភា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
- ៨- លោក និន វណ្ណៈ អនុប្រធាននាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
- ៩- លោក ខេម ប៊ុនឈាន អនុប្រធាននាយកដ្ឋានអធិការកិច្ចការងារ
- ១០- លោកស្រី ហុង មុយ អនុប្រធាននាយកដ្ឋានមុខរបរ និងហត្ថពលកម្ម
- ១១- លោក ជួន អាននីដា អនុប្រធាននាយកដ្ឋានពេទ្យការងារ
- ១២- លោក គឹម ហុងសេង អនុប្រធាននាយកដ្ឋានស្តង់ដារ និងកម្មវិធីសិក្សា
- ១៣- លោក គួន ភីម៉ាឡែន អនុប្រធាននាយកដ្ឋានធានាគុណភាព
- ១៤- លោក លឹម ដា អនុប្រធាននាយកដ្ឋានធានាគុណភាព
- ១៥- លោក វត្ត វង្សី អនុប្រធាននាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា
- ១៦- លោក ឯម សោភ័ណ្ឌវិទ្យា អនុប្រធាននាយកដ្ឋានអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (នាយកដ្ឋានការងារកុមារ)
- ១៧- លោក សែម ទិព្វផា នាយករងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
- ១៨- លោក ងួន វីរៈ នាយករងវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា
- ១៩- លោកស្រី អ៊ាន ពុទ្ធិណា នាយិការងារវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញ កម្ពុជា-ថៃ
- ២០- លោក ម៉ៅ សំបូរ នាយករងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញ កម្ពុជា-ថៃ
- ២១- លោក ព្រាប វ៉ាន់ នាយករងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
- ២២- លោក សុខ គុណ នាយករងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
- ២៣- លោក មាស សារិទ្ធ ប្រធានផ្នែកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
- ២៤- លោក ទុន សោភ័ន ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
- ២៥- លោក ហេង កួយ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ
- ២៦- លោកស្រី ជា សុខេន ប្រធានការិយាល័យនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
- ២៧- លោក សំរិត វី ប្រធានការិយាល័យនាយកដ្ឋានបណ្តុះបណ្តាល
- ២៨- លោក ជិន វីរៈ ប្រធានការិយាល័យនាយកដ្ឋានបណ្តុះបណ្តាល
- ២៩- លោក ជារ ប៊ុនរិទ្ធ ប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
- ៣០- លោកស្រី សុង ស្វល័ណ ប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
- ៣១- លោក នួន សារួន ប្រធានការិយាល័យវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

៣២-	លោក	គឹម វណ្ណ៍	ប្រធានការិយាល័យវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
៣៣-	លោក	អ៊ុង សៀង	ប្រធានការិយាល័យវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
៣៤-	លោក	ប៊ែន ពិសិដ្ឋ	អនុប្រធានការិយាល័យនាយកដ្ឋានអធិការកិច្ចការងារ
៣៥-	លោកស្រី	ម៉ី ម៉ុ	អនុប្រធានការិយាល័យនាយកដ្ឋានពេទ្យការងារ
៣៦-	លោក	ម៉ម ពោន	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង
៣៧-	លោក	ហយ ស៊ីថា	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង
៣៨-	លោក	ម៉ៅ ញ៉ាប	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ
៣៩-	លោកស្រី	ឆេង ហឿង	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ
៤០-	លោក	ម៉ូតសុខ មេសា	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ
៤១-	លោក	សួន ដានី	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ
៤២-	លោក	លីម សារ៉ុម	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
៤៣-	លោក	វ៉ុន សុភ័ក្ត្រ	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
៤៤-	លោកស្រី	កុល សុផិ	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត
៤៥-	លោក	ឡៃ ផូ	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង
៤៦-	លោក	ចេង ជី	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ
៤៧-	លោក	សៅ សុគន្ធី	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង
៤៨-	លោក	សិត ធី	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង
៤៩-	លោក	ម៉ឺង វណ្ណា	នាយកមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង
៥០-	លោកស្រី	ហោ លីមផល្លីន	មន្ត្រីនាយកដ្ឋានពេទ្យការងារ
៥១-	លោក	ចាន់ សុភាព	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
៥២-	លោក	ឆ ខេមរិន្ទ	នាយករងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
៥៣-	លោកស្រី	ពៅ វណ្ណត្ថី	នាយិការងារវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
៥៤-	លោកស្រី	នាក់ ណារិន្ទ	នាយិការវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ
សាធារណ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្ត
អនុក្រឹត្យនេះ តាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ ២១

ថ្ងៃចុះហត្ថលេខា ៣ ធ្នូ ២០១៨ ខែ ធ្នូ ឆ្នាំ ២០១៨ លេខ ២០១៨
ធ្វើនៅព្រះបរមរាជវាំង ភ្នំពេញ ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២២៤.៧៧.១១ សក្ត-៦៦

អនុក្រឹត្យ

ស្តីពីការជូនបេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្រេច

មាត្រា ១.- បំពាក់បេដាយការងារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន ៣៥៤រូប ដែលមានស្នាដៃល្អក្នុងការបំពេញ ភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-បេដាយមានការងារ

- | | | |
|-----|-----------------------|---|
| ១- | ឯកឧត្តម ជុំ វង្សថ័ន្ត | អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) |
| ២- | លោកស្រី យុក គឹមលាង | អគ្គាធិការរងអគ្គាធិការដ្ឋាន |
| ៣- | លោកស្រី បូ ច័ន្ទវាសនា | អនុប្រធាននាយកដ្ឋានវិវាទការងារ |
| ៤- | លោក ថង សាម៉ុន | អនុប្រធាននាយកដ្ឋានព័ត៌មានទីផ្សារការងារ |
| ៥- | លោក ឈាង ចន្ទា | អនុប្រធាននាយកដ្ឋានព័ត៌មានទីផ្សារការងារ |
| ៦- | លោក ឈុំ ខឿន | អនុប្រធាននាយកដ្ឋានស្តង់ដារ និងកម្មវិធីសិក្សា |
| ៧- | លោក ប៉ែន មុន្តានា | អនុប្រធាននាយកដ្ឋានធានាគុណភាព |
| ៨- | លោក ខែម ពិសុទ្ធ | អនុប្រធាននាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា |
| ៩- | លោក ចាន់ ភក្តី | អនុប្រធាននាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា |
| ១០- | លោកស្រី សេន រស់ម៉ី | អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង |
| ១១- | លោក មុត ចិន្តា | នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង |
| ១២- | លោកស្រី អ៊ុយ ផល្លិកា | អនុប្រធានផ្នែកអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) |

- ១៣- លោក អេត បូរ៉ាត់ នាយករងបេឡាជាតិរបបសន្តិសុខសង្គម
- ១៤- លោក ជុំ វុធ នាយករងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
- ១៥- លោក ឃ្លោក ហ៊ុំម៉ាឌី នាយករងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
- ១៦- លោកស្រី មូល ម៉ាវ៉ាឌី ព្រឹទ្ធបុរសវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
- ១៧- លោក អ៊ុន សាធួន ព្រឹទ្ធបុរសវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
- ១៨- លោក ហ៊ុន ពុទ្ធិពិសិដ្ឋ នាយករងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
- ១៩- លោក កេង នី នាយករងវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
- ២០- លោក រ៉ាត រតនៈ នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
- ២១- លោកស្រី សេង កនិកា នាយិការងារវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
- ២២- លោក ហ៊ាន សាវីរ៉ាសា ប្រធានការិយាល័យនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
- ២៣- លោកស្រី យិន សុគន្ធី ប្រធានការិយាល័យទីភ្នាក់ងារជាតិមុខរបរ និងការងារ
- ២៤- លោក ព្រំ សុវណ្ណាក់ ប្រធានការិយាល័យនាយកដ្ឋានអធិការកិច្ចការងារ
- ២៥- លោក ជួន អានសង្វារ ប្រធានការិយាល័យនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម
- ២៦- លោក យក់ ដាវ៉ានី ប្រធានការិយាល័យនាយកដ្ឋានស្តង់ដារ និងកម្មវិធីសិក្សា
- ២៧- លោក ម៉ុក ប៊ុណ្ណារ៉ា ប្រធានការិយាល័យនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ
- ២៨- លោកស្រី ទង បុប្ផា ប្រធានការិយាល័យនាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា
- ២៩- លោកស្រី ម៉េត សុគន្ធពណ្ឌិនី ប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
- ៣០- លោក ម៉ៅ គឹមលី ប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
- ៣១- លោក ហុង សុខហៀប ប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
- ៣២- លោក សុក បូរ៉ា ប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
- ៣៣- លោក ជី សួរ ប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
- ៣៤- លោក គាត ពុទ្ធពណ្ឌរិទ្ធិ ប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
- ៣៥- លោកស្រី ប៉ុក ឌីដា ប្រធានការិយាល័យវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា
- ៣៦- លោក វ៉ែយ ឡាទីន ប្រធានការិយាល័យវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា
- ៣៧- លោក ជីម ចន្ទន ប្រធានការិយាល័យវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា
- ៣៨- លោក ម៉ៅ គន្ធា ប្រធានការិយាល័យវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
- ៣៩- លោក សេក ច័ន្ទជាលី ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
- ៤០- លោក តាំង ជីអ៊ុយ ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
- ៤១- លោក គង ឌីណា ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
- ៤២- លោក សូ រ៉ន ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
- ៤៣- លោក មាស ស៊ីចាន់ អនុប្រធានការិយាល័យនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
- ៤៤- លោកស្រី ឆេង សៀត អនុប្រធានការិយាល័យនាយកដ្ឋានពេទ្យការងារ
- ៤៥- លោកស្រី សេង នារី អនុប្រធានការិយាល័យនាយកដ្ឋានពេទ្យការងារ
- ៤៦- លោកស្រី តាន់ ស៊ីវហ៊ុន អនុប្រធានការិយាល័យនាយកដ្ឋានពេទ្យការងារ
- ៤៧- លោក ប៉ុក សុខរ៉ាវុធ អនុប្រធានការិយាល័យនាយកដ្ឋានពេទ្យការងារ
- ៤៨- លោក យិន សុង អនុប្រធានការិយាល័យនាយកដ្ឋានស្តង់ដារ និងកម្មវិធីសិក្សា
- ៤៩- លោក ស៊ី វណ្ណៈ អនុប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
- ៥០- លោកស្រី សោម ស៊ិនថា អនុប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម

8

៥១-	លោក	តាំង ណារិន	អនុប្រធានការិយាល័យវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
៥២-	លោក	សួស វិទ្យុវង្ស	អនុប្រធានការិយាល័យវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា
៥៣-	លោក	ថៃ បូរ៉ា	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ
៥៤-	លោកស្រី	ធីម ភាព	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង
៥៥-	លោក	នួន ស៊ីណា	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ
៥៦-	លោកស្រី	សំ សាវ៉ាត	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ
៥៧-	លោក	ស្រី អេងលី	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ
៥៨-	លោក	ញ៉ាង សុភី	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប
៥៩-	លោក	យឹម ង៉ែត	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប
៦០-	លោក	ក្រច មៀន	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង
៦១-	លោក	លីក ផល្លា	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង
៦២-	លោក	ជាម សុវណ្ណម្លូឃ៍	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ
៦៣-	លោក	សន ខេមរា	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ
៦៤-	លោក	កែវ ម៉េង	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម
៦៥-	លោក	ជួន រិន	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត
៦៦-	លោក	ស៊ិន វាសនា	នាយករងមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង
៦៧-	លោក	អ៊ុក សារី	ប្រធានការិយាល័យស្រុកមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ
៦៨-	លោកស្រី	អ៊ុម នាង	មន្ត្រីនាយកដ្ឋានពេទ្យការងារ
៦៩-	លោកស្រី	ធីម ស៊ីណាត	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប
៧០-	លោក	គ្រី ភក្តី	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
៧១-	លោក	ផាន់ ផល	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគពាយ័ព្យបាត់ដំបង
៧២-	លោក	តាប់ ស៊ីផៃ	គ្រូបង្រៀនកម្រិតបឋមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
៧៣-	លោក	ម៉ី សាវ៉ាត	គ្រូបង្រៀនកម្រិតបឋមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់

ខ-មេធាវីប្រតិបត្តិការងារ

១-	លោកជំទាវ សុវណ្ណ វណ្ណតន៍	អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាក្នុងកម្ពុជា បាត់ដំបងនៅតាមគ្រប់មុខសញ្ញា (គ.ក.ប)
២-	លោក	ជា សុភនណារិន ប្រធានផ្នែកទីភ្នាក់ងារជាតិមុខរបរ និងការងារ
៣-	លោក	សំ វ៉ាន់ ព្រឹទ្ធបុរសរងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
៤-	លោក	ប៊ូ សំអាត នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន
៥-	លោក	ជ្រុន ថេរ៉ាវង្ស អនុប្រធាននាយកដ្ឋានវិវាទការងារ
៦-	លោក	យស ធីរិន្ទ អនុប្រធាននាយកដ្ឋានព័ត៌មានទីផ្សារការងារ
៧-	លោក	ស៊ិន សាម៉េត អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
៨-	លោក	ស្រេង សុជាតិ អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
៩-	លោកស្រី	ឃៀន ច័ន្ទមុនីកា អនុប្រធាននាយកដ្ឋានអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (នាយកដ្ឋានការងារកុមារ)
១០-	លោក	ទៀង ណារិន នាយករងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញ កម្ពុជា-ថៃ
១១-	លោក	ទៀង គឹមស៊ីវ អនុប្រធានផ្នែកអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាក្នុងកម្ពុជា បាត់ដំបងនៅតាមគ្រប់មុខសញ្ញា (គ.ក.ប)

១២-	លោក	អាំ សុផល	អនុប្រធានផ្នែកអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាក្នុងកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប)
១៣-	លោក	ស៊ីវ យ៉ាង	អនុប្រធានផ្នែកទីភ្នាក់ងារជាតិមុខរបរ និងការងារ
១៤-	លោក	ឃ្លួន សុវណ្ណារ៉ា	អនុប្រធានផ្នែកទីភ្នាក់ងារជាតិមុខរបរ និងការងារ
១៥-	លោក	ខាត់ ប៊ុនថន	ប្រធានការិយាល័យនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
១៦-	លោក	ព្រំ សុភា	ប្រធានការិយាល័យនាយកដ្ឋានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ
១៧-	លោកស្រី	ឡុង លក្ខិណា	ប្រធានការិយាល័យនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម
១៨-	លោក	ឃឹម សុសំរេច	ប្រធានការិយាល័យនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម
១៩-	លោក	ប៊ុន ហៀង	ប្រធានការិយាល័យនាយកដ្ឋានស្តង់ដារ និងកម្មវិធីសិក្សា
២០-	លោក	ស្រីន ច័ន្ទត្រី	ប្រធានការិយាល័យនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ
២១-	លោក	ឈុំ ប្រវត្ត	ប្រធានការិយាល័យនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ
២២-	លោក	ទត ប៊ុន្សារី	ប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
២៣-	លោក	ជឿក លីម៉ែង	ប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
២៤-	លោក	ខ្លង ច័ន្ទតារា	ប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
២៥-	លោក	សោ សារ៉ាវុធ	ប្រធានការិយាល័យវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
២៦-	លោក	សយ សុខយ៉ាង	ប្រធានការិយាល័យវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
២៧-	លោក	ណុប គឹមលី	ប្រធានការិយាល័យវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
២៨-	លោក	អ៊ុំ ពន្លក	ប្រធានការិយាល័យវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
២៩-	លោក	វ៉ែន ស៊ីថា	ប្រធានការិយាល័យវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
៣០-	លោកស្រី	នួ ម៉ាលីយ៉ា	ប្រធានការិយាល័យវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត
៣១-	លោក	ប៊ុយ ភិរុណ	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
៣២-	លោក	សេង ទិត្យ	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
៣៣-	លោក	យក់ កោសល្យ	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
៣៤-	លោក	ស្លុង ច័ន្ទត្រីស្នា	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា
៣៥-	លោកស្រី	ឡុញ ធារី	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា
៣៦-	លោក	ឃឹម សាខា	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
៣៧-	លោក	ធាង ធួរិន	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
៣៨-	លោក	ហុង ពុទ្ធរស្មី	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត
៣៩-	លោកស្រី	ហាម រ័ហ្សា	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
៤០-	លោក	ឡេង ណារ៉ុន	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
៤១-	លោក	ស៊ូ សុខជា	អនុប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
៤២-	លោក	សេង សាក់បូរិន	អនុប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
៤៣-	លោក	ឡុង ភារ៉ា	អនុប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
៤៤-	លោកស្រី	ឡាយ ម៉ារីណា	អនុប្រធានការិយាល័យនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
៤៥-	លោក	ពូ សែយាន	អនុប្រធានការិយាល័យនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
៤៦-	លោក	ហ៊ុំ ចាន់ធី	អនុប្រធានការិយាល័យនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
៤៧-	លោក	ភូ ចិត្រា	អនុប្រធានការិយាល័យនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក

៤៨-	លោកស្រី	សៅ ថន្នងារី	អនុប្រធានការិយាល័យនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
៤៩-	លោក	មឿង ឪណា	អនុប្រធានការិយាល័យនាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
៥០-	លោក	ឌុច វណ្ណស៊ីដូ	អនុប្រធានការិយាល័យនាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
៥១-	លោក	ឈឹម ស្វនី	អនុប្រធានការិយាល័យនាយកដ្ឋានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ
៥២-	លោក	ឈឹម សំបូរ	អនុប្រធានការិយាល័យនាយកដ្ឋានអធិការកិច្ចការងារ
៥៣-	លោក	លៀម ចាន់នី	អនុប្រធានការិយាល័យនាយកដ្ឋានអធិការកិច្ចការងារ
៥៤-	លោក	អ៊ុន ទ្រី	អនុប្រធានការិយាល័យនាយកដ្ឋានវិទ្យាសាស្ត្រការងារ
៥៥-	លោក	ម៉ី ថន្នបណ្ឌិត	អនុប្រធានការិយាល័យនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម
៥៦-	លោក	ថេត សំអឿន	អនុប្រធានការិយាល័យនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម
៥៧-	លោក	ទូច សុផល	អនុប្រធានការិយាល័យនាយកដ្ឋានបណ្តុះបណ្តាល
៥៨-	លោកស្រី	ទ្រង់ ស្វផាន	អនុប្រធានការិយាល័យនាយកដ្ឋានបណ្តុះបណ្តាល
៥៩-	លោក	ប៉ែន សារិទ្ធ	អនុប្រធានការិយាល័យនាយកដ្ឋានបណ្តុះបណ្តាល
៦០-	លោក	អ៊ូ វាសនា	អនុប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
៦១-	លោក	ឆ្កង សំណាង	អនុប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
៦២-	លោកស្រី	ងី ស៊ីលៀប	អនុប្រធានការិយាល័យវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគកេរដោសែនតាកែវ
៦៣-	លោកស្រី	ឃឹម សុខខេង	អនុប្រធានការិយាល័យវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគកេរដោសែនបាត់ដំបង
៦៤-	លោកស្រី	គុំ ធារី	អនុប្រធានការិយាល័យវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង
៦៥-	លោក	អៀង ដាវ៉ាវុធ	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង
៦៦-	លោក	ភិរម្យ ដាវ៉ា	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង
៦៧-	លោកស្រី	ប៊ុច គឹមលួន	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនៈគិរី
៦៨-	លោក	ពៅ គន្ធី	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ
៦៩-	លោក	សុក កុសល	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង
៧០-	លោក	សំ សុផល	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង
៧១-	លោក	ហាម ឬទ្ធី	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ
៧២-	លោក	ថឹង មិនា	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់
៧៣-	លោក	វុន សុយ៉ិន	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង
៧៤-	លោកស្រី	អ៊ុន សំណាង	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ
៧៥-	លោក	ជា សន	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ
៧៦-	លោក	ឱ សុខា	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនៈគិរី
៧៧-	លោក	ជឿន សុជាតិ	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនៈគិរី
៧៨-	លោក	ខឹម ពិសិដ្ឋ	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
៧៩-	លោក	ស៊ីម វណ្ណតនៈ	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
៨០-	លោក	ផាន់ សាវ៉េត	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង
៨១-	លោក	ម៉ុំ មករា	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
៨២-	លោក	នួ វាសនា	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
៨៣-	លោក	កែវ វត្ថុវិសាល	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ
៨៤-	លោក	អ៊ី ស្វដា	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់
៨៥-	លោកស្រី	ខាត់ រតនា	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង


៨៦-	លោក	តា ហៀ	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ
៨៧-	លោកស្រី	ទុំ សុផានី	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប
៨៨-	លោកស្រី	ហៀក ស៊ីនីម	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ
៨៩-	លោក	ថេវ សុផា	នាយកមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ
៩០-	លោក	អ៊ិន សុខអ៊ុន	នាយករងមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះវិហារ
៩១-	លោក	ដែង ភាព	នាយករងមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្ទឹងត្រែង
៩២-	លោក	សោម វុត្តន	នាយករង សាលាបណ្តុះបណ្តាលវិជ្ជាជីវៈបឹងនិមលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពត
៩៣-	លោក	យ៉ាង ហាក់	នាយករង សាលាបណ្តុះបណ្តាលវិជ្ជាជីវៈរលាំងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តពោធិ៍សាត់
៩៤-	លោក	អ៊ុន សារ៉េត	ប្រធានការិយាល័យស្រុកមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រៃវែង
៩៥-	លោក	ឈឹម សំបុត្រ	មន្ត្រីនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម
៩៦-	លោក	ជី គឹមហ៊ុន	មន្ត្រីនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម
៩៧-	លោកស្រី	ឯក ចាន់ឌូ	មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម
៩៨-	លោក	ស្រី សិរីវឌ្ឍនា	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
៩៩-	លោក	ប៊ុច ថានី	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប
១០០-	លោក	ឯក សំណាង	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
១០១-	លោក	អ៊ុន សុរដ្ឋា	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
១០២-	លោកស្រី	ហេង ប៊ុន្នីកាន	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
១០៣-	លោកស្រី	សេង ស៊ីបូរ៉ាន	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
១០៤-	លោក	វ៉ាត ឧស្សាហ៍	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
១០៥-	លោក	តេង ចាន់ណា	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
១០៦-	លោក	នាង អេង	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
១០៧-	លោក	រ៉ូ គឹមហ៊ាង	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
១០៨-	លោក	ណែ ស៊ីម៉េន	គ្រូបង្រៀនកម្រិតឧត្តមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ
១០៩-	លោក	ពៅ វ៉ាដេលី	គ្រូបង្រៀនកម្រិតឧត្តមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង
១១០-	លោក	តុប ប៉ារី	គ្រូបង្រៀនកម្រិតឧត្តមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តពោធិ៍សាត់
១១១-	លោក	មន្ត រស្មី	គ្រូបង្រៀនកម្រិតឧត្តមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ
១១២-	លោកស្រី	ដួង ចន្ទា	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
១១៣-	លោក	ជួន កុម្ភៈ	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
១១៤-	លោក	ទិត្យ ចាន់ណា	គ្រូបង្រៀនកម្រិតមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប
១១៥-	លោកស្រី	ម៉ៅ ចាន់ធឿន	គ្រូបង្រៀនកម្រិតមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
១១៦-	លោកស្រី	តឹក ធាវី	គ្រូបង្រៀនកម្រិតមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង
១១៧-	លោក	ហាម សៀងហឿន	គ្រូបង្រៀនកម្រិតមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ
១១៨-	លោក	យ៉ែម យុន	គ្រូបង្រៀនកម្រិតមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ
១១៩-	លោកស្រី	តាន់ បុប្ផា	គ្រូបង្រៀនកម្រិតបឋមវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស

ខ-មេដាយសិរីន្ទ្រការងារ

- ១- លោក ម៉ៅ មិនាផាសិដ្ឋ ប្រធានផ្នែកអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងពលកម្ម កុមារ (នាយកដ្ឋានការងារកុមារ)
- ២- លោកស្រី ថន ដាលាភ ព្រឹទ្ធបុរសរងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
- ៣- លោក អ៊ិត ណារ៉េត ព្រឹទ្ធបុរសរងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
- ៤- លោក ភុន សុភ័ក្ត្រ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
- ៥- លោកស្រី ប៊ុក ករុណា អនុប្រធានផ្នែកអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយ បញ្ហាក្នុងកម្ពុជា បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប)
- ៦- លោក សេង សុខហេង អនុប្រធានផ្នែកទីភ្នាក់ងារជាតិមុខរបរ និងការងារ
- ៧- លោក សៀក ដារិទ្ធ នាយករងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
- ៨- លោក ហេង ងួនហិត នាយករងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង
- ៩- លោក ទី វណ្ណៈ នាយករងវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
- ១០- លោកស្រី ចិន ពុទ្ធាវី អនុប្រធានការិយាល័យនាយកដ្ឋានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ
- ១១- លោក គយថៅ វិសាល ប្រធានការិយាល័យនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម
- ១២- លោក អឿ ទី ប្រធានការិយាល័យអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះ ស្រាយបញ្ហាក្នុងកម្ពុជា បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប)
- ១៣- លោក អ៊ុង ចាន់ណារិទ្ធ ប្រធានការិយាល័យអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះ ស្រាយបញ្ហាក្នុងកម្ពុជា បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប)
- ១៤- លោក មុំ បូណា ប្រធានការិយាល័យអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះ ស្រាយបញ្ហាក្នុងកម្ពុជា បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប)
- ១៥- លោក ផាន់ សម្បត្តិ ប្រធានការិយាល័យវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
- ១៦- លោក ជា ប៊ុនថន ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត
- ១៧- លោក នី សៀងឡេង ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
- ១៨- លោក សូ ពិសី ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
- ១៩- លោក មាស សំណាង ប្រធានមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យទីភ្នាក់ងារជាតិមុខរបរនិងការងារ
- ២០- លោកស្រី ផាន់ ម៉ារីណា អនុប្រធានការិយាល័យនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
- ២១- លោកស្រី អៀង សុលីដា អនុប្រធានការិយាល័យនាយកដ្ឋានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ
- ២២- លោកស្រី ឡេង សុធាវី អនុប្រធានការិយាល័យនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
- ២៣- លោក ម៉េត សាវ៉ន អនុប្រធានការិយាល័យនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
- ២៤- លោក ទឹម កំសត់ អនុប្រធានការិយាល័យនាយកដ្ឋានអធិការកិច្ចការងារ
- ២៥- លោកស្រី គង់ ដារ៉ាវដ្ឋ អនុប្រធានការិយាល័យនាយកដ្ឋានពេទ្យការងារ
- ២៦- លោកស្រី យឹម ពេជ្រម៉ាលីកា អនុប្រធានការិយាល័យនាយកដ្ឋានបណ្តុះបណ្តាល
- ២៧- លោក បាវ វណ្ណារ៉ា អនុប្រធានការិយាល័យនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ
- ២៨- លោកស្រី ព្រំ ផានី អនុប្រធានការិយាល័យនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ
- ២៩- លោក ហែប ហ្វ អនុប្រធានការិយាល័យអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះ ស្រាយបញ្ហាក្នុងកម្ពុជា បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប)
- ៣០- លោកស្រី លី រាសី អនុប្រធានការិយាល័យទីភ្នាក់ងារជាតិមុខរបរ និងការងារ

៣១-	លោក	ផែន រដ្ឋា	អនុប្រធានការិយាល័យទីភ្នាក់ងារជាតិមុខរបរ និងការងារ
៣២-	លោក	សាន វណ្ណៈ	អនុប្រធានការិយាល័យអគ្គាធិការដ្ឋាន
៣៣-	លោក	ហ៊ឺ សិលា	អនុប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
៣៤-	លោកស្រី	លី សុភាឡែន	អនុប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
៣៥-	លោក	ហែម សុគន្ធារិន	អនុប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
៣៦-	លោក	មាស សុវាសនា	អនុប្រធានការិយាល័យអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ (នាយកដ្ឋានការងារកុមារ)
៣៧-	លោក	អ៊ុង ចន្ទការម្យ	អនុប្រធានការិយាល័យវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
៣៨-	លោក	ផុន ផាណ្ណៈ	អនុប្រធានការិយាល័យវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
៣៩-	លោកស្រី	ឡាយ យូលីយ	អនុប្រធានការិយាល័យវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
៤០-	លោក	អ៊ុច ឡា	អនុប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
៤១-	លោក	ង៉ែត ហុងណេង	អនុប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
៤២-	លោក	អ៊ុយ គន្ធារ	អនុប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
៤៣-	លោក	ប៉ែន ពុទ្ធាវិទ្យា	អនុប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
៤៤-	លោក	ឡាច សុលីដា	អនុប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
៤៥-	លោក	អែម ស៊ុនរ៉ា	អនុប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
៤៦-	លោក	ហ៊ុយ វាសនា	អនុប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង
៤៧-	លោកស្រី	ពុទ្ធ បញ្ញា	អនុប្រធានមន្ទីរមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី
៤៨-	លោក	ហៀង ប៊ូលីន	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប
៤៩-	លោកស្រី	សែម សុផុន	ប្រធានការិយាល័យស្តីទីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត
៥០-	លោក	ងួន សត្យា	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ
៥១-	លោក	ហែម សុវណ្ណនា	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ
៥២-	លោក	ម៉ៅ ច័ន្ទបញ្ញាលក្ខណ៍	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ
៥៣-	លោក	ហាក់ ស៊ា	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
៥៤-	លោក	ចំរើន វាសនា	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
៥៥-	លោក	ខាត់ ប៊ុនថេន	ប្រធានផ្នែកមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ
៥៦-	លោក	ហៀង ណាំ	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ
៥៧-	លោកស្រី	ខៀវ ដាណា	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង
៥៨-	លោកស្រី	តុប សុភា	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង
៥៩-	លោកស្រី	ពុយ ចាន់ធឿន	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ
៦០-	លោក	ញ៉ាញ ស្រាយ	នាយករងមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី
៦១-	លោកស្រី	ស ចិន្តា	នាយិការងារមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ
៦២-	លោក	អុល ពេជ្រចរិយា	មន្ត្រីលេខាធិការដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
៦៣-	លោក	លី គង់ឡាយ	មន្ត្រីលេខាធិការដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
៦៤-	លោក	មាស ឆ្លាតបូរិ្ត	មន្ត្រីនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
៦៥-	លោកស្រី	អេង គឹមហុង	មន្ត្រីនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
៦៦-	លោក	គឹម លីហួរ	មន្ត្រីនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
៦៧-	លោក	បូរ ជ័យសម្បត្តិ	មន្ត្រីនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក

៦៨-	លោកស្រី	ល្វី យ៉ាណា	មន្ត្រីនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
៦៩-	លោក	ខៀវ សូណីណា	មន្ត្រីនាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
៧០-	លោក	លី វណ្ណា	មន្ត្រីនាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
៧១-	លោកស្រី	អ៊ុន សោភ័ណ្ឌ	មន្ត្រីនាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
៧២-	លោក	គង់ វ៉ាន់ឌី	មន្ត្រីនាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
៧៣-	លោក	ស៊ុក គឹមស្រេង	មន្ត្រីនាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
៧៤-	លោកស្រី	ឈឹម ចិត្តាវ៉ែន	មន្ត្រីនាយកដ្ឋានពេទ្យការងារ
៧៥-	លោកស្រី	សេក សំរិទ្ធ	មន្ត្រីនាយកដ្ឋានពេទ្យការងារ
៧៦-	លោក	ចាន់ សំរិទ្ធ	មន្ត្រីនាយកដ្ឋានពេទ្យការងារ
៧៧-	លោកស្រី	ឌុច ណារ៉ែន	មន្ត្រីនាយកដ្ឋានព័ត៌មានទីផ្សារការងារ
៧៨-	លោក	ផេង ខ្មាន	មន្ត្រីនាយកដ្ឋានបណ្តុះបណ្តាល
៧៩-	លោក	ស្រី វង្សា	មន្ត្រីនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
៨០-	លោក	ខុន សុខា	មន្ត្រីនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
៨១-	លោក	ហៃ មករា	មន្ត្រីនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
៨២-	លោក	សេង គឹមចេង	មន្ត្រីនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
៨៣-	លោក	ហាក់ សៀន	មន្ត្រីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (នាយកដ្ឋានការងារកុមារ)
៨៤-	លោកស្រី	មាស ធីតាវត្ថុ	មន្ត្រីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (នាយកដ្ឋានការងារកុមារ)
៨៥-	លោក	មីន វេន	មន្ត្រីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (នាយកដ្ឋានការងារកុមារ)
៨៦-	លោក	ជួប ខេមវិន្ទុ	មន្ត្រីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (នាយកដ្ឋានការងារកុមារ)
៨៧-	លោក	សុខ អ៊ុន	មន្ត្រីសាលាមធ្យមសិក្សាបច្ចេកទេស ហ្សឺ វ៉េ សេ
៨៨-	លោក	ចៅ ផាត់	មន្ត្រីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត
៨៩-	លោកស្រី	នាង សៅវិទ្ធី	មន្ត្រីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត
៩០-	លោក	ស៊ឹម គន្ធា	មន្ត្រីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត
៩១-	លោក	ដន ដារ៉ា	មន្ត្រីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
៩២-	លោក	ឆន សុខជា	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ
៩៣-	លោក	ជួប សុភា	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ
៩៤-	លោកស្រី	ជៀស ស្រីនាង	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
៩៥-	លោក	យ៉ិន ពេជ្រចនា	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
៩៦-	លោក	លី វង្ស	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ
៩៧-	លោកស្រី	ខៀវ ស្រីនាង	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ
៩៨-	លោក	គាំ សុភា	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ
៩៩-	លោក	ហៀង មុនីសត្យា	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
១០០-	លោក	ហ្វូ ធីណាង	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
១០១-	លោកស្រី	យ៉ឹម សុធាវិទ្ធ	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ



១០២-	លោកស្រី	សយ មករា	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
១០៣-	លោកស្រី	សាន់ សៅឌីណា	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ
១០៤-	លោក	ផន វុត្តា	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ
១០៥-	លោកស្រី	ឯម សុខសាន្ត	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់
១០៦-	លោក	ស៊ី សៀង	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់
១០៧-	លោក	សៀង ខុន	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់
១០៨-	លោក	ហេង គឹមសាន	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប
១០៩-	លោក	ហូ សុខហ៊ាន	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម
១១០-	លោកស្រី	ផល មណីវត្ថុ	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម
១១១-	លោកស្រី	នន់ ស្រីកា	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម
១១២-	លោក	ខេង ម៉េងហុង	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី
១១៣-	លោក	មិន ឆេងហ៊ាន់	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
១១៤-	លោក	អះ លួន	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
១១៥-	លោក	ម៉ា បូរ៉ា	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
១១៦-	លោក	លី តូណា	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
១១៧-	លោក	កាន់ កែវសុភក្តិ	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
១១៨-	លោក	យិន សុខេង	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
១១៩-	លោក	ស្រេង ចាន់ដាវ៉ា	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
១២០-	លោក	ឈឹម ធឿន	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
១២១-	លោក	អ៊ឹម សម្បត្តិ	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
១២២-	លោកស្រី	សុខ ចាន់ណារ៉េត	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
១២៣-	លោក	សុខ ណា	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា
១២៤-	លោកស្រី	ថៃ គឹមធឿន	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
១២៥-	លោក	យ៉ែម វិន	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញ កម្ពុជា-ថៃ
១២៦-	លោក	អ៊ឹង អ៊ាម	គ្រូបង្រៀនកម្រិតឧត្តមសាលាមធ្យមសិក្សាបច្ចេកទេស ហ្សឺ វ៉េ សេ
១២៧-	លោក	ប៊ុត្រ ចិត្រា	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
១២៨-	លោក	ឡឹង សម្បត្តិ	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
១២៩-	លោក	ស៊ឹម វន្តី	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
១៣០-	លោកស្រី	កែវ ស្រីមុច	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
១៣១-	លោក	ឌិន ចំរើន	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
១៣២-	លោកស្រី	កែវ សេងហ៊ុន	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
១៣៣-	លោក	ប៊ី សាវត្ថុ	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
១៣៤-	លោក	វិម គឹមសាយ	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
១៣៥-	លោក	យង់ សីលា	គ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
១៣៦-	លោក	ញឹម ប៊ុនធឿន	គ្រូបង្រៀនកម្រិតឧត្តមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
១៣៧-	លោកស្រី	ឌិន សុគន្ធា	គ្រូបង្រៀនកម្រិតឧត្តមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
១៣៨-	លោក	នៅ សារឿន	គ្រូបង្រៀនកម្រិតឧត្តមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
១៣៩-	លោក	អ៊ឹង តុល	គ្រូបង្រៀនកម្រិតឧត្តមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ

១៤០-	លោក	ទាវ ទិតយ៉ាសក្តិ	គ្រូបង្រៀនកម្រិតឧត្តមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់
១៤១-	លោកស្រី	សែម លីណា	គ្រូបង្រៀនកម្រិតឧត្តមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន
១៤២-	លោក	ថ្ងី សុខជា	គ្រូបង្រៀនកម្រិតឧត្តមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន
១៤៣-	លោក	អ៊ូ ពិសិដ្ឋ	គ្រូបង្រៀនកម្រិតឧត្តមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន
១៤៤-	លោកស្រី	ហេង នាថ	គ្រូបង្រៀនកម្រិតឧត្តមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ
១៤៥-	លោក	សុខ អ៊ុកសៀម	គ្រូបង្រៀនកម្រិតឧត្តមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ
១៤៦-	លោក	ចឹក សុខចាន់	គ្រូបង្រៀនកម្រិតឧត្តមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ
១៤៧-	លោក	ខេង សុខឡែន	គ្រូបង្រៀនកម្រិតឧត្តមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម
១៤៨-	លោក	អុន វាសនា	គ្រូបង្រៀនកម្រិតឧត្តមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម
១៤៩-	លោកស្រី	សុង សុចាន់	គ្រូបង្រៀនកម្រិតឧត្តមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម
១៥០-	លោក	គឹម ភារក្ស	គ្រូបង្រៀនកម្រិតឧត្តមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី
១៥១-	លោក	ហួរ សុខអូន	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
១៥២-	លោក	ម៉ឹង ផល្លា	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
១៥៣-	លោកស្រី	ណុន សំណាង	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគកេរដោសែនតាកែវ
១៥៤-	លោកស្រី	អ៊ុំ ស្រីពៅ	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
១៥៥-	លោកស្រី	សិន លីដា	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញ កម្ពុជា-ថៃ
១៥៦-	លោក	ផាត សោភ័ណ្ឌ	គ្រូបង្រៀនកម្រិតមូលដ្ឋានសាលាមធ្យមសិក្សាបច្ចេកទេស ហ្សឺ វ៉េ សេ
១៥៧-	លោក	ឈិន ឈុនលី	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង
១៥៨-	លោក	ណុល សាវ៉ាត់	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង
១៥៩-	លោក	ប៉ែន សិដ្ឋ	គ្រូបង្រៀនកម្រិតមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
១៦០-	លោក	មុំ មករា	គ្រូបង្រៀនកម្រិតមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
១៦១-	លោក	លន ជិន	គ្រូបង្រៀនកម្រិតមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់
១៦២-	លោក	អ៊ឹម វណ្ណៈ	គ្រូបង្រៀនកម្រិតមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ខែ ៥ ឆ្នាំ ២០១៨

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៤ អនក្រ.តត

អនុក្រឹត្យ
ស្តីពី

ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ តែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ **ហ៊ុន សំណាង** អគ្គលេខ ៥៨១១៤ ជាប្រធាននាយកដ្ឋានចារកម្ម ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ១៣ កក្កដា ខែ ទីសីហា ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៨.

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសបន្ទាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២៤ ៩៩ នក.តត

**អនុក្រឹត្យ
ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានច្រងយល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៣៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការ គ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ព័ត៌មាន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ១១រូប ជាទីប្រឹក្សាក្រសួងព័ត៌មាន មានឋានៈស្មើ អគ្គនាយករង :

- | | |
|-----------------------------------|---------------------------------|
| ១- លោក សន ចាន់ថាសី | ៧- លោកស្រី ប៊ឹម សុខុន |
| ២- លោក ប៉ាល់ រាន | ៨- លោក អ៊ុយ ស៊ីថា |
| ៣- លោក កោត ប៊ុនឡើង | ៩- លោក កែវ សេដ្ឋា |
| ៤- លោកស្រី ឈឹម វិសុទ្ធជារី | ១០- លោក គុប សុជាតិ |
| ៥- លោកស្រី ជឹង ច័ន្ទមុនី | ១១- លោកស្រី ព្យួន ពារា ។ |
| ៦- លោក ទី សំអុល | |

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ៣៤ ៤ ១២៩ ខែ មិថុនា ឆ្នាំ ច សិរីទ្រិស័ក ព.ស២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ ៥ ឆ្នាំ ២០១៨

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២.៤០.៧ ស.ក.តត

**អនុក្រឹត្យ
ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ : តែងតាំងលោកស្រី **ខៀវ គឹមហឿន** ជា **អគ្គនាយករង** នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក្រសួងព័ត៌មាន ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនឹងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ទី ២៤ ខែ មិថុនា ឆ្នាំ ២០១៨ សិរីសោភ័ណ ព.ស២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៨

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៥១ អនក្រ.បត

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន

សម្រេច

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាក្រសួងព័ត៌មាន ចំនួន ២១រូប៖

- | | |
|---------------------------------|--|
| ១-លោក ម៉ៅ ថុន | មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន |
| ២-លោកស្រី នី គឹមឡា | មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៣-លោកស្រី ឌុំ សារី | មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៤-លោកស្រី គង់ សុគន្ធមុនី | មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៥-លោក ឡុង សម្បត្តិ | មានឋានៈស្មើ អគ្គនាយករង |
| ៦-លោក ឡាយ គឹមហាត់ | មានឋានៈស្មើ អគ្គនាយករង |
| ៧-លោក សៅ រតនៈ | មានឋានៈស្មើ អគ្គនាយករង |
| ៨-លោកស្រី នួន ម៉ាលី | មានឋានៈស្មើ អគ្គនាយករង |
| ៩-លោក ម៉ុក ហៀង | មានឋានៈស្មើ អគ្គនាយករង |
| ១០-លោក មុក សាម៉ង់ | មានឋានៈស្មើ អគ្គនាយករង |

១១-លោក ស៊ុម លើម	មានឋានៈស្មើ អគ្គនាយករង
១២-លោក ម៉ៅ ប៊ុនឡា	មានឋានៈស្មើ អគ្គនាយករង
១៣-លោក តា សារីត	មានឋានៈស្មើ អគ្គនាយករង
១៤-លោក សុក កប	មានឋានៈស្មើ អគ្គនាយករង
១៥-លោក អ៊ុំ ប៊ុនឡា	មានឋានៈស្មើ អគ្គនាយករង
១៦-លោកស្រី សូ សុខា	មានឋានៈស្មើ អគ្គនាយករង
១៧-លោកស្រី ឡុង សារ៉េត	មានឋានៈស្មើ អគ្គនាយករង
១៨-លោក អ៊ុំ ម៉េងស៊ីង	មានឋានៈស្មើ អគ្គនាយករង
១៩-លោក នូ ណាវី	មានឋានៈស្មើ អគ្គនាយករង
២០-លោក ពា ចន្ទា:	មានឋានៈស្មើ ប្រធាននាយកដ្ឋាន
២១-លោក តេច ស៊ីណា	មានឋានៈស្មើ ប្រធាននាយកដ្ឋាន ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អវត្តមានទទួល
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទទួលបានយល់ព្រមដោយអគ្គនាយករដ្ឋមន្ត្រី
- ទទួលបានយល់ព្រមដោយអគ្គនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ៗ ៤ ១២៩ ខែ ១២ ឆ្នាំ ២០១៨ សំណុំសំគ ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៦ ខែ ១២ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៥/២០១៩ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយសុវត្ថារា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះ ថ្ងៃទី៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

សម្រេច

មាត្រា ១.- បំពាក់មេដាយសុវត្ថារា តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន៦៨រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយសុវត្ថារាថ្នាក់ទីបី

១-លោកស្រី	ទា	ម៉ារ៉ាវី	អគ្គាធិការរង
២-លោក	យូ	ម៉ាប់	អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ
៣-លោក	សំរីទូ	សាកុរា	អគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស
៤-លោកស្រី	តាំង	សុគន្ធមាលា	ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
៥-លោក	ប្រាយ	ហុងអែ	ប្រធាននាយកដ្ឋានរដ្ឋបាល
៦-លោក	សៀង	ហុង	ប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក

៧-លោក	ឡុង	កែវវិចិត្រ	ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
៨-លោក	សួន	វិជ្ជា	ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ
៩-លោក	អប់	រ៉ាឌី	ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា
១០-លោក	គិត	ភារ៉ា	ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម
១១-លោក	ឃួន	សាវុធ	ប្រធាននាយកដ្ឋានដោះស្រាយវិវាទនិងគោលនយោបាយទូទៅ
១២-លោក	សាម៉េង	មុនី	ប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់និងបង្ក្រាបការកែប្រែបង្គំ
១៣-លោក	ឡុង	កាណបុត្រ	ប្រធានស្តីទីនាយកដ្ឋានអាមេរិក
១៤-លោក	អ៊ឹម	កុយ	ប្រធានស្តីទីនាយកដ្ឋាននីតិកម្ម
១៥-លោក	កៅ	សត្តា	អនុប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
១៦-លោក	ប៊ុន	សម្បត្តិ	ប្រធានអង្គភាពលទ្ធកម្ម
១៧-លោកស្រី	ប៊ុន	ចំណាន	អនុប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម
១៨-លោក	មៅ	សាកល	ទីប្រឹក្សាពាណិជ្ជកម្ម
១៩-លោក	ជា	ឡែង	ទីប្រឹក្សាពាណិជ្ជកម្ម
២០-លោកស្រី	ធុក	មុជធាវី	ទីប្រឹក្សាពាណិជ្ជកម្ម
២១-លោក	ដូង	ចន្ទី	ទីប្រឹក្សាពាណិជ្ជកម្ម
២២-លោក	កាន់	វិសិដ្ឋ	ទីប្រឹក្សាពាណិជ្ជកម្ម
២៣-លោក	តាំង	លីសេង	ទីប្រឹក្សាពាណិជ្ជកម្ម
២៤-លោក	ស៊ុន	ហេង	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ
២៥-លោក	ស្រី	កុម្មុះ	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត
២៦-លោក	ឯក	រតន៍មុនី	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប
២៧-លោក	តូច	សុខន	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ
២៨-លោក	ប៊ុក	ឡាយដី	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ
២៩-លោក	គឹម	ហួត	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង
៣០-លោក	រ៉ា	វិទ្យុ	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង
៣១-លោកស្រី	ឈុន	សេរីវត្ត	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់
៣២-លោក	ព្រហ្ម	សុខដាវណ្ណ ជា	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ

៣៣-លោក	ភឿន	គឹមលី	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប
៣៤-លោក	អ៊ិន	សុខា	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង
៣៥-លោក	ហ៊ុយ	សំអាត	អនុប្រធានការិយាល័យនៃនាយកដ្ឋាននាំចេញនាំចូល
៣៦-លោកស្រី	រីត្ន	សុផានី	អនុប្រធានការិយាល័យនៃអគ្គនាយកដ្ឋានកាំកុងត្រូល

ខ-មេដាយសុវត្ថារា ថ្នាក់ សេនា

១-លោក	សួន	ប្រសិទ្ធ	អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ
២-លោក	ព្រឿង	សុផាត	អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
៣-លោក	យឹម	ចំណាប់ភក្តី	អនុប្រធាននាយកដ្ឋាននីតិកម្ម
៤-លោក	ហ៊ឹង	ចក់	អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ
៥-លោកស្រី	កឹម	សារឿង	ទីប្រឹក្សាពាណិជ្ជកម្ម
៦-លោក	យ៉ែម	សុផល	ទីប្រឹក្សាពាណិជ្ជកម្ម
៧-លោក	ខ្វយ	យុនចន្ទណាដ៏ត	ប្រធានការិយាល័យនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង
៨-លោកស្រី	ទេព	ណារ៉ា	ប្រធានការិយាល័យនៃនាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ
៩-លោកស្រី	រង្ស	ណារី	អនុប្រធានសាខានៃអគ្គនាយកដ្ឋានកាំកុងត្រូល
១០-លោក	ស៊ូ	សុខុម	អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
១១-លោក	ទេស	សុផល	ប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តតាកែវ

គ-មេដាយសុវត្ថារា ថ្នាក់ អស្សម្មន្តិ

១-លោក	វណ្ណ	តារា	អគ្គនាយករងសេវាពាណិជ្ជកម្ម
២-លោក	ង៉ែត	ចេក	ប្រធានសាខានៃអគ្គនាយកដ្ឋានកាំកុងត្រូល
៣-លោក	ស្វាយ	វិន	ប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន
៤-លោក	ស៊ីវ	សំអុល	ប្រធានការិយាល័យនៃនាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ
៥-លោក	ហេង	សុវណ្ណារិទ្ធ	ប្រធានការិយាល័យ នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
៦-លោកស្រី	សោម	សម្បស្ស	ប្រធានការិយាល័យ នៃនាយកដ្ឋានផែនការ ស្ថិតិនិងព័ត៌មានពាណិជ្ជកម្ម
៧-លោក	នួន	សុផល	ប្រធានការិយាល័យ នៃនាយកដ្ឋាននាំចេញ នាំចូល
៨-លោក	តែម	នី	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៩-លោកស្រី	ហួត	ស៊ីណា	អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
១០-លោក	តាន់	វិជិតសេដ្ឋា	ប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
១១-លោក	នី	ស៊ីវត្តា	ប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល

១២-លោកស្រី	ភឹម	កាណ្ណារី	អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង
១៣-លោកស្រី	ឃី	សោផល	អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង
១៤-លោក	កែប	ប៊ុណ្ណារដ្ឋ	អនុប្រធានមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ
១៥-លោក	មូល	សារិទ្ធ	អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី
១៦-លោកស្រី	ប៊ូយ	ជាអ៊ុន	អនុប្រធានការិយាល័យនៃអគ្គាធិការដ្ឋាន
១៧-លោក	សារេត	រតនា	អនុប្រធានការិយាល័យនៃនាយកដ្ឋានបុគ្គលិក
១៨-លោក	ប៊ុន	ត្រា	អនុប្រធានការិយាល័យនៃរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង
១៩-លោកស្រី	ឈាង	ឡាពី	អនុប្រធានការិយាល័យនៃអគ្គនាយកដ្ឋានកាំកុងត្រូល
២០-លោក	ហូយ	កៀន	អនុប្រធានប៉ុស្តិ៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២១-លោក	ជ័យ	ពៀន	ប្រធានការិយាល័យនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង
មុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ
តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ ✓
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសរម្មចន្ទនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ១ និងមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៥៣ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

សម្រេច

មាត្រា ១.- បំពាក់មេដាយការងារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន២៤៨រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយសាសការងារ

- | | | | |
|-----------|------|----------|---|
| ១-លោក | យក់ | ឧសភា | អគ្គាធិការរង |
| ២-លោក | ម៉ិច | វ៉ាន់ឌី | អនុប្រធាននាយកដ្ឋានបុគ្គលិក |
| ៣-លោកស្រី | កែវ | រតនាទេពី | អនុប្រធាននាយកដ្ឋានអាមេរិក |
| ៤-លោក | ហោ | អៀងឆាយ | អនុប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ |
| ៥-លោក | ហេង | សំបូរ | អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា |
| ៦-លោក | ហេង | ម៉ាលី | ប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល |

៧-លោកស្រី គាត	ណាម៉ា	ប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល
៨-លោក អែម សុផល		ប្រធានការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
៩-លោក វ៉ា លីវ៉ាន		ប្រធានការិយាល័យនៃនាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ
១០-លោក ជា វ៉ះ		ប្រធានការិយាល័យ នៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម
១១-លោកស្រី លី សុជាតិតា		ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
១២-លោក សួន ណារិទ្ធ		អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
១៣-លោក អ៊ុក ជីវសុទ្ធា		អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
១៤-លោក ប៊ុន ច័ន្ទជ័រិទ្ធ		អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
១៥-លោកស្រី អ៊ុត សារ៉ង		អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
១៦-លោកស្រី សួស ផល្លា		អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
១៧-លោក ម៉េង សុខជា		អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
១៨-លោកស្រី ប៉ុណ្ណ ចន្ទ		អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
១៩-លោក តេង ជន		អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២០-លោក ច័ន្ទ សុភា		អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២១-លោក ប៊ុន សាម៉េត		អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២២-លោក ឃុត គន្ធា		អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៣-លោក ហ៊ុន ង៉ែត		អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៤-លោក ជា នី		អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៥-លោកស្រី ឡុង និមល		អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៦-លោក អ៊ុន សុខលី		ប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៧-លោក ជី មៅ		ប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៨-លោក វ៉ាន់ ណារិទ្ធ		ប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៩-លោក ឈា ចាន់ធា		ប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៣០-លោក សយ ពុទ្ធ		ប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៣១-លោក សាំង វិយុត្ត		ប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៣២-លោក តៃ អ៊ុតលាង		ប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៣៣-លោក ស៊ឹម ទី		ប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល

៣៤-លោក	លី	សេរីសម្បត្តិ	ប្រធានប៉ុស្តិ៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៣៥-លោក	ហោ	ដារ៉េត	ប្រធានប៉ុស្តិ៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៣៦-លោក	ហែម	សាម៉ុល	អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម
៣៧-លោក	សរ	សុផា	អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ
៣៨-លោក	សែស	វាសនា	អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប
៣៩-លោក	ស៊ាង	សៀន	អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី
៤០-លោក	ទឹម	ពេជ្រសុវណ្ណ	អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់
៤១-លោក	ធីម	វ៉ា	អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ
៤២-លោកស្រី	លី	ដាណារឿន	ប្រធានការិយាល័យនៃមន្ទីរពាណិជ្ជកម្មខេត្តកំពត
៤៣-លោក	ភូ	សុគា	ប្រធានការិយាល័យនៃមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង
៤៤-លោក	ទូច	ទិន	ប្រធានការិយាល័យនៃមន្ទីរពាណិជ្ជកម្មខេត្តឧត្តរមានជ័យ
៤៥-លោក	យោន	ធីរ៉ា	ប្រធានការិយាល័យនៃមន្ទីរពាណិជ្ជកម្មខេត្តឧត្តរមានជ័យ
៤៦-លោក	ឃឹក	ប៊ុនបុន	ប្រធានការិយាល័យនៃមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង
៤៧-លោកស្រី	ឃឹម	លាងអ៊ុម	ប្រធានការិយាល័យនៃមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ
៤៨-លោកស្រី	អ៊ុក	វ៉ាន់ណែ	ប្រធានការិយាល័យនៃអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ
៤៩-លោក	ប៊ិន	អុល	ប្រធានការិយាល័យនៃអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ
៥០-លោកស្រី	ម៉ាក់	ម៉ារីណា	អនុប្រធានការិយាល័យនៃនាយកដ្ឋានបុគ្គលិក
៥១-លោកស្រី	ចាប	ឈីលីត	អនុប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាល
៥២-លោក	សំរិត	ពិសិដ្ឋ	អនុប្រធានការិយាល័យនៃនាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ
៥៣-លោកស្រី	គ្រុយ	ភូឡាប	អនុប្រធានការិយាល័យនៃនាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ
៥៤-លោកស្រី	ឃឹម	សុគន្ធវី	អនុប្រធានការិយាល័យនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា
៥៥-លោក	មឿន	ស្រួន	អនុប្រធានការិយាល័យនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា
៥៦-លោកស្រី	រាជ	រតនី	អនុប្រធានការិយាល័យនៃនាយកដ្ឋាននាំចេញនាំចូល
៥៧-លោក	ឈិត	អ៊ុច	អនុប្រធានការិយាល័យនៃនាយកដ្ឋាននាំចេញនាំចូល
៥៨-លោក	ខៀវ	ប៊ុនថូ	អនុប្រធានការិយាល័យនៃនាយកដ្ឋាននាំចេញនាំចូល
៥៩-លោក	ឡុង	រតនា	អនុប្រធានការិយាល័យនៃរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង
៦០-លោក	អ៊ុំ	ថាមវិទូ	អនុប្រធានការិយាល័យនៃរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង

៦១-លោក	ជូ	សេដ្ឋា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការពិព័រណ៍
៦២-លោក	នួន	ជឿន	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៦៣-លោកស្រី	យ៉ង់	សុធីរ៉ា	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៦៤-លោក	ប៊ុន	សុខុម៉ា	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៦៥-លោក	សៀង	សុផេន	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៦៦-លោក	បេ	វណ្ណវិទូ	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៦៧-លោកស្រី	ធុក	កេតថារី	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៦៨-លោក	ប្រេស	សាម៉ុន	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៦៩-លោក	ឡុង	គឹមស៊ី	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៧០-លោកស្រី	ស៊ិន	សុវណ្ណារី	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៧១-លោក	ចាន់	វិទ្យុ	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៧២-លោក	ម៉េង	ណារុធ	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៧៣-លោកស្រី	ស	លឿន	អនុប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តឧត្តរមានជ័យ
៧៤-លោក	ឌុក	ចាន់រី	អនុប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តឧត្តរមានជ័យ
៧៥-លោក	ឃី	រុធ	អនុប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង
៧៦-លោក	កុក	លៀង	មន្ត្រី នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៧៧-លោក	គុល	សាន	មន្ត្រី នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៧៨-លោក	ប៉េង	ង៉ា	មន្ត្រី នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៧៩-លោកស្រី	ម៉ក់	សារួន	មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ
៨០-លោកស្រី	សោម	សុផា	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល
៨១-លោកស្រី	យូ	តារាង្ស	មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ

ខ-មេធាវីប្រាក់ករខាង

១-លោក	សៀង	កុមារី	អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន
២-លោក	ចាន់	សារ៉ាវុធ	ប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៣-លោកស្រី	តាន់	សុគន្ធ	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកក្រុមហ៊ុនហ្គីនហ្គីនត្រេដ
៤-លោកស្រី	ម៉ក់	បៃល្លរ៉ានី	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកក្រុមហ៊ុនហ្គីនហ្គីនត្រេដ
៥-លោក	រស់	សារឿន	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកក្រុមហ៊ុនហ្គីនហ្គីនត្រេដ

៦-លោក	ទេព	សេងហាក់	ប្រធានការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
៧-លោកស្រី	អ៊ឹង	ស៊ូហ៊ុន	ប្រធានការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
៨-លោកស្រី	ស្រី	ម៉ាក់នី	ប្រធានការិយាល័យ នៃនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
៩-លោកស្រី	ឯក	សេរីរត្នន៍	ប្រធានការិយាល័យ នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
១០-លោក	គាន	សុចិត្តា	ប្រធានការិយាល័យ នៃនាយកដ្ឋាននីតិកម្ម
១១-លោក	ម៉ឺន	រតនៈ	ប្រធានការិយាល័យ នៃនាយកដ្ឋានផែនការស្ថិតិ និងព័ត៌មាន ពាណិជ្ជកម្ម
១២-លោក	សុខ	ហុង	ប្រធានការិយាល័យ នៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា
១៣-លោកស្រី	ហ៊ឺ	ដារ៉ា	ប្រធានការិយាល័យ នៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា
១៤-លោកស្រី	ចាន់	ស៊ីវណ្ណៈ	ប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ
១៥-លោក	ឈាន់	ឡុងឌី	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
១៦-លោក	យុត	អក្ខរា	អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
១៧-លោក	ស៊ឹម	ញឹប	អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
១៨-លោកស្រី	យស	សុខា	អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
១៩-លោកស្រី	សាត	វត្តមុនី	អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២០-លោក	ឆាយ	ថូនី	អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២១-លោក	យុន	សុប្បណ្ណាក់	អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២២-លោក	ហុង	វារីភិរម្យ	អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៣-លោក	តូ	ផា	អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៤-លោក	យូ	ចំរើន	អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៥-លោក	សុន	សុវណ្ណ	ប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៦-លោក	ថៃ	សុផល	ប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៧-លោក	ឈឹម	វិបុល	ប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៨-លោក	គិន	ធី	ប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៩-លោក	ឈាង	បូរិន	អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម
៣០-លោក	នួន	រតនៈ	អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី
៣១-លោក	គុយ	ភីរិន	អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ

៣២-លោក	អៀង	ប៊ុនធឿន	ប្រធានការិយាល័យ នៃអគ្គនាយកក្រុមហ៊ុនប្រ៊ីនក្រេដ
៣៣-លោក	គឹម	រស្មី	ប្រធានការិយាល័យ នៃអគ្គនាយកក្រុមហ៊ុនប្រ៊ីនក្រេដ
៣៤-លោកស្រី	ប៉ូ	រតនា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ
៣៥-លោក	ជា	សៅវិទូ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា
៣៦-លោក	ឈន់	ប៉ុណ្ណាកា	អនុប្រធានការិយាល័យ នៃនាយកដ្ឋាននាំចេញ នាំចូល
៣៧-លោក	ងឹម	សុផល	អនុប្រធានការិយាល័យ នៃនាយកដ្ឋាននាំចេញ នាំចូល
៣៨-លោក	សាន	ភិរុណ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការពិព័រណ៍
៣៩-លោក	សំ	កុសល	អនុប្រធានការិយាល័យនៃរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសកោះកុង
៤០-លោក	ប៊ូយ	យូណែ	អនុប្រធានការិយាល័យនៃរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ
៤១-លោក	ឡេង	ដា	អនុប្រធានការិយាល័យនៃរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង
៤២-លោកស្រី	ហេង	សុវណ្ណនី	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៤៣-លោក	អៀង	សារ៉ានីដា	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៤៤-លោកស្រី	ម៉ិញ	សុធារតន៍	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៤៥-លោកស្រី	រៀល	ទេពី	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៤៦-លោកស្រី	សៅ	ភិរម្យ	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៤៧-លោកស្រី	ឡេង	ម៉ូនីកា	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៤៨-លោក	អ៊ុត	សុយិន	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៤៩-លោក	សេន	សុខលី	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៥០-លោក	ទេព	តុលា	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៥១-លោក	ស្មើង	ថុល	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៥២-លោក	ឡាំង	ចាន់សុវណ្ណ	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៥៣-លោក	ហ៊ឹង	កាំង	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៥៤-លោក	ម៉ា	រាមី	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៥៥-លោក	វង្ស	និរន្ត	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៥៦-លោក	ឡុង	កុល	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៥៧-លោក	ស៊ិន	សុផី	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៥៨-លោក	សួស	ចន្ទា	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល

៥៩-លោក	ចៅ	ច័ន្ទវរ្ម័ន	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៦០-លោក	កែវ	ចំណាន	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៦១-លោក	ភោគ	ភិរុណ	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៦២-លោក	ស្រេង	ប៉ូឡូ	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៦៣-លោក	កាន់	សុផល	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៦៤-លោក	តុង	សាន	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៦៥-លោក	អាំង	ភិរុណ	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៦៦-លោក	ឡឿង	រតនា	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៦៧-លោក	ជូ	វិមល	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៦៨-លោក	គឹម	រុទ្ធី	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៦៩-លោក	ស៊ឹម	សុផារី	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៧០-លោក	កុយ	វិសាសាក់	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៧១-លោក	គន	ស្តេដា	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៧២-លោក	សរ	សុវណ្ណសំបូរ	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៧៣-លោក	ខេង	ប៊ុនថា	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៧៤-លោកស្រី អ៊ុំ		ច័ន្ទតារា	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៧៥-លោកស្រី ឈីរ		វណ្ណារី	អនុប្រធានការិយាល័យ នៃអគ្គនាយកក្រុមហ៊ុនហ្វ្រាំងត្រេដ
៧៦-លោក	លឹម	ចក់	ប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ
៧៧-លោកស្រី វេង		សៀន	ប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី
៧៨-លោក	កុយ	ចន្ទា	ប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង
៧៩-លោកស្រី ហ៊ុរ		ឡេងហុង	ប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ
៨០-លោក	គាន	ដារ៉ា	ប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ
៨១-លោក	ឈុន	ឈួន	ប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ
៨២-លោក	អ៊ុន	សុខជា	អនុប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ
៨៣-លោក	កែវ	ប៊ុណ្ណារីត្ត	អនុប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តកំពត
៨៤-លោក	ឈន	សុខ	អនុប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តកំពត
៨៥-លោក	ណាង	ប៉េង	អនុប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន

៨៦-លោក	ខ្នង	សុវណ្ណ	អនុប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ
៨៧-លោកស្រី	ឈុនធា	ស៊ុនខែរ	អនុប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ
៨៨-លោកស្រី	ចុង	សោភ័ណ	អនុប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តឧត្តរមានជ័យ
៨៩-លោកស្រី	ខេង	ច័ន្ទធារី	មន្ត្រី នៃនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម
៩០-លោកស្រី	ថេត	ប្រណិត	មន្ត្រី នៃនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម
៩១-លោក	អឿ	សារ៉ាវី	មន្ត្រី នៃនាយកដ្ឋាននាំចេញ នាំចូល
៩២-លោក	ហូ	ទ្រី	មន្ត្រី នៃនាយកដ្ឋាននាំចេញ នាំចូល
៩៣-លោកស្រី	ទិត	សំណាង	មន្ត្រី នៃនាយកដ្ឋាននាំចេញ នាំចូល
៩៤-លោកស្រី	អុំ	សារី	មន្ត្រី នៃនាយកដ្ឋាននាំចេញ នាំចូល
៩៥-លោកស្រី	អៀន	ច័ន្ទឌី	មន្ត្រី នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៩៦-លោក	យូ	ហូរ	មន្ត្រី នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៩៧-លោក	គួយ	សៀកលីម	មន្ត្រី នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៩៨-លោក	ធួន	វណ្ណថាង	មន្ត្រី នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៩៩-លោក	អូន	ណារិទ្ធ	មន្ត្រី នៃអគ្គនាយកដ្ឋានកាំកុងត្រូល
១០០-លោក	តន់	បូរ៉ា	មន្ត្រី នៃអគ្គនាយកដ្ឋានកាំកុងត្រូល
១០១-លោក	ថោង	សុខធីត	មន្ត្រី នៃអគ្គនាយកដ្ឋានកាំកុងត្រូល
១០២-លោក	ប៊ឹង	វីរៈ	មន្ត្រី នៃអគ្គនាយកដ្ឋានកាំកុងត្រូល
១០៣-លោកស្រី	ផង់	ដាណែត	មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តតាកែវ
១០៤-លោកស្រី	មៀច	ចន្ទ	មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ
១០៥-លោក	លីវ	ឌី	មន្ត្រី នៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ
១០៦-លោកស្រី	កែ	សុភា	មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ

គ-មេដាយសំរិទ្ធភារពារ

១-លោក	ថា	វិទ្យុ	អនុប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ
២-លោក	ដោ	ជំនិត	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ
៣-លោក	ទិត	សីច័ន្ទលី	ប្រធានការិយាល័យ នៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក
៤-លោក	លីម	អមវិន្ទ	ប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន
៥-លោកស្រី	ឈាង	សុជាតា	ប្រធានការិយាល័យ នៃនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម

៦-លោក	ឯន់	សុភារម្យ	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៧-លោក	ណាល់	វណ្ណៈ	អនុប្រធានសាខា នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៨-លោក	អ៊ុំ	ម៉ារីន	ប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៩-លោកស្រី	សៅ	ចាន់បូ	ប្រធានការិយាល័យ នៃអគ្គនាយកក្រុមហ៊ុនប្រ៊ីនត្រេដ
១០-លោក	ម៉ម	តារាណារិទ្ធ	ប្រធានការិយាល័យ នៃអគ្គនាយកក្រុមហ៊ុនប្រ៊ីនត្រេដ
១១-លោក	ពេជ្រ	សុភ័ក្ត្រា	ប្រធានការិយាល័យ នៃអគ្គនាយកក្រុមហ៊ុនប្រ៊ីនត្រេដ
១២-លោក	គូយ	សុផា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
១៣-លោក	ជ័ម	ញ៉ាញ់	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
១៤-លោក	ទ្រី	ឧត្តម	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក
១៥-លោក	ឈុន	ហែសាន	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក
១៦-លោក	គង់	សុផារ៉ា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក
១៧-លោក	ណែន	ចាន់សាមុត	អនុប្រធានការិយាល័យនៃនាយកដ្ឋានផ្តល់ព័ត៌មាន និង ផ្ទៀងផ្ទាត់ច្បាប់
១៨-លោក	មុំ	ពិសិដ្ឋ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម
១៩-លោកស្រី	ហ៊ឺ	សុផារ៉ា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម
២០-លោកស្រី	ស៊ូ	ចិន្តា	អនុប្រធានការិយាល័យនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា
២១-លោក	អ៊ុង	ឆាយហុង	អនុប្រធានការិយាល័យនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា
២២-លោក	ឡុច	សុខនា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការពិព័រណ៍
២៣-លោក	យ៉ាន់	វណ្ណៈ	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៤-លោកស្រី	ជិន	សុខឆេង	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៥-លោកស្រី	អន	សុខឆេង	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៦-លោកស្រី	ធី	វត្តី	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៧-លោកស្រី	តារា	សុនីដា	អនុប្រធានប៉ុស្តិ៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៨-លោក	ប៊ុន	ច័ន្ទវិវឌ្ឍន៍	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
២៩-លោក	អ៊ុក	វ៉ាណេត	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៣០-លោក	ម៉ាង	ខុម	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៣១-លោក	ហែម	គន្ធា	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល

៣២-លោក	ស្រី	ស្រីន	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៣៣-លោក	សួន	ជា	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៣៤-លោក	សរ	កុសលវិទ្យា	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៣៥-លោក	អ៊ុយ	សុភីនី	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៣៦-លោក	អ៊ឹម	ចាន់ដារ៉ាវិទូ	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៣៧-លោកស្រី	អ៊ឹង	សូរីដា	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៣៨-លោកស្រី	ជា	នីវត្ត ឧត្តមរចនា	អនុប្រធានប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល
៣៩-លោក	ដី	រ៉ាទី	អនុប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល
៤០-លោក	អ៊ាន	ឈុន	អនុប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម
៤១-លោក	អាន	សុភា	ប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល
៤២-លោក	ហួត	ប៉ុញ្ញា	ប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ
៤៣-លោក	យន្ត	ស្ថាបនា	អនុប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ
៤៤-លោកស្រី	អាំង	បញ្ញាការៈ	អនុប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង
៤៥-លោក	ចាន់	សុខភិរុណ	អនុប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង
៤៦-លោក	ជួន	សុភ័ណ	អនុប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន
៤៧-លោក	ហេង	ហួន	អនុប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប
៤៨-លោក	រុន	ឆាយឌី	អនុប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្មខេត្តឧត្តរមានជ័យ
៤៩-លោក	ហ៊ុន	កាណុត	អនុប្រធានការិយាល័យ នៃអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ
៥០-លោក	ម៉ាក់	ច័ន្ទតារា	អនុប្រធានការិយាល័យ នៃអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ
៥១-លោកស្រី	ស៊ី	កុសល	អនុប្រធានការិយាល័យ នៃអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ
៥២-លោកស្រី	កន	ចាន់លក្ខណា	អនុប្រធានការិយាល័យ នៃអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ
៥៣-លោក	សុខ	វិបុល	អនុប្រធានការិយាល័យ នៃអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ
៥៤-លោកស្រី	ពេជ្ជ	ច័ន្ទសុធា	មន្ត្រីនៃនាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ
៥៥-លោក	គុយ	ពៅវិចិត្រ	មន្ត្រីនៃនាយកដ្ឋាននាំចេញនាំចូល
៥៦-លោក	ធី	ពោធិទី	មន្ត្រីនៃនាយកដ្ឋាននាំចេញនាំចូល
៥៧-លោក	ឈូ	ចាន់ថា	មន្ត្រីនៃនាយកដ្ឋាននាំចេញនាំចូល
៥៨-លោក	កែវ	ណាទី	មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល

៥៩-លោកស្រី ហេង ផល្លីន

មន្ត្រី នៃអគ្គនាយកដ្ឋានកាំកុងត្រូល

៦០-លោកស្រី ពៅ មុនីរ័ត្ន

មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប

៦១-លោកស្រី ជា សុគន្ធី

មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ២៤ ៤ ២០១៩ ខែ មិថុនា ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

អន្តរាគមន៍៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុម ប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសអូចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១២៥៤.អនក្រ.តត

**អនុក្រឹត្យ
ស្តីពី**

**ការតែងតាំងជំនួយការផ្ទាល់សម្តេចក្រឡាហោម ស ខេង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងជំនួយការផ្ទាល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖

- | | |
|---------------------------|--|
| ១- លោក រតន៍ បូជី | ជាជំនួយការ មានឋានៈស្មើ អគ្គនាយករង |
| ២- លោក ហេង ចំរើន | ជាជំនួយការ មានឋានៈស្មើ អគ្គនាយករង |
| ៣- លោក ទូ ចន្ទី | ជាជំនួយការ មានឋានៈស្មើ ប្រធាននាយកដ្ឋាន បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៤- លោក ណាង មុនីន្ទ | ជាជំនួយការ មានឋានៈស្មើ ប្រធាននាយកដ្ឋាន បន្ថែមលើមុខងារបច្ចុប្បន្ន |

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃចុះហត្ថលេខានិងត្រា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីស្តីស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២២៥ អនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនមេដាយសហមេត្រី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១.- បំពាក់មេដាយសហមេត្រី តាមលំដាប់ថ្នាក់ ជូនកងឯកភាព ចំនួន ៣៩ និងនាយទាហាន នៃកងទ័ពប្រជាជនវៀតណាម ចំនួន១០៩រូប ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទកម្ពុជា ដូចមានរាយនាមខាងក្រោម៖

ក-មេដាយសហមេត្រី ថ្នាក់ ធិបតី

-ចំពោះកងឯកភាព

១-ស្នងការការបរទេស ក្រសួងការពារប្រទេស

Commissioner of Foreign Affairs, Ministry of National Defense

២-ស្នងការសេដ្ឋកិច្ច ក្រសួងការពារប្រទេស

Commissioner of Economy, Ministry of National Defense

៣-ស្នងការហិរញ្ញវត្ថុ ក្រសួងការពារប្រទេស

Commissioner of Finance, Ministry of National Defense

៤-ស្នងការប្រយុទ្ធ អគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម

Commissioner of Operation, General Staff of the Vietnam People's Armed Forces

៥-ស្នងការបំភ្លឺអក្ខរៈ អគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម

Commissioner of Illiteracy, General Staff of the Vietnam People's Armed Forces

៦-ស្នងការសាលា អគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម

Commissioner of the School, General Staff of the Vietnam People's Armed Forces

៧-ស្នងការហ្វឹកហ្វឺន អគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម

Commissioner of Training, General Staff of the Vietnam People's Armed Forces

៨-ស្នងការកម្លាំងបាល អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម

Commissioner of Combatants, General Commissioner of Politic of the Vietnam People's Armed Forces

៩-ស្នងការគោលនយោបាយ អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម

Commissioner of Policy, General Commissioner of Politic of the Vietnam People's Armed Forces

១០-ស្នងការយោសាសនាអប់រំ អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម

Commissioner of Education, General Commissioner of Politic of the Vietnam People's Armed Forces

១១-ស្នងការការពារ សន្តិសុខ កងទ័ព

Commissioner of Military Defense, Security

១២-វិទ្យាស្ថានការពារជាតិ ក្រសួងការពារប្រទេស

Defense Institute, Ministry of National Defense

១៣-វិទ្យាស្ថានកងទ័ពជើងគោក ក្រសួងការពារប្រទេស

Army Institute, Ministry of National Defense

១៤-វិទ្យាស្ថាននយោបាយ ក្រសួងការពារប្រទេស

Political Institute, Ministry of National Defense

១៥-សាលានាយទាហានកងទ័ពជើងគោកទី២ ក្រសួងការពារប្រទេស

2nd Army Officer Training School, Ministry of National Defense

១៦-យោធិភូមិភាគទី៥ ក្រសួងការពារប្រទេស

Military Region 5th, Ministry of National Defense

១៧-យោធិភូមិភាគទី៧ ក្រសួងការពារប្រទេស

Military Region 7th, Ministry of National Defense

១៨-យោធិភូមិភាគទី៩ ក្រសួងការពារប្រទេស

Military Region 9th, Ministry of National Defense

១៩-កងទ័ពជើងទឹក ក្រសួងការពារប្រទេស

Navy, Ministry of National Defense

២០-បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស

Headquarters of Border guards, Ministry of National Defense

២១-បញ្ជាការដ្ឋានរដ្ឋធានីហាណូយ

Army Headquarters of Hanoi

២២-ការិយាល័យអនុវត្តន៍យោធាវៀតណាម ប្រចាំកម្ពុជា

Office of Vietnamese Defense Attaché in Cambodia

២៣-មន្ទីរពេទ្យយោធា១៧៥ ក្រសួងការពារប្រទេស

Military Hospital 175, Ministry of National Defense

២៤-មន្ទីរពេទ្យយោធាមជ្ឈិម១០៨ ក្រសួងការពារប្រទេស

Central Military Hospital 108, Ministry of National Defense

២៥-សម្ព័ន្ធខណ្ឌហេតុ ទូរគមនាគមន៍កងទ័ព

Industrial Alliance, Military Telecommunication

២៦-ក្រុមហ៊ុនមិត្តហ្វូន នៃសម្ព័ន្ធខណ្ឌហេតុ ទូរគមនាគមន៍កងទ័ព

Metfone of the Industrial Alliance, Military Telecommunication

-ចំពោះបុគ្គល

១-ឧត្តមសេនីយ៍ទោ ហ្វាន អាញវៀត PHAN ANH VIET នាយករងវិទ្យាស្ថានការពារជាតិក្រសួងការពារប្រទេស

២-ឧត្តមសេនីយ៍ត្រី ប៊ូយ វ៉ាន់ហ៊ីញ BUI VAN HINH អនុប្រធាន ស្នងការហ្វឹកហ្វឺនអគ្គសេនាធិការនៃកងទ័ព
ប្រជាជនវៀតណាម

៣-ឧត្តមសេនីយ៍ត្រី ង្វៀន ខាក់ហាត NGUYEN KHAC HAT អតីតអនុប្រធាន ស្នងការហ្វឹកហ្វឺនអគ្គសេនាធិការ
នៃកងទ័ពប្រជាជនវៀតណាម

៤-ឧត្តមសេនីយ៍ត្រី ដាង វ៉ាន់ចាង DANG VAN TRANG អនុប្រធាន ស្នងការហ្វឹកហ្វឺន អគ្គសេនាធិការ
នៃកងទ័ពប្រជាជនវៀតណាម

៥-ឧត្តមសេនីយ៍ត្រី ហូ បាវីញ HO BA VINH អតីតអនុប្រធាន ស្នងការយោធាអប់រំ អគ្គស្នងការ
នយោបាយ នៃកងទ័ពប្រជាជនវៀតណាម

៦-ឧត្តមសេនីយ៍ត្រី ឡេ ឌីកម៉ាញ LE DUC MANH អនុប្រធាន ស្នងការកម្មាភិបាលអគ្គស្នងការនយោបាយ
នៃកងទ័ពប្រជាជនវៀតណាម

៧-ឧត្តមសេនីយ៍ត្រី ដ័ន ក្វាងស៊ុន DOAN QUANG XUAN អតីតអនុប្រធាន ស្នងការកម្មាភិបាល អគ្គស្នងការ
នយោបាយ នៃកងទ័ពប្រជាជនវៀតណាម

៨-ឧត្តមសេនីយ៍ត្រី ហ្វាម វ៉ាន់ខាញ PHAM VAN KHANH អនុប្រធាន អគ្គស្នងការបច្ចេកទេស
ក្រសួងការពារប្រទេស

៩-ឧត្តមសេនីយ៍ត្រី ហ្វាម វ៉ាន់ឡាប PHAM VAN LAP អនុប្រធាននយោបាយ អគ្គស្នងការបច្ចេកទេស
ក្រសួងការពារប្រទេស

១០-ឧត្តមសេនីយ៍ត្រី ហូ ចុងដាវ HO TRONG DAO អនុប្រធាននយោបាយ អគ្គស្នងការបច្ចេកទេស
ក្រសួងការពារប្រទេស

១១-ឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់កូរ LE VAN CAU អនុប្រធានស្នងការការបរទេស ក្រសួងការពារប្រទេស

១២-ឧត្តមសេនីយ៍ត្រី ង្វៀន ដាយហ្វយ NGUYEN DAI HOI អនុប្រធានស្នងការការបរទេស ក្រសួងការពារប្រទេស

- ១៣-ឧត្តមសេនីយ៍ត្រី វង្ស ក្លាងផាត NGUYEN QUANG PHAT នាយករងនយោបាយ វិទ្យាស្ថាននយោបាយ
ក្រសួងការពារប្រទេស
- ១៤-ឧត្តមសេនីយ៍ត្រី វង្ស វ៉ាន់ធេ NGUYEN VAN THE នាយករង វិទ្យាស្ថាននយោបាយក្រសួងការពារប្រទេស
- ១៥-ឧត្តមសេនីយ៍ត្រី វង្ស ធេផឹក NGUYEN THE THUC នាយករង សាលានាយទាហានកងទ័ពជើងគោក
ទី២ក្រសួងការពារប្រទេស
- ១៦-ឧត្តមសេនីយ៍ត្រី ឡេ ឡុកណាម LE NGOC NAM ប្រធានមន្ទីរនយោបាយ យោធាភូមិ ភាគទី៥
ក្រសួងការពារប្រទេស
- ១៧-ឧត្តមសេនីយ៍ត្រី វង្ស វ៉ាន់ហាយ TRUONG VAN HAI មេបញ្ជាការយោធាក្រុងហ្វូជីមីញ យោធាភូមិភាគ
ទី៧ក្រសួងការពារប្រទេស
- ១៨-ឧត្តមសេនីយ៍ត្រី ឡេ ហ៊ាងហ្វុក LE HOANG PHUC មេបញ្ជាការយោធាខេត្តអានយ៉ាង យោធាភូមិភាគ
ទី៩ក្រសួងការពារប្រទេស
- ១៩-ឧត្តមសេនីយ៍ត្រី វង្ស វ៉ាន់ណាម NGUYEN VAN NAM មេបញ្ជាការរង និងជាប្រធាន សេនាធិការកងទ័ព
ការពារព្រំដែន ក្រសួងការពារប្រទេស
- ២០-ឧត្តមសេនីយ៍ត្រី វង្ស ទៀនថាង NGUYEN TIEN THANG ប្រធាននយោបាយ បញ្ជាការដ្ឋានកងទ័ពការពារ
ព្រំដែនក្រសួងការពារប្រទេស
- ២១-ឧត្តមសេនីយ៍ត្រី ហ្វាម វង្សស៊ិន PHAM NGUYEN SON អនុប្រធាន មន្ទីរពេទ្យយោធាមជ្ឈិម១០៨
ក្រសួងការពារប្រទេស
- ២២-ឧត្តមនាវីត្រី វង្ស វ៉ាន់នីញ NGUYEN VAN NINH អនុប្រធានអគ្គស្នងការ និងជាប្រធានសេនាធិការ
អគ្គស្នងការបច្ចេកទេស ក្រសួងការពារប្រទេស
- ២៣-ឧត្តមនាវីត្រី វង្ស ចុងប៊ីញ NGUYEN TRONG BINH មេបញ្ជាការរង និងជាប្រធានសេនាធិការ
កងទ័ពជើងទឹក ក្រសួងការពារប្រទេស
- ២៤-ឧត្តមនាវីត្រី ហ្វាម ម៉ាញ៉ូហ៊ុង PHAM MANH HUNG មេបញ្ជាការតំបន់៥ កងទ័ពជើងទឹក
ក្រសួងការពារប្រទេស
- ២៥-រសេនីយ៍ឯក វង្ស ធេហ៊ាង NGUYEN THE HOANG អនុប្រធាន មន្ទីរពេទ្យយោធាមជ្ឈិម១០៨
ក្រសួងការពារប្រទេស
- ២៦-រសេនីយ៍ឯក វង្ស ហ្វឺងដុង NGUYEN PHUONG DONG ប្រធានអគ្គនាយកដ្ឋានការពារសុខភាពកម្មា
ភិបាលថ្នាក់មជ្ឈិម មន្ទីរពេទ្យយោធាមជ្ឈិម១០៨ ក្រសួងការពារប្រទេស
- ២៧-រសេនីយ៍ឯក ហ្វាម ដូហ្វីង PHAM DO PHI NGA ប្រធានអគ្គនាយកដ្ឋាន មន្ទីរពេទ្យយោធាមជ្ឈិម១០៨
ក្រសួងការពារប្រទេស
- ២៨-រសេនីយ៍ឯក វង្ស ផឹកធួយុង NGUYEN THI THU DUNG ទទួលបន្ទុកអគ្គនាយកដ្ឋាន ថែទាំការពារសុខភាព
កម្មាភិបាលថ្នាក់មជ្ឈិម មន្ទីរពេទ្យ១៧៥ក្រសួងការពារប្រទេស
- ២៩-រសេនីយ៍ឯក ចិន វ៉ាន់ថាញ់ TRAN VAN THANH អនុប្រធាន ការិយាល័យផែនការសរុប មន្ទីរពេទ្យ
១៧៥ ក្រសួងការពារប្រទេស

៣០-អសនីយ៍ឯក	ហ៊ឺ វិញបាវ	PHI VINH BAO	ប្រធានអគ្គនាយកដ្ឋាន មន្ទីរពេទ្យ១៧៥ក្រសួងការពារប្រទេស
៣១-អសនីយ៍ឯក	ហ្វាម ហ្វូហ្វូង	PHAM PHU PHUONG	មេបញ្ជាការកងទ័ពការពារព្រំដែន ខេត្តឡងអាន បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស
៣២-អសនីយ៍ឯក	ហ្វាម វ៉ាន់លៀន	PHAM VAN LIEN	មេបញ្ជាការកងទ័ពការពារព្រំដែន ខេត្តប៊ីញហ្វៀត បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស
៣៣-អសនីយ៍ឯក	វៀន ញ៉ូស៊ីន	NGUYEN NHU SON	ប្រធានខុទ្ទកាល័យ បញ្ជាការដ្ឋានយោធា រដ្ឋានីហាណូយ
៣៤-អសនីយ៍ឯក	ហ៊ុញ ដាក់ហាយ	HUYNH DAC HAI	ប្រធានខុទ្ទកាល័យ យោធាភូមិភាគទី៥ ក្រសួងការពារប្រទេស
៣៥-អសនីយ៍ឯក	ចិន វ៉ាន់ថាញ់	TRAN VAN THANH	ប្រធានមន្ទីរសុខាភិបាលយោធា ស្នងការភស្តុភារ យោធាភូមិភាគទី៥ ក្រសួងការពារប្រទេស
៣៦-អសនីយ៍ឯក	ឡេ ស៊ុនហ័រ	LE XUAN HOA	មេបញ្ជាការយោធាខេត្តយ៉ាឡាយ យោធាភូមិភាគទី៥ ក្រសួងការពារប្រទេស
៣៧-អសនីយ៍ឯក	វៀន វ៉ាន់អាន	NGUYEN VAN AN	មេបញ្ជាការយោធាខេត្តដាក់ណុង យោធាភូមិភាគទី៥ ក្រសួងការពារប្រទេស
៣៨-អសនីយ៍ឯក	ង៉ូ ក្វាងធុង	NGO QUANG TRUNG	មេបញ្ជាការយោធាខេត្តខាញ់ហ័រ យោធាភូមិភាគទី៥ ក្រសួងការពារប្រទេស
៣៩-អសនីយ៍ឯក	វៀង គ័ន់ញ៉ាន់	TRUONG QUAN NHAN	មេបញ្ជាការយោធាខេត្តកន់មុម យោធាភូមិភាគទី៥ ក្រសួងការពារប្រទេស
៤០-អសនីយ៍ឯក	វៀង ហុងក្វាង	TRUONG HONG QUANG	មេបញ្ជាការយោធាខេត្តដាក់ឡាក់ យោធាភូមិ ភាគទី៥ក្រសួងការពារប្រទេស
៤១-អសនីយ៍ឯក	វ៉ូ ង៉ុកថាង	VUN GOC THANG	ប្រធានខុទ្ទកាល័យ យោធាភូមិភាគទី៧ ក្រសួងការពារប្រទេស
៤២-អសនីយ៍ឯក	បាច់ វ៉ាន់ឡឹម	BACH VAN LAM	អតីតប្រធានមន្ទីរការបរទេស យោធាភូមិភាគទី៧ ក្រសួងការពារប្រទេស
៤៣-អសនីយ៍ឯក	វៀន វ៉ាន់ជី	NGUYEN VAN TRU	មេបញ្ជាការយោធាខេត្តតៃនិញ យោធាភូមិភាគទី៧ ក្រសួងការពារប្រទេស
៤៤-អសនីយ៍ឯក	ចិន វ៉ាន់ថាយ	TRAN VAN TRAI	មេបញ្ជាការយោធាខេត្តឡងអានយោធាភូមិភាគទី៧ ក្រសួងការពារប្រទេស
៤៥-អសនីយ៍ឯក	វៀន គួកប៊ីញ	NGUYEN QUOC BINH	មេបញ្ជាការយោធាខេត្តប៊ីញ ហ្វៀក យោធាភូមិ ភាគទី៧ក្រសួងការពារប្រទេស
៤៦-អសនីយ៍ឯក	តូ ថាញ់លៀម	TO THANH LIEM	មេបញ្ជាការរងយោធាខេត្តដុងណាយ យោធាភូមិ ភាគទី៧ ក្រសួងការពារប្រទេស

៤៧-អនុស្សនីយ៍ឯក	ឡឹម ប៊ីញវិញ	LAM BINH VINH	មេបញ្ជាការយោធាខេត្តបាវិញ យោធាភូមិភាគទី៩ ក្រសួងការពារប្រទេស
៤៨-អនុស្សនីយ៍ឯក	ដាម គៀនធីក	DAM KIEN THUC	មេបញ្ជាការយោធាខេត្តគៀនយ៉ាង យោធាភូមិភាគទី៩ ក្រសួងការពារប្រទេស
៤៩-អនុស្សនីយ៍ឯក	ជីញ ហ័ងហ្វុង	TRINH HOANG PHONG	មេបញ្ជាការយោធាខេត្តដុងថាប យោធាភូមិភាគទី៩ ក្រសួងការពារប្រទេស
៥០-អនុស្សនីយ៍ឯក	ចិន វ៉ាន់ឡូ	TRAN VAN LAU	មេបញ្ជាការយោធាខេត្តសុខចាំង យោធាភូមិភាគ ទី៩ក្រសួងការពារប្រទេស
៥១-អនុស្សនីយ៍ឯក	វូ ឌីកឡុង	VU DUC LONG	អនុប្រធាននយោបាយ សាលានាយទាហានកងទ័ព ជើងគោកទី២ ក្រសួងការពារប្រទេស
៥២-អនុស្សនីយ៍ឯក	ដូ ហ័ងឌីន	DO HOANG NHAN	ប្រធានមន្ទីរនយោបាយ សាលានាយទាហាន កងទ័ពជើងគោកទី២ ក្រសួងការពារប្រទេស
៥៣-អនុស្សនីយ៍ឯក	ជីញ កុងទី	TRINH CONG TU	ប្រធាននយោបាយសាខាអន្តរជាតិ សាលានាយទាហានកងទ័ពជើងគោកទី២ ក្រសួងការពារប្រទេស
៥៤-អនុស្សនីយ៍ឯក	ហ្វាម ប៊ីញបូ	PHAM BINH BO	ប្រធានការិយាល័យបណ្តុះបណ្តាលវិទ្យាស្ថាន នយោបាយក្រសួងការពារប្រទេស
៥៥-អនុស្សនីយ៍ឯក	ង្វៀន កុងយ៉ិន	NGUYEN CONG DAN	ប្រធានគ្រប់គ្រងសាខា៤ វិទ្យាស្ថាននយោបាយ ក្រសួងការពារប្រទេស
៥៦-អនុស្សនីយ៍ឯក	ង្វៀន វ៉ាន់វិញ	NGUYEN VAN VINH	អតីតប្រធានគ្រប់គ្រងសាខាអន្តរជាតិ វិទ្យាស្ថាន ការពារជាតិ ក្រសួងការពារប្រទេស
៥៧-អនុស្សនីយ៍ឯក	ង្វៀន ហុងហា	NGUYEN HONG HA	អតីតប្រធាននយោបាយគ្រប់គ្រង សាខាអន្តរជាតិ វិទ្យាស្ថានការពារជាតិ ក្រសួងការពារប្រទេស
៥៨-អនុស្សនីយ៍ឯក	ង្វៀន ទៀនយុង	NGUYEN TIEN DUNG	អនុប្រធាននយោបាយ វិទ្យាស្ថានកងទ័ពជើងគោក ក្រសួងការពារប្រទេស
៥៩-អនុស្សនីយ៍ឯក	ជឿង យ៉ាញឌីក	TRUONG DANH DUC	ប្រធានគ្រប់គ្រងសាខាអន្តរជាតិ វិទ្យាស្ថានកងទ័ព ជើងគោក ក្រសួងការពារប្រទេស
៦០-អនុស្សនីយ៍ឯក	ង្វៀន វ៉ាន់ងន	NGUYEN VAN NGON	ប្រធានមុខវិជ្ជាហ្វឹកហ្វឺនអន្តរជាតិថ្នាក់យុទ្ធវិធី វិទ្យាស្ថានកងទ័ពជើងគោក ក្រសួងការពារប្រទេស
៦១-អនុស្សនីយ៍ឯក	ហ្វាម វ៉ាន់ណាម	PHAM VAN NAM	អនុប្រធានស្នងការសេដ្ឋកិច្ច ក្រសួងការពារប្រទេស
៦២-អនុស្សនីយ៍ឯក	ដាវ មីញដាវ	DAO MINH DAO	ប្រធានស្នងការសាខាហិរញ្ញវត្ថុ អាជីវកម្ម ស្នងការហិរញ្ញវត្ថុ ក្រសួងការពារប្រទេស
៦៣-អនុស្សនីយ៍ឯក	ង៉ូ ងុកឡឺង	NGO NGOC TUONG	ប្រធានការិយាល័យរបបគោលនយោបាយ ស្នងការហិរញ្ញវត្ថុ ក្រសួងការពារប្រទេស

- ៦៤-វរសេនីយ៍ឯក ដូ ថាញ់យុង DO THANH DUNG អនុប្រធាន ស្នងការការពារសន្តិសុខកងទ័ពអគ្គ
ស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម
- ៦៥-វរសេនីយ៍ឯក ង៉ូ ក្វាងហ្វុក NGO QUANG PHUC អនុប្រធាន ស្នងការគោលនយោបាយ អគ្គស្នងការ
នយោបាយ នៃកងទ័ពប្រជាជនវៀតណាម
- ៦៦-វរសេនីយ៍ឯក ង្វៀន ធុងឡីន NGUYEN TRONG LAN ប្រធានការិយាល័យប្រឡងប្រណាំងលើក
សរសើរស្នងការយោសាធិការអប់រំអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម
- ៦៧-វរសេនីយ៍ឯក ចិន វ៉ាន់ណាម TRAN VAN NAM ប្រធានការិយាល័យផែនការ ស្នងការកម្មាភិបាល
អគ្គស្នងការ នយោបាយនៃកងទ័ពប្រជាជនវៀតណាម
- ៦៨-វរសេនីយ៍ឯក ដូ ម៉ាញ់វ៉ុយ DO MANH VUI អនុប្រធាន ស្នងការហ្វឹកហ្វឺន អគ្គសេនាធិការ
នៃកងទ័ពប្រជាជនវៀតណាម
- ៦៩-វរសេនីយ៍ឯក ចិន ហុងកុង TRAN HONG CONG អនុប្រធានស្នងការប្រយុទ្ធ អគ្គសេនាធិការ
នៃកងទ័ពប្រជាជនវៀតណាម
- ៧០-វរសេនីយ៍ឯក ចិន ថាញ់ហ្វឺង TRAN THANH PHUONG ប្រធានការិយាល័យ ទីបញ្ជាការស្នងការប្រយុទ្ធ
អគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម
- ៧១-វរសេនីយ៍ឯក ជីញ វ៉ាន់ណាំ TRINH VAN NAM អនុប្រធានការិយាល័យផែនការ ស្នងការប្រយុទ្ធ
អគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម
- ៧២-វរសេនីយ៍ឯក ជីក វ៉ាន់ថាយ NGUY VAN THAI អតីតប្រធានមន្ទីរស្រាវជ្រាវសរុបស្នងការប្រយុទ្ធ
អគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម
- ៧៣-វរសេនីយ៍ឯក ង្វៀន គូកហ៊ុង NGUYEN QUOC HUNG អនុប្រធាន ស្នងការបំភ័ន្តអក្ខរៈ អគ្គសេនាធិការ
នៃកងទ័ពប្រជាជនវៀតណាម
- ៧៤-វរសេនីយ៍ឯក ដាវ កុងម៉ាញ់ DAO CONG MANH អនុប្រធាន ស្នងការបំភ័ន្តអក្ខរៈ អគ្គសេនាធិការ
នៃកងទ័ពប្រជាជនវៀតណាម
- ៧៥-វរសេនីយ៍ឯក ង្វៀន ដុងហ៊ុង NGUYEN DONG HUNG អនុប្រធាន ស្នងការបំភ័ន្តអក្ខរៈ អគ្គសេនាធិការ
នៃកងទ័ពប្រជាជនវៀតណាម
- ៧៦-វរសេនីយ៍ឯក ប៊ូយ វ៉ាន់វៀត BUI VAN VIET ប្រធានការិយាល័យគ្រប់គ្រងកសាងកម្លាំងជំនាញ
ស្នងការបំភ័ន្តអក្ខរៈ អគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម
- ៧៧-វរសេនីយ៍ឯក វូ ស៊ុនទៀន VU XUAN TIEN ប្រធាន ការិយាល័យផែនការសរុប ស្នងការសាលា
អគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម
- ៧៨-វរសេនីយ៍ឯក ង្វៀន ឌឹកថាង NGUYEN DUC THANG ប្រធានការិយាល័យគ្រឿងបំពាក់ហ្វឹកហ្វឺន
ស្នងការសាលា អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម
- ៧៩-វរសេនីយ៍ឯក ង្វៀន វៀតហា NGUYEN VIET HA ជំនួយការ ការិយាល័យផែនការសរុបស្នងការ
សាលា អគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម

- ៨០-អគ្គនាយកដ្ឋាន ឌីអេស វ៉ាន់ហ្វឺង DINH VAN PHUONG អតីតអនុប្រធានអនុវត្តយោធារៀតណាម
ប្រចាំកម្ពុជា
- ៨១-អគ្គនាយកដ្ឋាន ឌីអេស ហ្វុង ហ្វុង NGUYEN NGOC PHUNG ប្រធានការិយាល័យហិរញ្ញវត្ថុកងទ័ព
ជើងទឹកក្រសួងការពារប្រទេស
- ៨២-អគ្គនាយកដ្ឋាន ដាន ហុងមីញ DOAN HONG MINH ប្រធានការិយាល័យការពារសន្តិសុខស្នងការ
នយោបាយបញ្ជាការដ្ឋានយោធារដ្ឋធានីហាណូយ
- ៨៣-អគ្គនាយកដ្ឋាន ឌីអេស ថាញ់ហ្វឺង NGUYEN THANH NHUONG អគ្គនាយកក្រុមហ៊ុន Metfone
- ៨៤-អគ្គនាយកដ្ឋាន ហ្វាម អាញ់តុង PHAM ANH TUNG ប្រធានមន្ទីរជំរឿនស្នងការភស្តុភារ
បញ្ជាការដ្ឋានយោធារដ្ឋធានីហាណូយ
- ៨៥-អគ្គនាយកដ្ឋាន ឌីអេស ថាញ់ថ្វី NGUYEN THI THANH THUY អតីតអនុប្រធានក្រុមសិល្បៈ
យោធាភូមិភាគទី៧ ក្រសួងការពារប្រទេស
- ៨៦-អគ្គនាយកដ្ឋាន ដូ ម៉ាញ់ហ្វុង DO MANH HUNG អគ្គនាយករង អគ្គក្រុមហ៊ុនវិនិយោគទុន
អន្តរជាតិ Viettel
- ៨៧-អគ្គនាយកដ្ឋាន ឡេ កាវប៊ីញ LE CAO BINH ប្រធានមន្ទីរការបរទេស យោធាភូមិភាគទី៥
ក្រសួងការពារប្រទេស

ខ-គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ សេនា
-ចំពោះកងឯកភាព

- ១-បញ្ជាការដ្ឋានយោធាខេត្ត យ៉ា ឡាយ យោធាភូមិភាគទី៥ ក្រសួងការពារប្រទេស
Military Command of Ya Lay Province Military Region 5th, Ministry of National Defense
- ២-បញ្ជាការដ្ឋានយោធាខេត្ត ដាក់ ឡាក់ យោធាភូមិភាគទី៥ ក្រសួងការពារប្រទេស
Military Command of Dak Lak Province Military Region 5th, Ministry of National Defense
- ៣-បញ្ជាការដ្ឋានយោធាខេត្ត កន់ ទុម យោធាភូមិភាគទី៥ ក្រសួងការពារប្រទេស
Military Command of Kun Tum Province Military Region 5th, Ministry of National Defense
- ៤-បញ្ជាការដ្ឋានយោធាខេត្ត ដាក់ ណុង យោធាភូមិភាគទី៥ ក្រសួងការពារប្រទេស
Military Command of Dak Nong Province Military Region 5th, Ministry of National Defense
- ៥-បញ្ជាការដ្ឋានយោធាខេត្ត តៃ និញ យោធាភូមិភាគទី៧ ក្រសួងការពារប្រទេស
Military Command of Tay Ninh Province Military Region 7th, Ministry of National Defense
- ៦-បញ្ជាការដ្ឋានយោធាខេត្ត ឡុង អាន យោធាភូមិភាគទី៧ ក្រសួងការពារប្រទេស
Military Command of Long An Province Military Region 7th, Ministry of National Defense
- ៧-បញ្ជាការដ្ឋានយោធាខេត្ត ប៊ីញ ហ្វឺក យោធាភូមិភាគទី៧ ក្រសួងការពារប្រទេស
Military Command of Binh Phuoc Province Military Region 7th, Ministry of National Defense
- ៨-បញ្ជាការដ្ឋានយោធាខេត្ត ដុង ណាយ យោធាភូមិភាគទី៧ ក្រសួងការពារប្រទេស
Military Command of Dong Nai Province Military Region 7th, Ministry of National Defense

៩-បញ្ជាការដ្ឋានយោធាខេត្ត អាន យ៉ាង យោធាភូមិភាគទី៩ ក្រសួងការពារប្រទេស

Military Command of An Giang Province Military Region 9th, Ministry of National Defense

១០-បញ្ជាការដ្ឋានយោធាខេត្ត ចា វីញ យោធាភូមិភាគទី៩ ក្រសួងការពារប្រទេស

Military Command of Cha Vinh Province Military Region 9th, Ministry of National Defense

១១-បញ្ជាការដ្ឋានយោធាខេត្ត កៀន យ៉ាង យោធាភូមិភាគទី៩ ក្រសួងការពារប្រទេស

Military Command of Kien Giang Province Military Region 9th, Ministry of National Defense

១២-បញ្ជាការដ្ឋានយោធាខេត្ត ដុង ថាប យោធាភូមិភាគទី៩ ក្រសួងការពារប្រទេស

Military Command of Dong Thap Province Military Region 9th, Ministry of National Defense

១៣-បញ្ជាការដ្ឋានយោធាខេត្ត សុខ ចាំង យោធាភូមិភាគទី៩ ក្រសួងការពារប្រទេស

Military Command of Sok Chang Province Military Region 9th, Ministry of National Defense

-ចំពោះបុគ្គល

១-អគ្គនាយក ង្វៀន អាញហ្វឺង NGUYEN ANH PHUONG អគ្គនាយក ការិយាល័យសារព័ត៌មាន
ស្នងការយោធាអប់រំ អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម

២-អគ្គនាយក ឃៀង វ៉ាន់ស៊ីញ DUONG VAN SINH ជំនួយការ ការិយាល័យកិច្ចការផ្ទៃក្នុងជនពលី
ស្នងការគោលនយោបាយ អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម

៣-អគ្គនាយក ហ្វាម វ៉ាន់ម៉ឺយ PHAM VAN MUOI ប្រធានការិយាល័យសេដ្ឋកិច្ចការបរទេស
ស្នងការសេដ្ឋកិច្ច ក្រសួងការពារប្រទេស

៤-អគ្គនាយក ប៊ូយ វ៉ាន់ទៀន BUI VAN TIEN នាយក មជ្ឈមណ្ឌលព័ត៌មាននិងផ្សព្វផ្សាយ
ពាណិជ្ជកម្មកងទ័ព ស្នងការសេដ្ឋកិច្ច ក្រសួងការពារប្រទេស

៥-អគ្គនាយក ង្វូ វ៉ាន់ញី NGO VAN NHU ជំនួយការ ការិយាល័យគ្រប់គ្រង
គម្រោងថវិកា ស្នងការហិរញ្ញវត្ថុ ក្រសួងការពារប្រទេស

៦-អគ្គនាយកបម្រុង ង្វៀន ធីកសាវ NGUYEN THI SAU ប្រធានការិយាល័យផែនការ-សរុប
មជ្ឈមណ្ឌលព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្មកងទ័ព ស្នងការសេដ្ឋកិច្ច ក្រសួងការពារប្រទេស

៧-អគ្គនាយកបម្រុង ង្វៀន ធីកហ័យហៀង NGUYEN THI HOAI HUONG អនុប្រធានការិយាល័យផែនការ
ស្នងការបំភ្លឺអក្ខរៈ អគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម

៨-អគ្គនាយកបម្រុង ហាំង ឌីញគី HOANG DINH QUY អនុប្រធាន ការិយាល័យកងអង្គរក្ស
ស្នងការការពារសន្តិសុខកងទ័ព អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម

៩-អគ្គនាយកបម្រុង តាក់ ក្វាងទន់ TA QUANG TUAN បុគ្គលិកកងសន្តិសុខII ស្នងការ
ការពារសន្តិសុខកងទ័ព អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម

១០-អគ្គនាយកបម្រុង ឡេ វ៉ាន់ស៊ីន LE VAN SON ប្រធានការិយាល័យកិច្ចការផ្ទៃក្នុងជនពលី
ស្នងការគោលនយោបាយ អគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម

១១-អគ្គនាយកបម្រុង ដាវ ស៊ុនហ៊ាប DAO XUAN HIEP ជំនួយការ ការិយាល័យបណ្តុះបណ្តាល
ស្នងការកម្មាភិបាល អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម

- ១២-អរសេនីយ៍ឯកបម្រុង ឡេ ថាញ់ប៊ីញ LE THANH BINH អនុប្រធានការិយាល័យគោលនយោបាយស្នងការ
កម្មាភិបាល អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម
- ១៣-អរសេនីយ៍ទោ ចិន ឡឹកឡឹម TRAN NGOC LAM ជំនួយការ ការិយាល័យវប្បធម៌សិល្បៈ
ស្នងការយោធនាគារអប់រំ អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម
- ១៤-អរសេនីយ៍ទោ ថាយ ថាញ់ហ័យ THAI THANH HOAI បុគ្គលិកផ្នែកស្រាវជ្រាវគ្រប់គ្រងឯកសារស្នងការ
សាលាអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម
- ១៥-អរសេនីយ៍ទោ ឡេ វៀតថាញ់ LE VIET THANH ជំនួយការការិយាល័យអាស៊ាននិងពហុភូមិ
ស្នងការការបរទេស ក្រសួងការពារប្រទេស
- ១៦-អរសេនីយ៍ទោ ង៉ូ ស៊ុនហៀន NGO XUAN HIEN ជំនួយការ ការិយាល័យសេដ្ឋកិច្ច
បរទេស ស្នងការសេដ្ឋកិច្ច ក្រសួងការពារប្រទេស
- ១៧-អរសេនីយ៍ទោ ចិន វ៉ាន់ហ្វឿង TRAN VAN PHUONG ជំនួយការ ការិយាល័យផែនការថវិកា
ស្នងការហិរញ្ញវត្ថុ ក្រសួងការពារប្រទេស
- ១៨-អរសេនីយ៍ទោ វូ វីញហា VU VINH HA ជំនួយការការិយាល័យអនុវត្តនយោបាយវៀតណាម
ប្រចាំកម្ពុជា
- ១៩-អរសេនីយ៍ទោ ជឿង ឌីកឡុង TRUONG DUC LONG អតីតជំនួយការ អនុវត្តនយោបាយវៀតណាម
ប្រចាំកម្ពុជា
- ២០-អរសេនីយ៍ត្រី ដាំង ឌីញហ្វឿង DANG DINH PHUONG ជំនួយការ ការិយាល័យកងអង្គរក្ស
ស្នងការការពារសន្តិសុខកងទ័ព អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម
- ២១-អរសេនីយ៍ត្រី អៀន ហ៊ុយហ័ង NGUYEN HUY HOANG ជំនួយការការិយាល័យកិច្ចការផ្លូវយុទ្ធជនពិ
ស្នងការគោលនយោបាយ អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម
- ២២-អរសេនីយ៍ត្រី ប៊ូយ វ៉ាន់ម៉ាញ់ BUI VAN MANH ប្រធានការិយាល័យអាស៊ាន និងពហុភូមិ
ស្នងការការបរទេស ក្រសួងការពារប្រទេស

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ
និងសមាជិកទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែ ឋិតសិរ ឆ្នាំ ច ស័រទិស័ក ព.ស. ២៥៦២

ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧៥៦ អនក្រ.តត

អនុក្រឹត្យ
ស្តីពី

ការបំពេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩អនក្រ.បក ចុះថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** ត្រូវបានបំពេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចំនួន ២៥០ កន្លែង(ពីរយហាសិប) ដល់ក្រសួងមហាផ្ទៃ សម្រាប់តម្រូវការចាំបាច់នៃការងារការពារសន្តិសុខជាតិ ថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
- មាត្រា ២ :** ក្របខ័ណ្ឌថ្មីនេះ ត្រូវបានទទួលប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗ របស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិគិតចាប់ពីពេលចូលរៀនវគ្គបណ្តុះបណ្តាលដំបូងវិជ្ជាជីវៈនគរបាលជាតិតទៅ ។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើព្រហស្បតិ៍ ៥ រោច ខែ អិគស្រ ឆ្នាំ ច ស័រ្ស័ស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២៥ ប្រ.ជនក្រ.បក

អនុក្រឹត្យ

ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងផែនការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងផែនការ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងផែនការ

សម្រេច

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈលោក **លី សុផានិត** ជាជំនួយការក្រសួងផែនការ មានឋានៈស្មើ អគ្គនាយករងបន្ថែមលើមុខងារបច្ចុប្បន្ន ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងផែនការ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ មិថុនា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ២៥៥៨ អនក្រ.តត

**អនុក្រឹត្យ
ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/១១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៣៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការ គ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ក្រសួង ព័ត៌មាន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន

សម្រេច

- មាត្រា ១ :** តែងតាំងមន្ត្រីរាជការចំនួន ០៤រូប ជាទីប្រឹក្សាក្រសួងព័ត៌មាន មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
- | | |
|-----------------------------------|--------------------------------|
| ១- លោក ប៊ូ សុវណ្ណមុនីរ័ត្ន | ៣- លោកស្រី សយ លក្ខិណា |
| ២- លោក អៀម ជានិត | ៤- កញ្ញា ពាំង ស្រីណែត ។ |

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ សុក្រ ៦ រោច ខែ ចិន្តរិក្ខ ឆ្នាំ ច សិរីទ្រិស្ស ៧.ស២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០២ សសរ

សេចក្តីសម្រេច
ស្តីពី

ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកម/០៩១៨/៩២៧ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរដ្ឋលេខាធិការនៃក្រសួង និងរដ្ឋលេខាធិការដ្ឋាននៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីតួនាទី និងភារកិច្ចរបស់រដ្ឋលេខាធិការប្រចាំការ
- បានឃើញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់រដ្ឋមន្ត្រីស្តីទី
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

សម្រេច

ប្រការ១ .-

ចាត់តាំងឯកឧត្តម **សោម សុគន្ធី** ជាអគ្គលេខាធិការប្រចាំការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជំនួសឯកឧត្តម **ឃឹម សារិន្ទ** ដែលកំពុងសម្រាកព្យាបាលសុខភាព ។

ប្រការ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃព្រហស្បតិ៍ ១២ រោច ខែ ជ្រក ឆ្នាំ ឆ ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធការល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធការល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០៤ ណ.រ.ណ

សេចក្តីសម្រេច

ស្តីពី

ការកែតម្រូវសមាសភាពក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ

និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៧/៣៨៣ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលមាត្រា១ និងមាត្រា២ នៃព្រះរាជក្រឹត្យលេខ នស/រកត/០១០៦/០៤៣ ចុះ ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០០៦ ស្តីការបង្កើតគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨០៩/៨៦៦ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០០៩ ស្តី ពីការបង្កើតក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ
- យោងតាមសំណើរបស់ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជា ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ

សម្រេច

ប្រការ១

ត្រូវបានតែងតាំងសមាសភាពក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទចំនួន០២រូប ដូច ខាងក្រោម៖

១ ឯកឧត្តម **វេន សាខុន**

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលបន្ទុក
ការងារបច្ចេកទេសសន្តិសុខស្បៀង

២ ឯកឧត្តម **ម៉ែម ប៊ុនហេង**

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍
វិស័យកសិកម្ម និងជនបទ ទទួលបន្ទុកការងារបច្ចេកទេសអាហារូបត្ថម្ភ

ប្រការ២

ត្រូវបានតែងតាំង ឯកឧត្តម **ឯង សុវណ្ណតិ** រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានទី១
នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ។

ប្រការ៣

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ
ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ និង
ប្រការ២ ត្រូវទទួលអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំច សិរីទិស័ក ព.ស.២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០៦ បក្ស

សេចក្តីសម្រេច

ស្តីពី

ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខនស/រកម/០៦១៨/០១២ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខនស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៧ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរដ្ឋលេខាធិការនៃក្រសួង និងរដ្ឋលេខាធិការដ្ឋាននៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីតួនាទី និងភារកិច្ចរបស់រដ្ឋលេខាធិការប្រចាំការ
- បានឃើញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់រដ្ឋមន្ត្រីស្តីទី
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សម្រេច

ប្រការ ១ : ចាត់តាំងឯកឧត្តម **វិវិច ធួនវិជ្ជា** ជា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

ប្រការ ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃស្អែក ១៣ កើត ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ✓

រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជានាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី